

ក្រសួងពេទ្យបណ្តុះបណ្តាល

# ការអនុវត្ត

សម្រាប់ប្រើប្រាស់

រូបរាង

៩០

យោង-ប្រើប្រាស់ប្រើប្រាស់-ប្រើប្រាស់ប្រើប្រាស់-ប្រើប្រាស់ប្រើប្រាស់

រូបរាង ឬ ចិត្តរូប

ក្រសួង

# ក្រុមទំនាក់ព្រឹត្តិសនីនិងជំនាញ៖ស្ថាយ

ଶ୍ରୀମଦ୍ଭଗବତ

ଗନ୍ଧିଜୀ

- រក្សាត តីជាកន្លេមដើរប្រមាណវិធីលើអចេរមានទៅវិធី  
គុណសិស្សយគុលា ដើរមាននិទ្ទេស្អាតចំនួនគត់វិធីមាន  
ប្រសិទ្ធភាព
  - រក្សាតឱ្យច្បាប់ តីជាផក្សាប្រមាណដើរអចេរឱ្យច្បាប់
  - ត្រូវការងារ និងអចេរតីខុសគ្មាន

କ୍ଷରବାହୀନ୍ତି  $-\frac{1}{5}xyz^2$

- ត្រូវការម៉ោងចេរដី  $xyz^2$
  - ម៉ោងចេរដី  $x, y$  and  $z$

➤ នឹងក្រើសរើសការណ៍ ជាជាន់លបុកនិទ្ទេស្អាតបស់ម៉ោងចេរនឹងខ្សោយ។

➤ ដើម្បីគិតពាណាពលបុក ប្រជាធិបតេយ្យការណ៍ក្នុងច្បាស់ត្រូវត្រូវប្រើប្រាស់ប្រព័ន្ធផ្លូវការណ៍ ដើម្បីបង្កើតការងារ និងការអនុវត្តន៍។

## ក្រឡមនៃហាត់ប្រើសនិសនិវោះត្រូវយោ

➤ បើ  $m$  និង  $n$  ជាចំនួនគត់វីដ្ឋាមាននៅលើប្រាក់

$$i). \quad a^m a^n = a^{m+n}$$

$$ii). \quad (a^m)^n = a^{mn}$$

$$iii). \quad (ab)^n = a^n b^n$$

$$iv). \quad \left(\frac{a}{b}\right)^n = \frac{a^n}{b^n}, b \neq 0$$

$$v). \quad \frac{a^m}{a^n} = a^{m-n}, a \neq 0$$

➤ បើ  $m, n$  ជាចំនួនគត់វីទ្វិបរិវីដ្ឋាមាន ហើយ  $m < n$  នៅលើប្រាក់

គឺបាន  $\frac{a^m}{a^n} = a^{m-n}$  ដើម្បី  $m - n$  ជាចំនួនគត់វីទ្វិបរិវីដ្ឋាមាន។

មានទំនាក់ទំនង

$$\text{ឧចាបារណ៍: } \frac{a^3}{a^5} = a^{-2}$$

➤ ផលិចកន្លែងអនុសាស្ត្រភាពមានចិនិមិត្តភាពជាអាជីវកម្ម

$$\text{ឧចាបារណ៍: } A = 3x^2y, \quad B = 2xy^4$$

$$\frac{A}{B} = \frac{3x^2y}{2xy^4} = \frac{3}{2} xy^{-3} \text{ មិនមែនជាអាជីវកម្មទេ}$$

# ក្រុមទំនាក់ព្រឹត្តិសនីរិបាលជោគ៖ស្ថាយ

# ក្រុមចន់បាត់រួមឱសនិទ្ទេខោះក្នុង

## ➤ រូបមន្តល់សញ្ញា

$$(a+b)^2 = a^2 + 2ab + b^2$$

$$(a-b)^2 = a^2 - 2ab + b^2$$

$$(a+b)(a-b) = a^2 - b^2$$

$$(a+b+c)^2 = a^2 + b^2 + c^2 + 2ab + 2bc + 2ac$$

$$(a+b)^3 = a^3 + 3a^2b + 3ab^2 + b^3$$

$$(a-b)^3 = a^3 - 3a^2b + 3ab^2 - b^3$$

$$(a-b)(a^2 + ab + b^2) = a^3 - b^3$$

$$(a+b)(a^2 - ab + b^2) = a^3 + b^3$$

$$a^n - b^n = (a-b)(a^{n-1} + a^{n-2}b + a^{n-3}b^2 + \dots + a^2b^{n-3} + ab^{n-2} + b^{n-1})$$

## ➤ រាយជាក់រស្សើរមជាន់លគុណភាព

$$x^2 + (a+b)x + ab = (x+a)(x+b)$$

$$acx^2 + (ad+bc)x + bd = (ax+b)(cx+d)$$

## ➤ បើតើក្នុងស្ថិកស្អែក ការពិនិត្យ និង ការគិតថាបានស្អែក គឺមួយ

ដីនឹង  $A = B \times Q$  នៅក្នុងការពិនិត្យ និង  $B$  ជាក្នុងការពិនិត្យ  $A$  និង  $Q$  ។

ក្នុងការពិនិត្យ  $A$  និង  $Q$  នឹងការពិនិត្យ  $B$  និង  $Q$  ។

ក្នុងការពិនិត្យ  $A$  និង  $Q$  នឹងការពិនិត្យ  $B$  និង  $Q$  ។

## ➤ បើតើក្នុងស្ថិកស្អែក ការពិនិត្យ និង ការគិតថាបានស្អែក គឺមួយ

## ក្រុមចន់បាត់ប្រើសនិសនិវោះត្រូវយក

ហើយមានដីក្រុង  $m \times n$  រៀងត្រូវ បើ  $m \geq n$  គេអាណាក  
កន្លែមពីជុលវិទ្យា  $Q$  និង  $R$  ដើម្បី  $A = B \times Q + R$  ។ ដីក្រុង  
នៃ  $R$  ត្រូវបានដីក្រុង  $B$  ។  $Q$  ជាដល់ចំណែកហើយ  $R$  ជាសំ  
លស្ថិតិស្ថិតិចំណែក ។ ដល់ចំណែក  $Q$  មានដីក្រុង  $m - n$  ។ បើ  
 $R = 0$  នោះគឺជា  $A$  ដើម្បី  $B$  ។

- ដើម្បីគណនាទូចំណែករួមសំបុត្រិតនៃ  $A$  និង  $B$ 
  - ❖ ជាក់  $A$  និង  $B$  ជាដល់គុណភាព
  - ❖ ធ្វើសរើសកញ្ចប់រួមដើម្បីមាននិទ្ធស្អានត្រូវបានគេ  
គឺជាដល់គុណភាពសំបុត្រិតជាដល់គុណភាព
  - ❖ ឬធ្វើការសំបុត្រិតជាដល់គុណភាពនិទ្ធស្អានត្រូវបានគេ  
គឺជាដល់គុណភាពសំបុត្រិតជាដល់គុណភាព
- ដើម្បីគណនាពហុគុណរួមត្រូចបំផុតនៃ  $A$  និង  $B$ 
  - ❖ ជាក់  $A$  និង  $B$  ជាដល់គុណភាព
  - ❖ ធ្វើសរើសកញ្ចប់មិនរួម និងកញ្ចប់រួមដើម្បីទាំង  
ស្អានសំបុត្រិតជាដល់គុណភាព
  - ❖ ពហុគុណរួមត្រូចបំផុតជាដល់គុណភាពនិងកញ្ចប់មិន  
តាមរយៈ

# ក្រឡមនំហាត់រួមឱសនិទ្ទេនៃលោកស្រាវជ្រាវ

- កន្លែងត្រូវដឹងលម្អិតមុនក្នុង  $\frac{A}{B} (B \neq 0)$  ហេរចា ប្រឡាណ  
សនិទាន ហើយ  $A$  តីជាតិលាកស្រើចំណែកនិង  $B$  តីជាតិត្រូវចំណែក។
- $\frac{A \times C}{B \times C} = \frac{A}{B} (B \neq 0, C \neq 0)$
- អគ្គប្រយោជន៍នៃលាយរក
  - ❖ ត្រូវចំណែករួមនំបំផុត តីដឹងឱសម្រួលកន្លែងត្រូវប្រឡាណ  
ខ្សោយជាប្រឡាណមិនអាចសម្រួលបាន។
  - ❖ ពហុគុណរួមនំបំផុតតីដឹងឱសម្រួលត្រូវបានបិបន់នៃ  
កន្លែងត្រូវប្រឡាណខ្សោយនាគារបិបន់រួម។
- $\frac{A}{C} + \frac{B}{C} = \frac{A+B}{C}$  and  $\frac{A}{C} - \frac{B}{C} = \frac{A-B}{C} (C \neq 0)$
- ដឹងឱសបុង្កិតប្រឡាណត្រូវ  
  - ❖ តម្លៃប្រឡាណនឹងយុទ្ធមាននាគារបិបន់រួម
  - ❖ ធ្វើប្រមាណវិធីបុង្កិត បុង្កិតត្រូវបានយក រក្សាទុកនាគារ  
បិបន់រួម
  - ❖ សម្រួលលទ្ធផល
- $\frac{A}{B} \times \frac{C}{D} = \frac{A \times C}{B \times D}$  and  $\frac{A}{B} \div \frac{C}{D} = \frac{A}{B} \times \frac{D}{C} = \frac{A \times D}{B \times C}$   
 $(B \neq 0, C \neq 0, D \neq 0)$

# ក្រុមទំនាក់ព្រឹត្តិសនីនិងជំនាញ៖ស្ថាយ

ଶ୍ରୀମଦ୍ଭଗବତ

ବ୍ୟାକରଣିକା

၁။ ဘုရားရန္တမြာနကြော်များ ဒေါက်ရန္တမြာန္တူးမီလာ  
မကုန်?

$$m, -15, 2a+b, \frac{4}{x}, \sqrt{3}x^2y, 5xy^{-1}, -\frac{3}{7}xy^4z, \sqrt{xy}$$

၂. ចုတ္ပိကျော်မြတ်  
နီးစီးလူနှင့်  
လာန်

អក្សរ	អចល់	មេគ្រិណា
$2y$		
$\sqrt{2}xy^3$		
$-\frac{4}{5}abc^2$		

៣. ចុរាប្រើសរើសអក្សរាជ្យច្បាជ្ញិងអក្សរាជ្យនៃក្រោម៖

$$2xy, -3x^2y, -\frac{1}{2}yx, \sqrt{5}yx^2, ay, 4ax$$

၈. နီးစွဲမြှုပ်ယာန်တရာ့ဂေါ်လောက်ဂျီနံ မန်ပြုချိန်ပည္ဗာယ  
ဆျော်နှင့် 4 မီးနံနွောက်နှင့်

## గ. రండ్రిట్రిక్షూసెబీఎస్

# ក្រសួងអាណាព្យើសនិងវិទ្យាល័យ

២. រកនៃលក្ខណៈចំនួនសំបុត្រ ដូចនេះ មាន  
ប្រឹក្សាគាត់តីមចោរ និងមេគុណ រួចធ្វើសរើសរកនា

៥. ចូរបញ្ជាក់ពីមចោរ និងមេគុណ រួចធ្វើសរើសរកនា  
ដូចត្រូវ ដូរត្រូវបានបញ្ជាក់ថាបានត្រឹមត្រូវ។

$$x^3y, -4ax^2y, \sqrt{3}x^3y, \frac{3}{5}ayx^2, -\frac{1}{2}xy$$

៦. ចូរបញ្ជាក់ពីមចោរ និងនឹងក្រុងសរើសរកនាមីនិត្តភាព និងត្រឹមត្រូវ។

ក្រឡាចំណែន

សរើសរក	មចោរ	មេគុណ	នឹងក្រុង
$\frac{1}{2}x$	$x$		
$-4ax^2y^3z$	$a, x, y \text{ and } z$		
$10ax^2y^3z^2$	$a, x, y \text{ and } z$		
$\sqrt{2}bc^5d^2$	$b, c \text{ and } d$		

៧. គណនៈ

$$A = 5x + 7x + x$$

$$B = x^2 - 10x^2 + 11x^2$$

$$C = 8x^2y^2z + 13x^2y^2z - x^2y^2z$$

$$D = 2ax^2 - 5ax^2 + ax^2$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

៨. គណន៍  $A + B$  and  $A - B$  ឬ

i).  $A = 3x^2$  and  $B = -5x^2$

ii).  $A = -x^3$  and  $B = 10x^3$

៩. គណន៍

i).  $(10ab)(a^2b^2)$

ii).  $(\sqrt{2}xy^5)\left(-\frac{5}{7}x^2y^3\right)$

iii).  $\left(-\frac{13}{5}abc^2\right)\left(-\frac{1}{3}\right)a^2bc^5$

iv).  $\left(\frac{\sqrt{5}}{2}x^3y^5z^7\right)(-\sqrt{3}xyz)$

១០. គណន៍

i).  $\frac{a^2x^2}{10ax^2}$

ii).  $\frac{-\sqrt{5}x^7y^2z^3}{4x^2yz}$

iii).  $-\frac{32a^{10}b^5c^6}{6abc^3}$

iv).  $-\frac{-12m^7n^2}{15m^2n}$

១១. តើអារិស្សន៍មានត្រូវមានទំនាក់ទំនងដូចនេះ ទៅក្នុងសាលាបឋាន  
របៀបណាក់ត្រូវនៅពាណិជ្ជកម្មនីមួយា?

i.  $3x^2 - \frac{1}{2}$       ii.  $-\frac{1}{3x} + 5x^2$     iii.  $3x + \sqrt{5}y - 2xy^2$     iv.  $2x^{-2} + 5x$

v.  $\frac{m^2 + 5}{m^2 - 4}$       vi.  $12x^2yz$       vii.  $8x^4 - 2x + \frac{1}{x}$       viii.  $2x^{-2}yz^3$

# ក្រសួងអាណាព្យើសនិងវិទ្យាសាស្ត្រ

## ១២. ចូលបញ្ចូលរាយការណ៍ក្នុងការគ្រប់គ្រង

ពហុម	អចេរ	នឹង	រៀបតាម លំនាប់ កែវិន	រៀបតាម លំនាប់ ចុះ
$x + 2 - 4x^2$	$x$			
$t^3 + 3bt - 2b^2t^2 + b^3$	$t$			
$\frac{1}{2}my^2 - 3 + my + \frac{1}{3}y^4$	$y$			

## ១៣. គុណនា $M + N$ and $M - N$

- i.  $M = x^2 - 3x + 5$  and  $N = 2x^2 + x - 2$
- ii.  $M = 2x^2 + y + 10$  and  $N = x^2 - 10y + 20$
- iii.  $M = \frac{1}{2}x^2 - 6x + 7$  and  $N = \frac{3}{2}x^2 + 5x - 4$
- iv.  $M = 5x^2 + 2x + 13$  and  $N = 4x^2 - 8x - 12$

១៤. ទីក្រុងក្នុងការគ្រប់គ្រង  $2x + y$ ,  $3x + 7y$  និង  $4x - y$  ឱ្យគុណនាបរិ មាត្រិនទីក្រុងក្នុងការគ្រប់គ្រង។

## ១៥. គុណនា

$$i. (2ab)(-3a^2b^2)^3 \qquad ii. (-x + 4)\left(\frac{1}{2}x + 3\right)$$

## ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

- iii.  $(x^3 + xy - 4y^2)(x + y)$     iv.  $(2x^2 - 4x + 1)(3x - 4)$
- v.  $(a^2 - 3a + 5)(a^2 + 4a - 3)$    vi.  $(-3x + x^2 - 1)(2 + x - 5x^2)$
- vii.  $(4x + 3)(2x - x^3 - 1)$               viii.  $(x^2 + x + 1)(x^3 - x^2 + 1)$
- ix.  $(x^2 - 2x + 2)(x^2 + 2x + 2)$        x.  $(x - 2)(x^2 + 3x + 1)$
- xi.  $(x - 1)(x^3 + x^2 + x + 1)$        xii.  $(x^2 - x + 1)(x^2 + x + 1)$
- xiii.  $x(x + 1)(x + 2)(x + 3)$

### ១៦. ពលវត្ថុកន្លែងខាងក្រោម

- i.  $(x + 5)^2$               ii.  $\left(\frac{1}{2}x + 3\right)^2$               iii.  $\left(\frac{4}{5}x + \frac{y}{2}\right)^2$
- iv.  $(x - 5)^2$               v.  $\left(\frac{3}{2}x - 2y\right)^2$               vi.  $\left(\frac{4}{5}x - \frac{y}{2}\right)^2$
- vii.  $(x - 5)(x + 5)$               viii.  $\left(10x + \frac{1}{2}y\right)\left(10x - \frac{1}{2}y\right)$
- ix.  $\left(\frac{4}{5}x - \frac{y}{2}\right)\left(\frac{4}{5}x + \frac{y}{2}\right)$

### ១៧. ពលវត្ថុកន្លែងខាងក្រោម

- i.  $(3 + a + 2b)^2$               ii.  $(x^2 + y + z^2)^2$               iii.  $\left(\frac{1}{2}x^2 + 3y + \frac{3}{4}z\right)^2$

# ក្រសួងអាណាព្យើសនិងគំលោះរត្តមន្ត្រ

១៨. ពន្លាតកស្វែន្រមានស្រាវជ្រាវ

i.  $(x + 5)^3$       ii.  $(x + 3y)^3$       iii.  $(2x + 5y)^3$       iv.  $\left(\frac{1}{2}x^2 + y\right)^3$

១៩. ពន្លាតកស្វែន្រមានស្រាវជ្រាវ

i.  $(x - 5)^3$       ii.  $(2x - 3y)^3$       iii.  $(ab - 3cd)^3$       iv.  $\left(\frac{1}{2}x^2 - y\right)^3$

២០. ពន្លាតកស្វែន្រមានស្រាវជ្រាវ:

i.  $(x - 3)(x^2 + 3x + 9)$   
ii.  $(2x - 1)(4x^2 + 2x + 1)$   
iii.  $(\sqrt{2}x - 3y)(2x^2 + 3\sqrt{2}xy + 9y^2)$

២១. ពន្លាតកស្វែន្រមានស្រាវជ្រាវ

i.  $(x + 2)(x^2 - 2x + 4)$   
ii.  $(3x + 5)(9x^2 - 15x + 25)$   
iii.  $\left(\frac{1}{4}x + 4y\right)\left(\frac{1}{16}x^2 - xy + 16y^2\right)$

២២. ដោះស្រាយស្រាវជ្រាវជាមុន ឬ បាន

## ក្រុមចន់បាត់រួនីសនិទ្ធទំនោះត្រូវ

i.  $6kp^2 - 21p^2$

ii.  $2p^2q - 4pqr$

iii.  $24x^3y + 30x^2y^3$

iv.  $a^2bc - ab^2c + abc^2$

២៣. ជាក់កន្លែងខាងក្រោមនាំនៅលក្ខណកត្រា

i.  $5x(x - 3) - 4(3 - x)$

ii.  $6x - 3xy - 2 + y$

iii.  $5x + 10xy + 4 + 8y$

២៤. ជាក់កន្លែងខាងក្រោមនាំនៅលក្ខណកត្រា

i.  $x^2 + 10x + 25$

ii.  $a^2b^2 + 4abc + 4c^2$

iii.  $y^2 - 16y + 64$

iv.  $4m^2 - 20mn + 25n^2$

v.  $81x^2 - 64y^2$

vi.  $144a^2b^2 - 169c^2$

២៥. ជាក់កន្លែងខាងក្រោមនាំនៅលក្ខណកត្រា

i.  $x^2 + 8x + 12$

ii.  $y^2 - 10y + 24$

iii.  $m^2 - 12m + 32$

iv.  $(x + y)^2 + (xy - 1)^2$

v.  $ab(x^2 + y^2) + xy(a^2 + b^2)$

vi.  $(ax - by)^2 + (bx + ay)^2$

vii.  $(x^2 + y^2)^2 - 4x^2y^2$

viii.  $(a^3 + 3ab^2)^2 - (3a^2b + b^3)^2$

ix.  $x^4 + 4$

x).  $x^4 + x^2 + 1$

xi.  $x^5 + x^4 + 1$

## ក្រសួងបាត់រើសទិន្នន័យ

២៦. បំពេញចំណាំនៅតែវិធីមានលេខ្ទីមុន្តូមិនប៉ុណ្ណោះ ដើម្បីបង្ហាញនឹងមុខយប់មានទម្រង់ជាលាយៗនៃទូទាត់នីត្រីទី ១

i.  $x^2 + 4x + \square$

ii.  $x^2 - 6x + \square$

iii.  $a^2 + \square a + 1$

iv.  $4a^2 - \square a + 9$

២៧. ជាក់ជាសមតុល្យក្នុងនឹងនៅក្នុងបញ្ជីទី ២

i.  $2x^2 + 3x + 1$

ii.  $2x^2 - 13x + 6$

iii.  $-3a^2 + 5a + 2$

iv.  $6p^2 - 4pq - 16q^2$

v.  $8x^2 - 26xy + 15y^2$

iv.  $-35x^2 - 16xy + 12y^2$

២៨. ជាក់ក្នុងបញ្ជីទី ៣

i.  $a^3 + 27$

ii.  $64x^3 + 125$

iii.  $8p^3 - 125q^3$

iv.  $1000n^3 - \frac{1}{8}p^3$

២៩. ជាក់ក្នុងបញ្ជីទី ៤

i.  $2x^2 + 3ax + x - 2a^2 - 3a - 1$

ii.  $a^6x^6 - b^6y^6$

iii.  $x^2 + 3xy + 2y^2 + x - y - 6$

iv.  $2x^2 - 3xy - 2y^2 + x + 3y - 1$

v.  $(x - y)^2 - 4(x - y) + 4$

## ក្រុមចន់បាត់រួនិសនិទ្ទេខ្លោះត្រូវយក

vi.  $(a+1)^3 + (a-1)^3$

vii.  $x^4 + x^2y^2 - 2y^4$

៣០. ចូរជាក់កន្លែមខាន់ក្រាមជាប់លគុណក្នុង

i.  $4x^4 + 6x^3 - 10x^2$

ii.  $(3x-2)^n + 2(3x-2)^{n-1}$

iii.  $xy(x+1) + x(x+1) + y^2(x+1) + y(x+1)$

៣១. ផ្តើមមាត្រាផីនិងចែកខាន់ក្រាម

i.  $(x^2 + 6x - 55) \div (x - 5)$

ii.  $(6y^4 - 10y^2 + y^3 + 6 + 7y) \div (2y + 3)$

iii.  $(5a^2 + 2a^3 - 1) \div (-1 + 2a + a^2)$

៣២. ផ្តើមមាត្រាផីនិងចែកខាន់ក្រាម

i.  $(4x - 5) \div (x + 2)$

ii.  $(x^3 - x^2 + x - 1) \div (x + 2)$

iii.  $(3x^2 + 2x + 1) \div (3x - 4)$

iv.  $(3x^2 + 5x - 2) \div (2x + 1)$

## ក្រុមប៊ូលម៉ាស៊ីននិងវិធាន៖ស្ថាយ

៣៣. ដើម្បីសម្រួល់តាត់ទុកប្រាក់ចំណួន  $x^4 + x^3 - 2x^2 + 3x + 5$  គឺតាត់  
រៀល ដើម្បីធ្វើឱ្យចោរបស់តាត់  $x+1$  នក់លើម្ចាស់ ចូរសរ  
សោរស្មោមពាណិជ្ជកម្មប្រាក់ដើម្បីសម្រួល់តាត់ម្ចាស់  
កំណើនទឹន្នន័យ

៣៤. សម្រួលកស្មោមខាងក្រោម និងបង្កើតថែរកស្មោម  
ប្រាក់ដើម្បីសម្រួលប្រាក់

$$A = \frac{3a^2b^3c}{9ab^4c^3}$$

$$B = \frac{x^2 - 1}{x^3 + 1}$$

$$C = \frac{a^3 - a^2 - 2a}{a^3 - 4a}$$

៣៥. សម្រួលកស្មោមប្រាក់

$$A = \frac{2x^{-2} - 3x^{-1}}{3x^2 - 2x}$$

$$B = \frac{3x^{-2} + 5x^{-4}}{3x + 5x^{-1}}$$

$$C = \frac{5^{n+1} (x^2 + 1)^n}{5^n (x^2 + 1)^{n-1}}$$

៣៦. តម្លៃតាត់បើសែនកស្មោមប្រាក់នៃមួយចំនួនក្នុងក្រោម

A.  $\frac{x^2 + x + 1}{x + 1}, \frac{x^2 - x + 1}{x - 1}$

B.  $\frac{x}{yz}, \frac{y}{zx}, \frac{z}{xy}$

C.  $\frac{1}{x + y}, \frac{1}{y - x}, \frac{1}{x^2 - y^2}$

# ក្រសួងអាណាព្យើសនិងគំនោះស្រាយ

៣៧. លាយលាកន្លែមប្រាកដខាន់ក្រោម

$$A = \frac{x}{x^2 - 1} - \frac{1}{x^2 - 1}$$

$$B = \frac{x+2}{x-2} + \frac{4}{2-x}$$

$$C = \frac{1}{1+a} + \frac{2a}{1-a^2}$$

$$D = \frac{x-2}{x^2 - x + 1} - \frac{1}{x+1} + \frac{x^2 + x + 3}{x^3 + 1}$$

៣៨. បង្ហាញថា  $\frac{1}{x-1} - \frac{1}{x+1} - \frac{2}{x^2+1} - \frac{4}{x^4+1} = \frac{8}{x^8-1}$

៣៩. លាយលាកន្លែមប្រាកដខាន់ក្រោម

i.  $\frac{x^2 - 49}{x^2 + 2x} \times \frac{x+2}{x-7}$

ii.  $\frac{2a-1}{a^2 - 2a + 1} \times \frac{a^2 - 3a + 2}{4a^2 - 1}$

iii.  $\frac{x^2 - 4}{x^2 + 4x + 4} \div \frac{x^3 - 8}{2x + 4}$

iv.  $\frac{2x^3 + 7x^2 + 6x}{3x^2 + 5x - 2} \div \frac{4x^3 - 9x}{6x^2 - 11x + 3}$

# ក្រសួងអាណាព្យើសនិស្សិតជោគជ័យ

## ២០. សម្រួលកស្វែន្តមប្រាក់

$$A = \frac{x - \frac{1}{x}}{1 - \frac{1}{x}} \quad B = \frac{\frac{a+2}{2}}{a - \frac{2}{a+1}}$$

## ២១. គណនាកស្វែន្តម $A$ ដើម្បី

$$i. \quad A \times \frac{x+3}{x-5} = \frac{x^2 + x - 6}{x^2 - 2x - 15}$$

$$ii. \quad \frac{A}{5} \div \frac{3x-4}{10} = 4x - 2$$

$$iii. \quad \frac{A}{(x+2)(x-5)} - \frac{x-x^2}{(x+2)(x-5)} = \frac{3x^2 - 2x}{(x+2)(x-5)}$$

$$iv. \quad \frac{A}{a-2b} + \frac{a^2+b}{a-2b} = \frac{a^2+ab}{a-2b}$$

## ២២. ចូរ ត្រូវបញ្ជាក់សមាថ្មានទៅតាម ៖

$$\bar{1}). (ax+by)^2 + (bx-ay)^2 = (a^2 + b^2)(x^2 + y^2)$$

$$2). a^3 + b^3 + c^3 - 3abc = (a+b+c)(a^2 + b^2 + c^2 - ab - bc - ca)$$

$$\bar{3}). (a+b+c)^3 = a^3 + b^3 + c^3 + 3(a+b)(b+c)(c+a)$$

$$4). (a-b)^3 + (b-c)^3 + (c-a)^3 = 3(a-b)(b-c)(c-a)$$

$$5). (3x^2 + 10x - 8)^2 + (4x^2 - 10x - 6)^2 = (5x^2 - 2x + 10)^2$$

## ក្រឡមនំហាត់ប្រើសនិសនិវោះត្រូវយោ

23. គឺទ្វាកនេណ្ឌម  $E = (x^2 - 10x)^2 - 576$

រ). ចូរដ្ឋានឯងថ្មាត់ថា  $x^2 - 10x + 24 = (x - 5)^2 - 1$   
និង  $x^2 - 10x - 24 = (x - 5)^2 - 49$

2). ចូរបញ្ជាញា  $E = [(x - 5)^2 - 1][(x - 5)^2 - 49]$

ល). ជាក់  $E$  ជាដលគុណវិនុនកត្ថាប្រចាំឆ្នាំ

$E = 0$  ។

24. គឺមានកនេណ្ឌម  $P = x(x^2 - 3x - 2)(x - 3)$

រ). ចូរបញ្ជាញា  $P + 1 = (x^2 - 3x - 1)^2$  ។

2). ចំណាំ  $P = 80$

25. កំណត់ពីរចំនួនពិត  $a$  និង  $b$  ដើម្បីខ្សោយ

$$x^5 + x^4 + 1 = (x^2 + ax + 1)(x^3 + bx + 1)$$

26. ចូរជាក់កនេណ្ឌមខាងក្រោមជាដលគុណកត្តា

រ.  $x^2(x + 10)^2 - 576$

2.  $ab(x + y)^2 + xy(a - b)^2$

ល.  $(ax - by)^2 + (ay + bx)^2$

ឃ.  $(2x - 3)(x - 4) - (4x^2 - 9) - (2x - 3)^2$

អ.  $(5x^2 - 8x + 13)^2 - 4(2x^2 + x - 6)^2$

## ក្រសួងបាត់រើសទិន្នន័យ

៥.  $\left(\frac{5}{2}x^2 - 4x + \frac{13}{2}\right)^2 - \left(\frac{3}{2}x^2 - 8x + \frac{5}{2}\right)^2$

៦.  $\left(\frac{9}{2}x^3 - 9x^2 + 30x - \frac{65}{2}\right)^2 - \left(\frac{7}{2}x^3 + 3x^2 - 18x + \frac{63}{2}\right)^2$

៧.  $\left(\frac{5}{2}x^4 - \frac{13}{2}x^2 + 5\right)^2 - \left(\frac{3}{2}x^4 + \frac{3}{2}x^2 - 4\right)^2$

២៣. ជាក់ជាលទ្ធបាកត្តុនៃកន្លែមខាងក្រោម ៖

១.  $x^3(x-1) + 11x^2(x-1) - 42x(x-1)$

២.  $x^3(2x-1) + 4x^2(2x-1) - 21x(2x-1)$

៣.  $x^4(x^2 - 25) - 10x^2(x^2 - 25) + 9(x^2 - 25)$

៤.  $3x^4(y^2 - 4) + 7x^2(y^2 - 4) - 5(y^2 - 4)$

៥.  $2x^2y^2(xy+1) + 3xy(xy+1) - 9(xy+1)$

៦.  $2x^2(2-y) + xy(2-y) - 10y^2(2-y)$

២៤. ធ្វើប្រមិជ្ជកម្មក្នុងក្រោម ៖

១.  $(4x^3 - 3x - 9) \div (2x - 3)$

២.  $(a^4 + 2a + 5 - 10a^2 - 4a^3) \div (5a + 4 - a^2)$

## ក្រសួងអាណាព្យើសនិងគោលដៅ

ទៅ. រកត្បូចំណុចសង្គម (GCD) និង ពហុគុលរាយមធ្លីចប់ផ្តើល  
 $(LCM)$  នេះ

i.  $A = 3xy^4, B = 4x^3y, C = 6x^5y^2$

ii.  $A = 3x^5, B = 4x^7, C = 5x^3$

iii.  $A = 25x^3y^2, B = 30x^6y^3, C = 15x^2y^4$

iv.  $A = 4x^2 - 2x - 12, B = 4x^2 - 16$

៥០. រកពហុគុលរាយមធ្លីចប់ផ្តើលនេះ

1).  $4xy^2, 2x^2y^3$

2).  $-9a^3b, 12a^2bc$

3).  $5xy, 15x^2z, 10y^2$

4).  $16m, -12m^2n, 8n^2$

5).  $x, x - 2$

6).  $y^2, y + 3$

7).  $x - 1, x + 4$

8).  $z + 8, z + 2$

9).  $x(x - 1), x^2, (x - 1)^2$

10).  $(y - 2)(y + 2), (y + 2)^2$

11).  $x^2 - 1, x^2 + 2x + 1$

12).  $n^2 - 3n + 2, n^2 - 4$

13).  $t, t^2 - 1, t^2 + 5t - 6$

14).  $w^2 - 9, 9w^2, w^2 - 6w + 9$

15).  $8x - 4, 6x^2 + x - 2$

16).  $x^3 - y^3, x^2 - xy + y^2, x^2 - 2xy + y^2$

# ក្រសួងអាណាព្យើសនិងវិទ្យាល័យ

## ៥១. រាជធានីក្រុងមនុបំណុលៗ

- 1).  $x^2 + 4x + 3$ ,  $x^2 + 2x - 3$
- 2).  $3x^2 + 7x + 2$ ,  $3x^3 + x^2 - 3x - 1$
- 3).  $x^3 - 2x^2 - 9x + 18$ ,  $x^3 - 2x^2 - 11x + 12$
- 4).  $x^3 + 2x + 33$ ,  $2x^3 - 5x^2 + 19x + 11$
- 5).  $x^3 + 9x^2 + 24x + 16$ ,  $2x^3 + 12x^2 + 18x + 8$
- 6).  $x^2 + 4x + 3$ ,  $x^2 - 4x + 3$

## ៥២. រាជ GCD និង LCM តិច នៃ

- 1).  $6x^2y$ ,  $18xy^2$
- 2).  $6x^2$ ,  $4x + 12$
- 3).  $8x^2(x-1)^2$ ,  $10x^3(x-1)$
- 4).  $(2x-1)(3-5x)$ ,  $(2x-1)^2(x-5)$
- 5).  $x^2 - 2x - 24$ ,  $x^2 - 36$
- 6).  $x^2 - 6x + 9$ ,  $x^2 - 2x - 3$
- 7).  $2x^2 - 7x + 3$ ,  $2x^2 + x - 1$
- 8).  $x^2 + 3x - 18$ ,  $x - 3$ ,  $x - 2$
- 9).  $x^3 + x^2 + x + 1$ ,  $x^3 + 1$

## ក្រុមចន់បាត់រួននិងគំលោះស្ថាយ

10).  $7x^3 + 6x^2 - 8x + 4$ ,  $x^3 + x - 2$

11).  $30(x^2 - 3x + 2)$ ,  $50(x^2 - 2x + 1)$

12).  $2x^2 - 4x$ ,  $3x^4 - 12x^2$ ,  $2x^5 - 2x^4 - 4x^3$

ទៅ. រកតួចំណើនធមធ្យបំផុត GCD និង ពហុគុលម្មតួចបំផុត LCM ដែលសម្រាប់ស្នើសុំបញ្ហាអារម្មណ៍

ឈ.  $12a^2b^3c$ ,  $18a^3bc^2$  និង  $30a^4c^2$

ឈ.  $4x^2 - 9$ ,  $6x^2 + 7x - 3$  និង  $2x^2 - 17x - 30$

ឈ.  $x^2 + 7x + 10$  និង  $x^2 - 25$

ឈ.  $x^2 + 3x + 2$  និង  $2x^2 + x - 1$

ឈ.  $x^2 - x - 2$  និង  $-x^2 - x + 2$

ឈ.  $x^2 + x - 6$ ,  $x^2 + 4x + 3$  និង  $x^2 + 3x$

ឈ.  $a^3 - 2a^2$ ,  $a^3 - 4a$  និង  $a^3 - a^2 - 2a$

ឈ.  $(y + z)^2 - x^2$ ,  $(z + x)^2 - y^2$  និង  $(x + y)^2 - z^2$

ទី. រាយការណ៍ស្នើសុំបញ្ហាអារម្មណ៍ជាបន្ទាល់គុណភាព និងយកតាមរាយការណ៍ស្នើសុំបញ្ហាអារម្មណ៍ជាបន្ទាល់គុណភាព

i).  $x^3 - 17x^2 + 54x - 8$  ដើម្បី  $x - 4$  ជាការបន្ទាល់រាយការណ៍ស្នើសុំបញ្ហាអារម្មណ៍ជាបន្ទាល់គុណភាព

ii).  $x^3 - 6x^2 + 11x - 6$  ដើម្បី  $x - 1$  ជាការបន្ទាល់រាយការណ៍ស្នើសុំបញ្ហាអារម្មណ៍ជាបន្ទាល់គុណភាព

## ក្រសួងអាណាព្យើសនិងអំណោះស្រាយ

iii).  $x^3 - 7x - 6$  ដឹងឈើល  $x + 2$  ជាកត្តា

iv.  $2x^3 + 7x^2 + 7x + 2$  ដឹងឈើល  $x + 1$  ជាកត្តា

v).  $3x^3 + 7x^2 - 22x - 8$  ដឹងឈើល  $x + 4$  ជាកត្តា

ចទ. បើ  $x = 1$  ជាបុសនៃពហុមាត្រា  $f(x) = x^3 - 2x^2 + 4x + k$  ។ ចូរ  
រក តម្លៃ  $k$  ។

ចុ. រកតម្លៃ  $k$  បើ  $-4$  ជាបុសនៃពហុមាត្រា

$$p(x) = x^2 - x - (2k + 2)$$

ចព. បង្កាញថា  $3$  and  $2$  ជាបុសនៃពហុមាត្រា  $(x - 2)(x - 3)$

ចដ. ត្រួវប្រាការវិនិច្ឆ័យកនិងសរុបបញ្ហា

$$p(x) = 3x^5 - 7x^3 + 4x^2 - 2$$

$$q(x) = x^4 - 2x^3 + 3x^2 - 5$$

ចន. ពន្លាគកស្មោម និងបញ្ចាក់ពីនឹងក្នុង

ឯ.  $2(x - 4)$

២.  $4x^2(x^3 + 7x - 2)$

ឯ.  $(3x^2 + 4x)(x^4 - 2x^3 + 5)$

# ក្រុមចន់បាត់រួនិសនិត្យជោគេ: វត្ថុ

## ៦០. គណនៈ

a.  $(2x + 3) + (-x + 5)$

b.  $(3x^2 - x + 6) - (3x^2 + x - 6)$

c.  $(8x^2 - 5x - 2) + (4x^5 - x^2 + 3x + 7)$

d.  $(7x^{100} + x - 3) - (7x^{100} + 17x + 10)$

e.  $(-x^2 + 4x + 2) - (5x^4 - x^2 + 2x - 8)$

f.  $3x^2(x + 7)$

g.  $-5x(2x - 3)$

h.  $6x^2(3x + 1)$

i.  $2x(x^3 + 4x - 6)$

j.  $(x^2 + 6)(x - 5)$

k.  $(5x^3 + 8)(x^2 + 2x - 1)$

## ៦១. រកទូទៅនៃបញ្ហានីមួយ្យដើលមានអ៊ីត្រូវស្ថានធន់

a.  $(x - 2)(x - 7)$

b.  $(x^2 + x + 1)(5x^3 - 4x^2 - x + 9)$

c.  $3(7x^4 - x^3 + 5x^2 - 13x + 3)(4x^5 - 6x^2 - 5x)$

d.  $2(x + 1)$

e.  $-5(x + 4)(x - 5)$

f.  $8(x - 3)(x - 5)(x - 6)(x - 9)$

g.  $-3(x + 3)(x^2 - 4x + 2)$

h.  $(x + 1)(x + 1)(x + 1)(x - 4)(x^2 - 7)(x^2 + 2x - 3)$

i.  $5(x - 3)(x - 5)(x - 6)(x^2 + 1)(x^2 + 2x - 7)$

# ក្រុមប៊ូលេអិននិងលទ្ធផល

៦២. ជាក់ស្នើសុំលទ្ធផលគឺណា៖

a.  $10x + 20$

b.  $-2x + 5$

c.  $-2x^2 - 12x - 18$

d.  $10x^2 + 3$

e.  $3x^2 - 10x + 5$

f.  $5x^2 + 3x - 2$

g.  $-x^3 - x^2 + x + 1$

h.  $5x^3 - 9x^2 + 8x - 20$

i.  $4x^3 - 20x^2 + 25x - 3$

j.  $x^4 - 5x^2 + 4$

៦៣. ជាក់ស្នើសុំលទ្ធផលគឺណា៖

a.  $4x^2 - 12x + 8$

b.  $-x^5 + 2x^4 - 7x^3 + 14x^2 - 10x + 20$

c.  $2x^4 - 2x^3 + 14x^2 - 6x + 24$

d.  $-2x^5 + 10x^4 + 2x^3 - 38x^2 + 4x - 48$

e.  $2x^3 - 3x^2 + 4x - 3$

f.  $3x^3 - 3x^2 - 15x + 6$

៦៤. គុណនា

a.  $\frac{11}{4c} + \frac{5}{4c} - \frac{6}{4c}$

b.  $\frac{8}{9y} + \frac{4}{9y} - \frac{3}{9y}$

c.  $\frac{4x+12}{16x} + \frac{8x+4}{16x}$

d.  $\frac{a}{a+1} + \frac{1}{a+1}$

e.  $\frac{2x}{x+3} + \frac{6}{x+3}$

f.  $\frac{y}{y^2-4} - \frac{2}{y^2-4}$

# ក្រសួងបាត់រៀននឹងវិធីលេខាជាន់

---

*g.*  $\frac{4x+1}{3x+2} + \frac{6x-3}{3x+2}$

*i.*  $\frac{8x-4}{2x+6} - \frac{4x-6}{2x+6}$

*h.*  $\frac{3c-7}{2c-3} + \frac{c+9}{2c-3}$

*j.*  $\frac{x^2+4x}{x^2-x-6} + \frac{8-x^2}{x^2-x-6}$

៦៥. គណនា

*a.*  $\frac{t}{12c^3} + \frac{1}{15c^2}$

*c.*  $\frac{5x}{x-7} + \frac{2x}{4x-28}$

*e.*  $\frac{2}{5x-20} + \frac{7}{x-4}$

*g.*  $\frac{3}{y+3} + \frac{2y}{y^2+7y+12}$

*i.*  $\frac{5}{y+10} + \frac{4y}{y^2+12y+20}$

*k.*  $\frac{3}{y+3} + \frac{2y}{y^2+8x+15}$

*b.*  $\frac{4}{7x-35} + \frac{5}{x-5}$

*d.*  $\frac{3}{y+3} + \frac{2y}{y^2+8y+15}$

*f.*  $\frac{5}{4x} + \frac{7}{12x}$

*h.*  $\frac{3x}{x-6} + \frac{6x}{4x-24}$

*j.*  $\frac{3}{2x+6} + \frac{4}{6x+18}$

*l.*  $\frac{x+1}{x^2-2x-35} + \frac{x+6}{x^2+7x+10}$

៦៦. គណនា

*a.*  $\frac{3}{8x} - \frac{1}{4}$

*c.*  $\frac{2}{x-3} - \frac{1}{x+7}$

*e.*  $\frac{3}{a^4b^7} - \frac{2}{a^5b^4}$

*b.*  $\frac{2x+3}{5x-30} - \frac{3x+4}{x-6}$

*d.*  $\frac{6}{y+8} - \frac{3y}{y^2+11y+24}$

*f.*  $\frac{5x+3y}{2x^2y} - \frac{3x+4y}{xy^2}$

# ក្រសួងអាណាព្យើសនិងគំនោះស្រាយ

## លេខ ១. គណន៍

$$a. \frac{x+2}{x^2-4x+3} + \frac{4x+5}{x^2+4x-5}$$

$$c. \frac{3}{y+3} + \frac{2y}{y^2+7y+12}$$

$$b. \frac{4y}{y^2-1} + \frac{2}{y-1} + \frac{2}{y+1}$$

$$d. \frac{2x}{x^2-1} - \frac{4}{x^2+2x-3}$$

$$e. \frac{x}{x^2+2x-8} - \frac{2}{x^2-2x}$$

## លេខ ២. គណន៍

$$1). -\frac{x-2}{x^2-2x-8} - \frac{x-1}{x^2-4}$$

$$2). \frac{x+5}{x^2+3x-4} + \frac{x+2}{x^2-1}$$

$$3). \frac{3x-2}{x^2+2x-24} - \frac{x-3}{x^2-16}$$

$$4). 3 + \frac{x}{x+2} - \frac{2}{x^2-4}$$

$$5). \frac{1}{x+1} - \frac{x}{x-2} + \frac{x^2+2}{x^2-x-2}$$

$$6). \frac{2}{x^2-5x+6} - \frac{4}{x^2-2x-3} + \frac{2}{x^2+4x+3}$$

## លេខ ៣. គណន៍

$$a. \frac{2ab^2}{\frac{c^3d}{8a^3c} \cdot 5bd^4}$$

$$b. \frac{\frac{9x^5}{x^2-6x-16}}{18x^3 \cdot x^2-11x+24}$$

# ក្រសួងបាត់ប្រើសនិសនិវោះស្ថាយ

---

c.  $\frac{\frac{a}{4} - \frac{a}{5}}{\frac{a}{3} + \frac{a}{4}}$

d.  $\frac{x^2y}{x+y}$

e.  $\frac{x}{\frac{1}{2} + \frac{1}{2x}}$

f.  $\frac{x^2 + 7x + 12}{x^2 - x - 20}$

g.  $\frac{2 - \frac{4}{x+2}}{5 - \frac{10}{x+2}}$

h.  $\frac{1 - \frac{3}{x} - \frac{10}{x^2}}{1 + \frac{11}{x} + \frac{18}{x^2}}$

i.  $\frac{x-1 + \frac{2}{x-4}}{x+3 + \frac{6}{x-4}}$

j.  $\frac{4 + \frac{12}{2x-3}}{5 + \frac{15}{2x-3}}$

៣០. គណនា

a.  $\frac{1 - \frac{1}{x} - \frac{6}{x^2}}{1 - \frac{4}{x} + \frac{3}{x^2}}$

b.  $\frac{x-5 - \frac{18}{x+2}}{x+7 + \frac{6}{x+2}}$

៣១. គណនាលក្ខណៈ

- 1).  $3x^2 \cdot 9x^3$
- 2).  $5x^7 \cdot 3x^5$
- 3).  $2a^3 \cdot 7a^8$
- 4).  $3y^{12} \cdot 5y^{15}$
- 5).  $-6x^2 \cdot 5x^2$
- 6).  $-2x^2 \cdot 8x^5$
- 7).  $(-9x^{10})(-3x^7)$
- 8).  $(-2x^2)(-8x^9)$
- 9).  $-6st \cdot 9st$

# ក្រសួងបាត់រើសទិន្នន័យ

$$10). (x+1)(x+2)$$

$$11). (x+6)(x+3)$$

$$12). -3y(6y-4)$$

$$13). (y^2 - 5y + 6)(-3y)$$

$$14). -\frac{1}{2}t^2v(4t^3v^2 - 6tv - 4v)$$

$$15). -\frac{1}{3}m^2n^3(-6mn^2 + 3mn - 12)$$

ពិច. ពន្លាសកលន្តូម

$$1). (x-1)(x^2 + x + 1)$$

$$2). (3y+2)(2y^2 - y + 3)$$

$$3). (y^2z - 2y^4)(y^2z + 3z^2 - y^4)$$

$$4). (m^3 - 4mn^2)(6m^4n^2 - 3m^6 + m^2n^4)$$

ពិច. ផ្តើមបាយកុលាបានក្រោម៖

$$\begin{array}{r} 2a-3 \\ \hline a+5 \end{array}$$

$$\begin{array}{r} 5x+7 \\ \hline 3x+6 \end{array}$$

$$\begin{array}{r} 5x+2 \\ \hline 4x-3 \end{array}$$

$$\begin{array}{r} x^2 + 3x - 2 \\ \hline x + 6 \end{array}$$

$$\begin{array}{r} 2a^3 - 3a^2 + 4 \\ - 2a - 3 \\ \hline \end{array} \qquad \begin{array}{r} x^2 - xy + y^2 \\ x + y \\ \hline \end{array}$$

ពិច. រកពហុតាមីយ៉ានីសពហុតាបានក្រោម៖

$$1). 3t - u$$

$$2). 3x + y$$

# ក្រុមសម្រាប់បង្កើតគិតវិទ្យាជាន់សាស្ត្រ

3).  $-3a^2 - a + 6$

4).  $3v^2 + v - 6$

ពីច. ពន្លាពាណិជ្ជកម្ម

1).  $(x+2)(x+4)$

2).  $(a-3)(a+2)$

3).  $(2x-1)(x-2)$

4).  $(11x+3y)(x+4y)$

ពីច. ពន្លាពាណិជ្ជកម្ម

1).  $(x^2 - 5)(x^2 + 2)$

2).  $(3m^3 - n^2)(2m^3 + 3n^2)$

3).  $(3u^2v - 2)(4u^2v + 6)$

4).  $(5y^3w^2 + z)(2y^3w^2 + 3z)$

ពីច. ពន្លាពាណិជ្ជកម្ម

1).  $(b+4)(b+5)$

2).  $(x-3)(x+9)$

3).  $(5t-2)(t-1)$

4).  $(2t-3)(2t-1)$

5).  $(h-7)(h-9)$

6).  $(h-7w)(h-7w)$

ពីច. ពន្លាពាណិជ្ជកម្ម

1).  $\left(2a + \frac{1}{2}\right)\left(4a - \frac{1}{2}\right)$

2).  $\left(3b + \frac{2}{3}\right)\left(6b - \frac{1}{3}\right)$

3).  $\left(\frac{1}{2}x - \frac{1}{3}\right)\left(\frac{1}{4}x + \frac{1}{2}\right)$

4).  $\left(\frac{2}{3}t - \frac{1}{4}\right)\left(\frac{1}{2}t - \frac{1}{2}\right)$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

## ពីទ. ៣ន្ទាត់រូប

- 1).  $-2x^4(3x-1)(2x+5)$       2).  $4xy^3(2x-y)(3x+y)$   
3).  $(x-1)(x+1)(x+3)$       4).  $(a-3)(a+4)(a-5)$   
5).  $(3x-2)(3x+2)(x+5)$       6).  $(x-6)(9x+4)(9x-4)$   
7).  $(x-1)(x+2)-(x+3)(x-4)$   
8).  $(k-4)(k+9)-(k-3)(k+7)$

## ជែទ. ៣ន្ទាត់រូប

- 1).  $(x+1)^2$       2).  $(y+2)^2$       3).  $(3x+8)^2$   
4).  $(2m+7)^2$       5).  $(s+t)^2$       6).  $(x+z)^2$   
7).  $(2x+y)^2$       8).  $(3t+v)^2$       9).  $(2t+3h)^2$

## ជែទ. ៣ន្ទាត់រូប

- 1).  $(a-3)^2$       2).  $(t-6)^2$       3).  $(3t-2)^2$   
4).  $(s-t)^2$       5).  $(3a-b)^2$       6).  $(3z-5y)^2$

## ជែទ. ៣ន្ទាត់រូប

- 1).  $(a-5)(a+5)$       2).  $(p+2)(p-2)$   
3).  $(3x-8)(3x+8)$       4).  $(r-s)(r+s)$   
5).  $(8y-3a)(8y+3a)$       6).  $(5x^2-2)(5x^2+2)$

# ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

## ធាន. ពន្លាពកស្ថាម

1).  $(x+1)^3$

2).  $(y-1)^3$

3).  $(2a-3)^3$

4).  $(a-3)^4$

5).  $(2b+1)^4$

6).  $(2a-3b)^4$

## ធាន. ពន្លាពកស្ថាម

1).  $\left(\frac{1}{2}x + \frac{1}{3}\right)^2$

2).  $\left(\frac{2}{3}y - \frac{1}{2}\right)^2$

3).  $(0.2x - 0.1)^2$

4).  $(0.1y + 0.5)^2$

5).  $(2a-3b)^3$

## ធាន. សមូលកស្ថាម

1).  $9^0$

2).  $m^0$

3).  $(-2x^3)^0$

4).  $2 \cdot 5^0 - 3^0$

5).  $-4^0 - 8^0$

6).  $(2x-y)^0$

## ធាន. សមូលកស្ថាម

1).  $\frac{x^8}{x^2}$

2).  $\frac{y^9}{y^3}$

3).  $\frac{6a^7}{2a^{12}}$

4).  $-12x^5 \div (3x^9)$

5).  $-6y^5 \div (-3y^{10})$

6).  $\frac{-9x^2y^2}{3x^5y^2}$

7).  $\frac{-12z^4y^2}{-2z^{10}y^2}$

## ធាន. គណនា

1).  $\frac{3x-6}{3}$

2).  $\frac{5y-10}{-5}$

3).  $\frac{x^5+3x^4-x^3}{x^2}$

4).  $\frac{6y^6-9y^4+12y^2}{3y^2}$

5).  $\frac{-8x^2y^2+4x^2y-2xy^2}{-2xy}$

# ក្រសួងអាណាព្យើសនិងអំណោះស្រាយ

6).  $(x^2y^3 - 3x^3y^2) \div (x^2y)$       7).  $(4h^5k - 6h^2k^2) \div (-2h^2k)$

៨៨. គុណនា

1).  $(x^2 + 5x + 13) \div (x + 3)$       2).  $(2x) \div (x + 5)$   
3).  $(a^3 + 4a - 3) \div (a - 2)$       4).  $(x^2 - 3x) \div (x + 1)$   
5).  $(w^3 + 1) \div (w + 1)$       6).  $(6x^2 - 13x + 7) \div (3x - 2)$

៩៩. ចូរសរស់រកនូវមធានីត្រាមជាន់មួយ

ផលទិន្នន័យ+(សំណាល់/ត្រូវទិន្នន័យ)

1).  $\frac{3x}{x-5}$       2).  $\frac{-x}{x+3}$       3).  $\frac{x-1}{x}$   
4).  $\frac{x^2+1}{x-1}$       5).  $\frac{x^3}{x-2}$       6).  $\frac{2x^2+4}{2x}$

៩០. រាជនៃផលទិន្នន័យ

1).  $-6a^3b \div (2a^2b)$       2).  $-8w^4t^7 \div (-2w^9t^3)$   
3).  $-9y^7z^4 \div (3y^3z^{11})$       4).  $(3a - 12) \div (-3)$   
5).  $(-6z + 3z^2) \div (-3z)$       6).  $(5x^3 + 15x^2 - 25x) \div (5x)$   
7).  $(12x^4 - 4x^3 + 6x^2) \div (-2x^2)$       8).  $(8y^3 - 1) \div (2y - 1)$   
9).  $(t^3 - 3t^2 + 5t - 6) \div (t - 2)$   
10).  $(2u^3 - 13u^2 - 8u + 7) \div (u - 7)$   
11).  $(-6v^2 - 4 + 9v + v^3) \div (v - 4)$

# ក្រសួងបាត់រើសទិន្នន័យ

---

12).  $(14y + 8y^2 + y^3 + 12) \div (6 + y)$

៤១. តាមរបាយ

1).  $2^2 \cdot 2^5$

2).  $(-3u^8)(-2u^2)$

3).  $a^3b^4 \cdot ab^6 (ab)^0$

4).  $x^2y \cdot x^3y^6 (x+y)^0$

5).  $\frac{-3t^9}{6t^{18}}$

6).  $\frac{3xy^8 \cdot 5xy^9}{20x^3y^{14}}$

៤២. តាមរបាយ

1).  $\left(\frac{x^4}{4}\right)^3$

2).  $\left(\frac{-2a^2}{b^3}\right)^4$

3).  $\left(\frac{-6x^2y^4z^9}{3x^6y^4z^3}\right)^2$

៤៣. តាមរបាយនៃវិធានការគ្រប់គ្រង ដោយសារលេខបច្ចុប្បន្ន និងការប្រើប្រាស់សម្រាប់បញ្ជីលទ្ធផល (មិនប្រើប្រាស់សម្រាប់បញ្ជីលទ្ធផល)

1).  $3^2 + 6^2$

2).  $(5 - 3)^2$

3).  $(3 + 6)^2$

4).  $5^2 - 3^2$

5).  $2^3 - 3^3$

6).  $3^3 + 4^3$

7).  $(2 - 3)^3$

8).  $(3 + 4)^3$

9).  $\left(\frac{2}{5}\right)^3$

៤៤. ចូរបំពេញតាមរបាយ

តិ៍តាមរបាយ	វិធម៌	ជំនួយ	សំណើលេខ
$x^2 + 3x + 4$		$x + 1$	2
$x^2 + 7x + 7$	$x + 5$		-3
	$x^2 - 5x + 6$	$x - 1$	-2
$x^2 - 3x - 12$	$x - 5$	$x + 2$	

# ក្រសួងបាត់រើសនិវត្តន៍ដោយសាយ

---

**ចំណេះសាស្ត្រ.** គុណនា

$$1). \frac{x-4}{4x} \div \frac{x^2 - 16}{16x^2}$$

$$2). \frac{x}{x+1} - \frac{2}{x+3}$$

$$3). \frac{4a^5}{7b^4} \cdot \frac{2b^2}{6a^2}$$

$$4). \frac{x}{x-4} - \frac{x}{x^2 - 7x + 12}$$

$$5). \frac{2a+1}{3} + \frac{3a-4}{4}$$

$$6). \frac{2x^2 - 12x - 54}{2x+14} \div (4x+12)$$

$$7). \frac{x^2 - x - 12}{x^2 - 2x - 8} \cdot \frac{x^2 + x - 2}{5x^2 + 15x}$$

$$8). \frac{8y}{xy^2} - \frac{-5x}{x^2y}$$

$$9). \frac{n^2 - 25}{n^2 - 2n - 35} \cdot \frac{4n - 28}{10n - 50}$$

$$10). \frac{2n^2 + 19n - 10}{5n + 50}$$

$$11). \frac{2x}{x^2 - 1} - \frac{3}{x^2 + 4x + 3}$$

$$12). \frac{4 + \frac{12}{2x-3}}{5 + \frac{15}{2x-3}}$$

**ចំណេះសាស្ត្រ.** រាយ តាម លែង  $a, b, c, d$  ដើមីលទ្ធផលនៃតាមរបាយការខាងក្រោម

$$1). 64x^2 - y^2 = (ax - y)(ax + y)$$

$$2). 16x^4 - y^4 = (ax - y)(ax + y)(bx^2 + y^2)$$

$$3). 7x^2 - 252y^2 = a(x - by)(x + by)$$

$$4). ax^2 - by^2 = (3x - 5y)(cx + dy)$$

**ចំណេះសាស្ត្រ.** រាយ តាម លែង  $a, b, c, d$  ដើមីលទ្ធផលនៃតាមរបាយការខាងក្រោម

$$1). x^2 + 4x - 5 = (x + a)(x - b)$$

$$2). x^2 - 3x - 54 = (x - a)(x + b)$$

## ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

3).  $x^3 + 2x^2 - 8x = x(x-a)(x+b)$

4).  $3x^2 - 48x + 192 = a(x-b)^2$

5).  $-5x^2 + 20x + 105 = -5(x+a)(x-b)$

៥៥. ជាក់កន្លែងធម្មានីត្រាមជាន់លគុណភាព

1).  $x^4 + 9x^2 + 20$

2).  $x^4 - 9x^2 + 20$

3).  $a^4 - 17a^2 + 16$

4).  $t^6 - 4t^3 - 21$

5).  $3x^4 + 9x^2 - 30$

6).  $2x^5 - 16x^3 + 32x$

៥៥. ជាក់កន្លែងធម្មានីត្រាមជាន់លគុណភាព

1).  $(5x+1)^2 - 8(5x+1) + 15$

2).  $(m-3)^2 - 4(m-3) - 21$

3).  $(a-6)^2 - 20(a-6) + 100$

4).  $(2x-3)^2 - 6(2x-3) - 27$

៩០០. ជាក់កន្លែងធម្មានីត្រាមជាន់លគុណភាព

1).  $x^2 + 18xy + 45y^2$

2).  $x^2 + 10xy - 24y^2$

3).  $a^2 - 12ab + 36b^2$

4).  $p^2 - 12pq + 11q^2$

5).  $x^2 + xy - 72y^2$

6).  $x^2 + 71xy - 72y^2$

៩០១. ជាក់កន្លែងធម្មានីត្រាមជាន់លគុណភាព

## ក្រុមចន់បាត់រួននិងលទ្ធផល

1).  $8x^2 + 22xy + 5y^2$

2).  $6x^2 + 11xy - 7y^2$

3).  $4a^2 - 9ab - 9b^2$

4).  $2m^2 - 19mn + 9n^2$

5).  $9x^2 + xy - 10y^2$

6).  $8x^2 + 7xy - 15y^2$

សូមរាយ

# ក្រុមសំគាល់ព្រឹត្តិសនិទ្ធទំនោះក្នុង

## ចំណេះទី ៣

ផែនការបំណោះក្នុង

### លំហាត់១

តើអ្នកនូវដឹងអាសយដ្ឋាននេះ តើកនូវជាភាហ្វេដើម្បីស្ថាប់  
អភិវឌ្ឍន៍របស់ខ្លួន?

$$m, -15, 2a+b, \frac{4}{x}, \sqrt{3}x^2y, 5xy^{-1}, -\frac{3}{7}xy^4z, \sqrt{xy}$$

### ផែនការបំណោះក្នុង

$$\text{វានូវជាប់បានជាអំពី } m, -15, \sqrt{3}x^2y, -\frac{3}{7}xy^4z$$


### លំហាត់២

ចូរបំពេញថា នីងមេគុណវិនិភ័យតើអ្នកត្រូវតាមអាសយដ្ឋាន

ក្រោម៖

អភិវឌ្ឍន៍	អង្គភាព	មេគុណ
$2y$		
$\sqrt{2}xy^3$		
$-\frac{4}{5}abc^2$		

# ក្រសួងពេទ្យបណ្តុះបណ្តាល



# ក្រុមចន់បាត់ត្រីសវិសនិទ្ប័ណ្ណេះត្រូវយោ

## ផែនការស្រាយ

បំពេញថែរ និងមេគុណាឌនៃអាជីវតាមបានក្រោម៖

អាជីវ	អថេរ	មេគុណា
$2y$	$y$	2
$\sqrt{2}xy^3$	$x, y$	$\sqrt{2}$
$-\frac{4}{5}abc^2$	$a, b, c$	$-\frac{4}{5}$

## លិហាត់៣

ចូរធ្វើសវិសអាជីវតាច្បាស់ដូចខាងក្រោម៖

$$2xy, -3x^2y, -\frac{1}{2}yx, \sqrt{5}yx^2, ay, 4ax$$

## ផែនការស្រាយ

អាជីវតាច្បាស់ខាងក្រោម៖

$$2xy \text{ and } -\frac{1}{2}yx$$

និង  $-3x^2y$  and  $\sqrt{5}yx^2$

## លិហាត់៤

នឹងស្រួលយកចុចកោលាកែង មានប្រើប្រាស់បញ្ហាយ

ត្រូវនិង 4 ជីវិនិទ្ធផល។

# ក្រែមនំហាត់ប្រើសវិសនិទ្ទេៗនៃរៀងរាល់

រ. រកថ្មីត្រួតពិនិត្យ

2. រកនៃល្អុវតាំងអស់ បែកដែនិងចាត់តិចនៅ៖ មាន  
ប្រើសទិន្នន័យ 25m ហើយផ្តល់ទិន្នន័យ  $1kg / m^2$  ។

ដំណោះស្រាយ

រ. រកថ្មីត្រួតពិនិត្យ

នានា  $x$  ជាប្រើសទិន្នន័យ ដើម្បីត្រួតពិនិត្យ

$$\text{គេប្រាកប} = 4x$$

$$\text{នំខ្សោត្រួតពិនិត្យ} \rightarrow s = x \times 4x = 4x^2$$

ដូចនេះ ថ្មីត្រួតពិនិត្យ ដើម្បី  $4x^2$  (រកលាត្រ)

2. រកនៃល្អុវតាំងអស់

បែកដែនិងចាត់តិចនៅ៖ មានប្រើសទិន្នន័យ 25m  
ហើយផ្តល់ទិន្នន័យ  $1kg / m^2$

$$\text{គេប្រាកប} \rightarrow x = 25m$$

$$\text{បណ្តុះបណ្តុះ} = 4x = 4 \times 25m = 100m$$

$$\text{នេះ} \rightarrow s = 4x^2 = 4 \times 25^2 = 2500m^2$$

$$\text{នំខ្សោទិន្នន័យ} \rightarrow 2500kg / m^2$$

# ក្រុមចន់បាត់រួមឱសនិទ្ទេលេខាជាន់ស្ថាយ

---

## លីហាត់នៃ

ចូរបញ្ជាក់ពីអថ៌ និងមេគុណ រួចបានឯកសារឱសរោគ

ដូចតាំ ជាក់ជាត្រូវការណ៍នៅមានក្រាម៖

$$x^3y, -4ax^2y, \sqrt{3}x^3y, \frac{3}{5}ayx^2, -\frac{1}{2}xy$$

## ផែនការស្ថាយ

ឯកធានាបុច្ចាសា	អថ៌	មេគុណ
$x^3y$	$x, y$	1
$\sqrt{3}x^3y$		$\sqrt{3}$
$-4ax^2y$		-4
$\frac{3}{5}ayx^2$	$a, x, y$	$\frac{3}{5}$


## លីហាត់នៃ

ចូរបំពេញមេគុណ និងនឹងក្រើនឯកសារត្រូវតាមលាន់ខាងក្រោម

## ក្រាម៖

អក្សរ	អថ៌	មេគុណ	នឹងក្រើនឯក
$\frac{1}{2}x$	$x$		
$-4ax^2y^3z$	$a, x, y \text{ and } z$		
$10ax^2y^3z^2$	$a, x, y \text{ and } z$		
$\sqrt{2}bc^5d^2$	$b, c \text{ and } d$		

# ក្រសួងពេទ្យបណ្តុះបណ្តាល



# ក្រុមចន់បាត់រួននិងគិតលោកស្រាយ

## ផែនការស្នើសីរី

បំពេញមេគូលាសិនដីក្នុងវគ្គធម្មានអាជីវក្រាម

វគ្គ	អចេរ	មេគូលា	ដីក្នុង
$\frac{1}{2}x$	$x$	$\frac{1}{2}$	1
$-4ax^2y^3z$	$a, x, y \text{ and } z$	-4	7
$10ax^2y^3z^2$	$a, x, y \text{ and } z$	10	8
$\sqrt{2}bc^5d^2$	$b, c \text{ and } d$	$\sqrt{2}$	8

## លិខាតិយ

### គណនា

$$A = 5x + 7x + x$$

$$B = x^2 - 10x^2 + 11x^2$$

$$C = 8x^2y^2z + 13x^2y^2z - x^2y^2z$$

$$D = 2ax^2 - 5ax^2 + ax^2$$

## ផែនការស្នើសីរី

### គណនា

$$A = 5x + 7x + x = (5 + 7 + 1)x = \boxed{13x}$$

$$B = x^2 - 10x^2 + 11x^2 = (1 - 10 + 11)x^2 = \boxed{2x^2}$$

$$C = 8x^2y^2z + 13x^2y^2z - x^2y^2z = (8 + 13 - 1)x^2y^2z = \boxed{20x^2y^2z}$$

$$D = 2ax^2 - 5ax^2 + ax^2 = (2 - 5 + 1)ax^2 = \boxed{-2ax^2}$$

# ក្រុមចន់បាត់រួនីសនិទ្ធទំនោះក្នុង

## លើហាត់ជំរឿន

គណន៍  $A + B$  and  $A - B$  ប៉ុណ្ណោះ

i).  $A = 3x^2$  and  $B = -5x^2$

ii).  $A = -x^3$  and  $B = 10x^3$

## ដំឡើងការងារ

គណន៍  $A + B$  and  $A - B$  ប៉ុណ្ណោះ

i).  $A = 3x^2$  and  $B = -5x^2$

គណន៍  $A + B = 3x^2 + (-5x^2) = (3 - 5)x^2 = \boxed{-2x^2}$

$A - B = 3x^2 - (-5x^2) = (3 + 5)x^2 = \boxed{8x^2}$

ii).  $A = -x^3$  and  $B = 10x^3$

គណន៍  $A + B = -x^3 + 10x^3 = (-1 + 10)x^3 = \boxed{9x^3}$

$A - B = -x^3 - 10x^3 = (-1 - 10)x^3 = \boxed{-11x^3}$

## លើហាត់ទំនើត

គណន៍

i).  $(10ab)(a^2b^2)$

ii).  $(\sqrt{2}xy^5)\left(-\frac{5}{7}x^2y^3\right)$

iii).  $\left(-\frac{13}{5}abc^2\right)\left(-\frac{1}{3}\right)a^2bc^5$

iv).  $\left(\frac{\sqrt{5}}{2}x^3y^5z^7\right)(-\sqrt{3}xyz)$

# ក្រសួងអាណាព្យើសនិងវិទ្យាល័យ

## ដំឡើងស្នើសុំ

### គណនៈ

$$i). (10ab)(a^2b^2) = 10a \cdot a^2 \cdot b \cdot b^2 = 10a^{1+2}b^{1+2} = \boxed{10a^3b^3}$$

$$\begin{aligned} ii). (\sqrt{2}xy^5)\left(-\frac{5}{7}x^2y^3\right) &= (\sqrt{2})\left(-\frac{5}{7}\right)x \cdot x^2 \cdot y^5 \cdot y^3 \\ &= -\frac{5\sqrt{2}}{7}x^{1+2}y^{5+3} \\ &= \boxed{-\frac{5\sqrt{2}}{7}x^3y^8} \end{aligned}$$

$$\begin{aligned} iii). \left(-\frac{13}{5}abc^2\right)\left(-\frac{1}{3}a^2bc^5\right) &= \left(-\frac{13}{5}\right)\left(-\frac{1}{3}\right)a^{1+2}b^{1+1}c^{2+5} \\ &= \boxed{\frac{13}{15}a^3b^2c^7} \end{aligned}$$

$$\begin{aligned} iv). \left(\frac{\sqrt{5}}{2}x^3y^5z^7\right)(-\sqrt{3}xyz) &= \left(\frac{\sqrt{5}}{2}\right)(-\sqrt{3})x^{3+1}y^{5+1}z^{7+1} \\ &= \boxed{-\frac{\sqrt{15}}{2}x^4y^6z^8} \end{aligned}$$

## លីហាត់ទី១០

### គណនៈ

$$i). \frac{a^2x^2}{10ax^2}$$

$$ii). \frac{-\sqrt{5}x^7y^2z^3}{4x^2yz}$$

$$iii). -\frac{32a^{10}b^5c^6}{6abc^3}$$

$$iv). -\frac{-12m^7n^2}{15m^2n}$$

# ក្រុមសមាគកស្រីសនិទ្ធទំនាង: ស្ថាយ

## ដំឡើងស្ថាយ

### លេខាង

$$i). \frac{a^2x^2}{10ax^2} = \frac{1}{10}a^2 \cdot a^{-1} \cdot x^2 \cdot x^{-2}$$

$$= \frac{1}{10}a^{2-1}x^{2-2}$$
$$= \boxed{\frac{1}{10}a}$$

$$ii). \frac{-\sqrt{5}x^7y^2z^3}{4x^2yz} = \frac{-\sqrt{5}}{4}x^7 \cdot x^{-2} \cdot y^2 \cdot y^{-1} \cdot z^3 \cdot z^{-1}$$

$$= \frac{-\sqrt{5}}{4}x^{7-2}y^{2-1}z^{3-1}$$
$$= \boxed{\frac{-\sqrt{5}}{4}x^5yz^2}$$

$$iii). -\frac{32a^{10}b^5c^6}{6abc^3} = -\frac{2 \cdot 16}{2 \cdot 3}a^{10-1}b^{5-1}c^{6-3}$$
$$= \boxed{-\frac{16}{3}a^9b^4c^3}$$

$$iv). -\frac{-12m^7n^2}{15m^2n} = \frac{3 \cdot 4}{3 \cdot 5}m^{7-2}n^{2-1}$$
$$= \boxed{\frac{4}{5}m^5n}$$

# ក្រុមសំគាល់រួមនឹងលិខិតដោយសារ

## លំហាត់១១

គឺអ្នកនូវឈានក្រោមនេះ តើកនូវឈានណាមួយទៀតបានទៅលាស់មួយទេ?

i.  $3x^2 - \frac{1}{2}$       ii.  $-\frac{1}{3x} + 5x^2$     iii.  $3x + \sqrt{5}y - 2xy^2$     iv.  $2x^{-2} + 5x$

v.  $\frac{m^2 + 5}{m^2 - 4}$       vi.  $12x^2yz$       vii.  $8x^4 - 2x + \frac{1}{x}$       viii.  $2x^{-2}yz^3$

## ជំនួយការស្នើសារ

កនូវឈានក្រោមនេះ កនូវឈានដីលានទៅលាស់

i.  $3x^2 - \frac{1}{2}$  ត្រូវឈានទៅលាស់  $3x^2$ ,  $-\frac{1}{2}$

iii).  $3x + \sqrt{5}y - 2xy^2$  ត្រូវឈានទៅលាស់  $3x$ ,  $\sqrt{5}y$ ,  $-2xy^2$

## លំហាត់១២

ចូរបំពេញតារាងខាងក្រោម៖

ពហុធ	អចេរ	នឹង	រៀបតាមលំដាប់ កែវិន	រៀបតាមលំដាប់ ចុះ
$x + 2 - 4x^2$	$x$			
$t^3 + 3bt - 2b^2t^2 + b^3$	$t$			

# ក្រុមសម័យប្រើសនិទ្ទេសម្រាប់លោកស្រី

$\frac{1}{2}my^2 - 3 + my + \frac{1}{3}y^4$	$y$			
---	-----	--	--	--

ដំឡើងសម្រាប់

បំពេញតាមអាជីវការ

ពហុតុ	ខ	នឹង	រៀបតាមលំដាប់ កិន	រៀបតាមលំដាប់ ចិន
$x + 2 - 4x^2$	$x$	2	$2 + x - 4x^2$	$-4x^2 + x + 2$
$t^3 + 3bt - 2b^2t^2 + b^3$	$t$	3	$b^3 + 3bt - 2b^2t^2 +$	$t^3 - 2b^2t^2 + 3bt + b^3$
$\frac{1}{2}my^2 - 3 + my + \frac{1}{3}$	$y$	2	$-\frac{8}{3} + my + \frac{1}{2}my^2$	$\frac{1}{2}my^2 + my - \frac{8}{3}$

សំបាត់ទាំង

ឯកលាក  $M + N$  and  $M - N$

- i.  $M = x^2 - 3x + 5$  and  $N = 2x^2 + x - 2$
- ii.  $M = 2x^2 + y + 10$  and  $N = x^2 - 10y + 20$
- iii.  $M = \frac{1}{2}x^2 - 6x + 7$  and  $N = \frac{3}{2}x^2 + 5x - 4$
- iv.  $M = 5x^2 + 2x + 13$  and  $N = 4x^2 - 8x - 12$

# ក្រុមចន់បាត់រួននិងលទ្ធផលនៃសម្រាប់លោកស្រី

## ដំឡើងនិងការបន្ថែម

គណន៍  $M + N$  and  $M - N$

i.  $M = x^2 - 3x + 5 \quad \text{and} \quad N = 2x^2 + x - 2$

$$\begin{aligned} M + N &= x^2 - 3x + 5 + (2x^2 + x - 2) \\ &= x^2 + 2x^2 - 3x + x + 5 - 2 \end{aligned}$$

$$= \boxed{3x^2 - 3x + 3}$$

$$\begin{aligned} M - N &= x^2 - 3x + 5 - (2x^2 + x - 2) \\ &= x^2 - 3x + 5 - 2x^2 - x + 2 \\ &= x^2 - 2x^2 - 3x - x + 5 + 2 \\ &= \boxed{-x^2 - 4x + 7} \end{aligned}$$

ii.  $M = 2x^2 + y + 10 \quad \text{and} \quad N = x^2 - 10y + 20$

$$\begin{aligned} M + N &= 2x^2 + y + 10 + (x^2 - 10y + 20) \\ &= \boxed{3x^2 - 9y + 30} \end{aligned}$$

$$\begin{aligned} M - N &= 2x^2 + y + 10 - (x^2 - 10y + 20) \\ &= \boxed{x^2 + 11y - 10} \end{aligned}$$

iii.  $M = \frac{1}{2}x^2 - 6x + 7 \quad \text{and} \quad N = \frac{3}{2}x^2 + 5x - 4$

$$M + N = \frac{1}{2}x^2 - 6x + 7 + \left( \frac{3}{2}x^2 + 5x - 4 \right)$$

## ក្រឡទន់ហាត់ប្រើសនិសនិវេជ្ជនោះស្ថាយ

$$M - N = \frac{1}{2}x^2 - 6x + 7 - \left( \frac{3}{2}x^2 + 5x - 4 \right)$$
$$= [2x^2 - x + 3]$$

$$= [-x^2 - 11x + 11]$$

iv.  $M = 5x^2 + 2x + 13$  and  $N = 4x^2 - 8x - 12$

$$M + N = 5x^2 + 2x + 13 + (4x^2 - 8x - 12)$$

$$= [9x^2 - 6x + 1]$$

$$M - N = 5x^2 + 2x + 13 - (4x^2 - 8x - 12) = [x^2 + 10x + 25]$$

លំហាត់ទៅ

ត្រូវលោកមួយមានប្រព័ន្ធប្រើប្រាស់គ្មានៗ  $2x + y$ ,  $3x + 7y$  និង

$4x - y$  ។ ឈរលាបវិមាទត្រូវនៅត្រូវលោកនេះ។

ដំណោះស្រាយ

ឈរលាបវិមាទត្រូវនៅត្រូវលោក

$$\text{បិមាទត្រូវនៅត្រូវលោក} = (2x + y) + (3x + 7y) + (4x - y)$$
$$= 9x + 7y$$

ដូចនេះ បិមាទត្រូវនៅត្រូវលោក នឹង  $[9x + 7y]$  (អកលាប្រព័ន្ធ)

# ក្រុមចន់បាត់រួនិសនិត្យជោគេ:ក្នុង

## លីហាត់ទីនេះ

### គុណនា

$$i. (2ab)(-3a^2b^2)^3$$

$$ii. (-x+4)\left(\frac{1}{2}x+3\right)$$

$$iii. (x^3 + xy - 4y^2)(x+y) \quad iv. (2x^2 - 4x + 1)(3x - 4)$$

$$v. (a^2 - 3a + 5)(a^2 + 4a - 3) \quad vi. (-3x + x^2 - 1)(2 + x - 5x^2)$$

$$vii. (4x+3)(2x-x^3-1)$$

$$viii. (x^2 + x + 1)(x^3 - x^2 + 1)$$

$$ix. (x^2 - 2x + 2)(x^2 + 2x + 2) \quad x. (x-2)(x^2 + 3x + 1)$$

$$xi. (x-1)(x^3 + x^2 + x + 1) \quad xii. (x^2 - x + 1)(x^2 + x + 1)$$

$$xiii. x(x+1)(x+2)(x+3)$$

## ដំឡងការងារ

### គុណនា

$$\begin{aligned} i. (2ab)(-3a^2b^2)^3 &= (2ab)(-3)^3 a^{2 \times 3} b^{2 \times 3} \\ &= (2ab)(-27)a^6b^6 \\ &= (2)(-27)a^{1+6}b^{1+6} \\ &= \boxed{-54a^7b^7} \end{aligned}$$

## ក្រុមទំនាក់រើសទិន្នន័យ

---

$$\begin{aligned}
 ii. (-x+4)\left(\frac{1}{2}x+3\right) &= -x\left(\frac{1}{2}x+3\right) + 4\left(\frac{1}{2}x+3\right) \\
 &= -\frac{1}{2}x^2 - 3x + 2x + 12
 \end{aligned}$$

$$= \boxed{-\frac{1}{2}x^2 - x + 12}$$

$$\begin{aligned}
 iii. (x^3 + xy - 4y^2)(x + y) &= x^3(x + y) + xy(x + y) - 4y^2(x + y) \\
 &= x^4 + x^3y + x^2y + xy^2 - 4xy^2 - 4y^3 \\
 &= \boxed{x^4 + x^3y + x^2y - 3xy^2 - 4y^3}
 \end{aligned}$$

$$\begin{aligned}
 iv. (2x^2 - 4x + 1)(3x - 4) &= 6x^3 - 8x^2 - 12x^2 + 16x + 3x - 4 \\
 &= \boxed{6x^3 - 20x^2 + 19x - 4}
 \end{aligned}$$

$$\begin{aligned}
 v. (a^2 - 3a + 5)(a^2 + 4a - 3) &= a^4 + 4a^3 - 3a^2 - 3a^3 - 12a^2 + 9a \\
 &\quad + 5a^2 + 20a - 15 \\
 &= \boxed{a^4 + a^3 - 10a^2 + 29a - 15}
 \end{aligned}$$

(លំហាត់សល់ខាងក្រោមនេះត្រូវជាយុទ្ធសាស្ត្រ)

$$vi. (-3x + x^2 - 1)(2 + x - 5x^2) \qquad vii. (4x + 3)(2x - x^3 - 1)$$

$$viii. (x^2 + x + 1)(x^3 - x^2 + 1) \quad ix. (x^2 - 2x + 2)(x^2 + 2x + 2)$$

$$x. (x - 2)(x^2 + 3x + 1) \qquad xi. (x - 1)(x^3 + x^2 + x + 1)$$

$$xii. (x^2 - x + 1)(x^2 + x + 1) \quad xiii. x(x + 1)(x + 2)(x + 3)$$

# ក្រុមចន់បាត់រួននិងលទ្ធផលបែងចែក

## លំហាត់ទាំងអស់

### ពន្លាសកស្មោមខាងក្រោម

i.  $(x+5)^2$

ii.  $\left(\frac{1}{2}x+3\right)^2$

iii.  $\left(\frac{4}{5}x+\frac{y}{2}\right)^2$

iv.  $(x-5)^2$

v.  $\left(\frac{3}{2}x-2y\right)^2$

vi.  $\left(\frac{4}{5}x-\frac{y}{2}\right)^2$

vii.  $(x-5)(x+5)$

viii.  $\left(10x+\frac{1}{2}y\right)\left(10x-\frac{1}{2}y\right)$

ix.  $\left(\frac{4}{5}x-\frac{y}{2}\right)\left(\frac{4}{5}x+\frac{y}{2}\right)$

## ដំឡើងការងារ

### ពន្លាសកស្មោមខាងក្រោម

i.  $(x+5)^2 = x^2 + 2 \cdot x \cdot 5 + 5^2$

$$= \boxed{x^2 + 10x + 25}$$

ii.  $\left(\frac{1}{2}x+3\right)^2 = \left(\frac{1}{2}x\right)^2 + 2 \cdot \frac{1}{2}x \cdot 3 + 3^2$

$$= \boxed{\frac{1}{4}x^2 + 3x + 9}$$

## ក្រុមទំនាក់រឿងនៃសាសនាថ្មីជាងប៊ែន្តោះក្នុង

---

$$iii. \left( \frac{4}{5}x + \frac{y}{2} \right)^2 = \left( \frac{4}{5}x \right)^2 + 2 \cdot \frac{4}{5}x \cdot \frac{y}{2} + \left( \frac{y}{2} \right)^2$$

$$= \boxed{\frac{16}{25}x^2 + \frac{4}{5}xy + \frac{y^2}{4}}$$

$$iv. (x - 5)^2 = x^2 - 2 \cdot x \cdot 5 + 5^2$$

$$= \boxed{x^2 - 10x + 25}$$

$$v. \left( \frac{3}{2}x - 2y \right)^2 = \left( \frac{3}{2}x \right)^2 - 2 \left( \frac{3}{2}x \right) (2y) + (2y)^2$$

$$= \boxed{\frac{9}{4}x^2 - 6xy + 4y^2}$$

$$vi. \left( \frac{4}{5}x - \frac{y}{2} \right)^2 = \left( \frac{4}{5}x \right)^2 - 2 \left( \frac{4}{5}x \right) \left( \frac{y}{2} \right) + \left( \frac{y}{2} \right)^2$$

$$= \boxed{\frac{16}{25}x^2 - \frac{4}{5}xy + \frac{y^2}{4}}$$

$$vii. (x - 5)(x + 5) = x^2 - 5^2$$

$$= \boxed{x^2 - 25}$$

$$viii. \left( 10x + \frac{1}{2}y \right) \left( 10x - \frac{1}{2}y \right) = (10x)^2 - \left( \frac{1}{2}y \right)^2$$

$$= \boxed{100x^2 - \frac{1}{4}y^2}$$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$ix. \left( \frac{4}{5}x - \frac{y}{2} \right) \left( \frac{4}{5}x + \frac{y}{2} \right) = \left( \frac{4}{5}x \right)^2 - \left( \frac{y}{2} \right)^2 \\ = \boxed{\frac{16}{25}x^2 - \frac{y^2}{4}}$$

លំហាត់ទី

ពន្លាសកន្លែងធម្មានស្រាវជ្រាវ

$$i. (3+a+2b)^2 \quad ii. (x^2+y+z^2)^2 \quad iii. \left( \frac{1}{2}x^2+3y+\frac{3}{4}z \right)^2$$

ដំណឹងការក្រោម

ពន្លាសកន្លែងធម្មានស្រាវជ្រាវ

$$i. (3+a+2b)^2 = 3^2 + a^2 + (2b)^2 + 2(3)(a) + 2(3)(2b) + 2(a)(2b)$$

$$= \boxed{9 + a^2 + 4b^2 + 6a + 12b + 4ab}$$

$$ii. (x^2+y+z^2)^2 = (x^2)^2 + (y)^2 + (z^2)^2 + 2(x^2)(y) + 2(x^2)(z^2) \\ + 2(y)(z^2) \\ = x^4 + y^2 + z^4 + 2x^2y + 2x^2z^2 + 2yz^2$$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$\begin{aligned} iii. \left( \frac{1}{2}x^2 + 3y + \frac{3}{4}z \right)^2 &= \left( \frac{1}{2}x^2 \right)^2 + (3y)^2 + \left( \frac{3}{4}z \right)^2 + 2 \left( \frac{1}{2}x^2 \right)(3y) \\ &\quad + 2 \left( \frac{1}{2}x^2 \right) \left( \frac{3}{4}z \right) + 2(3y) \left( \frac{3}{4}z \right) \\ &= \boxed{\frac{1}{4}x^4 + 9y^2 + \frac{9}{16}z^2 + 3yx^2 + \frac{3}{4}zx^2 + \frac{9}{2}yz} \end{aligned}$$

លីហាត់ទី៣

ពន្លាហរណ៍នៃលទ្ធផល

$$i. (x+5)^3 \quad ii. (x+3y)^3 \quad iii. (2x+5y)^3 \quad iv. \left( \frac{1}{2}x^2 + y \right)^3$$

ដំឡើងការងារ

ពន្លាហរណ៍នៃលទ្ធផល

$$i. (x+5)^3 = x^3 + 3(x)^2(5) + 3(x)(5)^2 + 5^3$$

$$= x^3 + 3 \times x^2 \times 5 + 3 \times x \times 25 + 125$$

$$= \boxed{x^3 + 15x^2 + 75x + 125}$$

$$ii. (x+3y)^3 = x^3 + 3(x)^2(3y) + 3(x)(3y)^2 + (3y)^3$$

$$= x^3 + 3x^2 \cdot 3y + 3x \cdot 9y^2 + 27y^3$$

$$= \boxed{x^3 + 9x^2y + 27xy^2 + 27y^3}$$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$\begin{aligned} iii. (2x+5y)^3 &= (2x)^3 + 3(2x)^2(5y) + 3(2x)(5y)^2 + (5y)^3 \\ &= 8x^3 + 3 \cdot 4x^2 \cdot 5y + 3 \cdot 2x \cdot 25y^2 + 125y^3 \\ &= 8x^3 + 60x^2y + 150xy^2 + 125y^3 \end{aligned}$$

$$\begin{aligned} iv. \left(\frac{1}{2}x^2 + y\right)^3 &= \left(\frac{1}{2}x^2\right)^3 + 3\left(\frac{1}{2}x^2\right)^2(y) + 3\left(\frac{1}{2}x^2\right)(y)^2 + y^3 \\ &= \frac{1}{8}x^6 + 3 \cdot \frac{1}{4}x^4y + 3 \cdot \frac{1}{2}x^2 \cdot y^2 + y^3 \\ &= \boxed{\frac{1}{8}x^6 + \frac{3}{4}x^4y + \frac{3}{2}x^2y^2 + y^3} \end{aligned}$$

លំហាត់ទាំងអស់

ពន្លាសកស្មោមខាងក្រោម

$$i. (x-5)^3 \quad ii. (2x-3y)^3 \quad iii. (ab-3cd)^3 \quad iv. \left(\frac{1}{2}x^2 - y\right)^3$$

ដំឡើងការងារ

ពន្លាសកស្មោមខាងក្រោម៖

$$\begin{aligned} i. (x-5)^3 &= x^3 - 3(x)^2(5) + 3(x)(5)^2 - 5^3 \\ &= x^3 - 3x^2 \cdot 5 + 3 \cdot x \cdot 25 - 125 \\ &= \boxed{x^3 - 15x^2 + 75x - 125} \end{aligned}$$

## ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$ii. (2x - 3y)^3 = (2x)^3 - 3(2x)^2(3y) + 3(2x)(3y)^2 - (3y)^3$$

$$= 8x^3 - 3 \cdot 4x^2 \cdot 3y + 3 \cdot 2x \cdot 9y^2 - 27y^3$$

$$= \boxed{8x^3 - 36x^2y + 54xy^2 - 27y^3}$$

$$iii. (ab - 3cd)^3 = (ab)^3 - 3(ab)^2(3cd) + 3(ab)(3cd)^2 - (3cd)^3$$

$$= a^3b^3 - 3 \cdot a^2b^2 \cdot 3cd + 3ab \cdot 9c^2d^2 - 27c^3d^3$$

$$= \boxed{a^3b^3 - 9a^2b^2cd + 27abc^2d^2 - 27c^3d^3}$$

$$iv. \left(\frac{1}{2}x^2 - y\right)^3 = \left(\frac{1}{2}x^2\right)^3 - 3\left(\frac{1}{2}x^2\right)^2(y) + 3\left(\frac{1}{2}x^2\right)(y)^2 - y^3$$

$$= \frac{1}{8}x^6 - 3 \cdot \frac{1}{4}x^4 \cdot y + 3 \cdot \frac{1}{2}x^2 \cdot y^2 - y^3$$

$$= \boxed{\frac{1}{8}x^6 - \frac{3}{4}x^4y + \frac{3}{2}x^2y^2 - y^3}$$

លំហាត់ចែង

ពន្លាសកលន្បែកមានការងារ

$$i. (x - 3)(x^2 + 3x + 9)$$

$$ii. (2x - 1)(4x^2 + 2x + 1)$$

$$iii. (\sqrt{2}x - 3y)(2x^2 + 3\sqrt{2}xy + 9y^2)$$

# ក្រុមចន់បាត់ត្រូវឈើសនិលជំណោះស្រាយ

## ដំឡើងការស្ថាយ

### ពន្លាសេវានៅក្នុងការគ្រប់

$$i. (x-3)(x^2 + 3x + 9) = (x)^3 - (3)^3$$

$$= [x^3 - 27]$$

$$ii. (2x-1)(4x^2 + 2x + 1) = (2x)^3 - 1^3 = [8x^3 - 1]$$

$$iii. (\sqrt{2}x - 3y)(2x^2 + 3\sqrt{2}xy + 9y^2) = (\sqrt{2}x)^3 - (3y)^3 \\ = [2\sqrt{2}x^3 - 27y^3]$$

## លំហាត់ប្រាំ

### ពន្លាសេវានៅក្នុងការគ្រប់

$$i. (x+2)(x^2 - 2x + 4)$$

$$ii. (3x+5)(9x^2 - 15x + 25)$$

$$iii. \left(\frac{1}{4}x + 4y\right)\left(\frac{1}{16}x^2 - xy + 16y^2\right)$$

## ដំឡើងការស្ថាយ

### ពន្លាសេវានៅក្នុងការគ្រប់

$$i. (x+2)(x^2 - 2x + 4) = (x)^3 + (2)^3 = [x^3 + 8]$$

$$ii. (3x+5)(9x^2 - 15x + 25) = (3x)^3 + 5^3 = [27x^3 + 125]$$

## ក្រុមចន់បាត់រួនីសនិទ្ធទំនោះស្ថាយ

$$iii. \left( \frac{1}{4}x + 4y \right) \left( \frac{1}{16}x^2 - xy + 16y^2 \right) = \left( \frac{1}{4}x \right)^3 + (4y)^3 \\ = \boxed{\frac{1}{64}x^3 + 64y^3}$$

### លើហាត់ប្រចា

ជាក់កន្លែងមានក្រូមជាមុននៃលគុណភាព

$$i. 6kp^2 - 21p^2$$

$$iii. 24x^3y + 30x^2y^3$$

$$ii. 2p^2q - 4pqr$$

$$iv. a^2bc - ab^2c + abc^2$$

### ដំណោះស្រាយ

ជាក់កន្លែងមានក្រូមជាមុននៃលគុណភាព

$$i. 6kp^2 - 21p^2 = \boxed{3p^2(2k - 7)}$$

$$ii. 2p^2q - 4pqr = \boxed{2pq(p - 2r)}$$

$$iii. 24x^3y + 30x^2y^3 = \boxed{6x^2y(4x + 5y^2)}$$

$$iv. a^2bc - ab^2c + abc^2 = abc(a - b + c)$$

# ក្រុមចន់បាត់រួនីសនិទ្ធទំនាង: ស្ថាយ

## លំហាត់ប្រព័ន្ធ

ជាក់កន្លែមខាន់គ្រាមជាន់លគុណភាព

i.  $5x(x - 3) - 4(3 - x)$

ii.  $6x - 3xy - 2 + y$

iii.  $5x + 10xy + 4 + 8y$

## ដំឡងការស្រាយ

ជាក់កន្លែមខាន់គ្រាមជាន់លគុណភាព

i.  $5x(x - 3) - 4(3 - x) = 5x(x - 3) + 4(x - 3)$

$$= \boxed{(x - 3)(5x + 4)}$$

ii.  $6x - 3xy - 2 + y$   $= (6x - 3xy) - (2 - y)$   
 $= 3x(2 - y) - (2 - y)$   
 $= (2 - y)(3x - 1)$

iii.  $5x + 10xy + 4 + 8y = (5x + 10xy) + (4 + 8y)$

$$= 5x(1 + 2y) + 4(1 + 2y)$$

$$= \boxed{(1 + 2y)(5x + 4)}$$

# ក្រុមចន់បាត់រួនិសនិវោះត្រូវយោ

## លំហាត់ប្រជ

ជាក់កន្លែមខាន់គ្រាមជាន់លគុណភាព

i.  $x^2 + 10x + 25$

ii.  $a^2b^2 + 4abc + 4c^2$

iii.  $y^2 - 16y + 64$

iv.  $4m^2 - 20mn + 25n^2$

v.  $81x^2 - 64y^2$

vi.  $144a^2b^2 - 169c^2$

## ផែនការងារ

ជាក់កន្លែមខាន់គ្រាមជាន់លគុណភាព

i.  $x^2 + 10x + 25 = x^2 + 2 \cdot x \cdot 5 + 5^2$

$$= (x+5)^2$$

ii.  $a^2b^2 + 4abc + 4c^2 = (ab)^2 + 2 \cdot ab \cdot 2c + (2c)^2$

$$= (ab + 2c)^2$$

iii.  $y^2 - 16y + 64 = y^2 - 2 \cdot y \cdot 8 + 8^2$

$$= (y-8)^2$$

iv.  $4m^2 - 20mn + 25n^2 = (2m)^2 - 2 \cdot 2m \cdot 5n + (5n)^2$

$$= (2m-5n)^2$$

v.  $81x^2 - 64y^2 = (9x)^2 - (8y)^2$

$$= (9x-8y)(9x+8y)$$

# ក្រុមចន់បាត់រួននិងលទ្ធផល

$$\begin{aligned} vi. \quad & 144a^2b^2 - 169c^2 = (12ab)^2 - (13c)^2 \\ & = (12ab - 13c)(12ab + 13c) \end{aligned}$$

## លីហាត់ប្រដៃ

ជាក់កន្លែងធម្មានស្រាវជ្រាវជាលុយការណា

$$\begin{array}{lll} i. \quad x^2 + 8x + 12 & ii. \quad y^2 - 10y + 24 & iii. \quad m^2 - 12m + 32 \\ iv. \quad (x+y)^2 + (xy-1)^2 & v. \quad ab(x^2 + y^2) + xy(a^2 + b^2) \\ vi. \quad (ax-by)^2 + (bx+ay)^2 & vii. \quad (x^2 + y^2)^2 - 4x^2y^2 \\ viii. \quad (a^3 + 3ab^2)^2 - (3a^2b + b^3)^2 & ix. \quad x^4 + 4 \\ x). \quad x^4 + x^2 + 1 & xi. \quad x^5 + x^4 + 1 \end{array}$$

## ដំឡើងការងារ

ជាក់កន្លែងធម្មានស្រាវជ្រាវជាលុយការណា

$$\begin{aligned} i. \quad & x^2 + 8x + 12 = x^2 + (6+2)x + (6 \cdot 2) \\ & = (x+6)(x+2) \\ ii. \quad & y^2 - 10y + 24 = y^2 + (-6-4)y + (-6)(-4) \\ & = (y-6)(y-4) \end{aligned}$$

## ក្រុមចន់បាត់រួមឱសនិគជោនេះត្រូវយោ

---

$$iii. m^2 - 12m + 32 = m^2 + (-8 - 4)m + (-8)(-4) \\ = (m - 8)(m - 4)$$

$$iv. (x + y)^2 + (xy - 1)^2 = x^2 + 2xy + y^2 + x^2y^2 - 2xy + 1 \\ = x^2 + x^2y^2 + y^2 + 1 \\ = x^2(1 + y^2) + (1 + y^2) \\ = (x^2 + 1)(1 + y^2)$$

$$v. ab(x^2 + y^2) + xy(a^2 + b^2) = abx^2 + aby^2 + xy a^2 + xy b^2 \\ = abx^2 + xy a^2 + aby^2 + xy b^2 \\ = ax(bx + ay) + by(ay + bx) \\ = (ax + by)(bx + ay)$$

$$vi. (ax - by)^2 + (bx + ay)^2 = a^2x^2 - 2abxy + b^2y^2 + b^2x^2 + 2abxy + a^2y^2 \\ = a^2x^2 + b^2x^2 + b^2y^2 + a^2y^2 \\ = x^2(a^2 + b^2) + y^2(b^2 + a^2) \\ = (a^2 + b^2)(x^2 + y^2)$$

$$vii. (x^2 + y^2)^2 - 4x^2y^2 = x^4 + 2x^2y^2 + y^4 - 4x^2y^2 \\ = x^4 - 2x^2y^2 + y^4 \\ = (x^2)^2 - 2(x^2)(y^2) + (y^2)^2 \\ = (x^2 - y^2)^2$$

## ក្រឡាងលំហាត់ប្រើសនិសនិត្យនៃសម្រាប់បង្ហាញ

$$viii. (a^3 + 3ab^2)^2 - (3a^2b + b^3)^2 = [(a^3 + 3ab^2) + (3a^2b + b^3)] \times \\ [(a^3 + 3ab^2) - (3a^2b + b^3)] = (a^3 + 3ab^2 + 3a^2b + b^3) \times \\ (a^3 + 3ab^2 - 3a^2b - b^3)$$

$$= (a+b)^3(a-b)^3$$

$$ix. x^4 + 4 = (x^4 + 4x^2 + 4) - 4x^2 \\ = (x^2 + 2)^2 - (2x)^2 \\ = (x^2 + 2 - 2x)(x^2 + 2 + 2x) \\ = (x^2 - 2x + 2)(x^2 + 2x + 2)$$

$$x). x^4 + x^2 + 1 = (x^2)^2 + 2x^2 + 1 - x^2 \\ = (x^2 + 1)^2 - (x)^2 \\ = (x^2 + 1 - x)(x^2 + 1 + x) \\ = (x^2 - x + 1)(x^2 + x + 1)$$

$$xi. x^5 + x^4 + 1 = (x^2 + ax + 1)(x^3 + bx^2 + cx + 1) \\ = (x^2 + x + 1)(x^3 - x + 1)$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

## លំហាត់ប៉ា

បំពេញចំណូនតម្លៃដើម្បីមានលទ្ធផលស្ថិស្សបែងចែក  
នឹងមួយមានទម្រង់ជាការវេនទ្វានីត្រីទី 1

i.  $x^2 + 4x + \boxed{\quad}$

ii.  $x^2 - 6x + \boxed{\quad}$

iii.  $a^2 + \boxed{\quad} a + 1$

iv.  $4a^2 - \boxed{\quad} a + 9$

## ដំឡើងការស្រាយ

បំពេញចំណូនតម្លៃដើម្បីមានលទ្ធផលស្ថិស្សបែងចែក  
នឹងមួយមានទម្រង់ជាការវេនទ្វានីត្រីទី 1

i.  $x^2 + 4x + \boxed{4}$

ii.  $x^2 - 6x + \boxed{9}$

iii.  $a^2 + \boxed{2} a + 1$

iv.  $4a^2 - \boxed{12} a + 9$

## លំហាត់ប៉ា

ជាក់ជាន់លគុណភាពត្រូវក្នុងក្រុមចន់បាត់រួមឱសនិគជោះស្រាយ

i.  $2x^2 + 3x + 1$

ii.  $2x^2 - 13x + 6$

iii.  $-3a^2 + 5a + 2$

iv.  $6p^2 - 4pq - 16q^2$

v.  $8x^2 - 26xy + 15y^2$

vi.  $-35x^2 - 16xy + 12y^2$

## ដំឡើងការស្រាយ

ជាក់ជាន់លគុណភាពត្រូវក្នុងក្រុមចន់បាត់រួមឱសនិគជោះស្រាយ

## ក្រឡាងលំហាត់ប្រើសនិសនិត្យបែងចែក

---

i.  $2x^2 + 3x + 1 = (2x+1)(x+1)$

$$\begin{array}{r} 2 & 1 & 3 \\ \hline 2 & 1 & \rightarrow 1 \\ 1 & \times & 1 & \rightarrow 2 \\ \hline & & & 3 \end{array}$$

ii.  $2x^2 - 13x + 6 = (2x-1)(x-6)$

$$\begin{array}{r} 2 & 6 & -13 \\ \hline 2 & -1 & -1 \\ 1 & -6 & -12 \\ \hline & & -13 \end{array}$$

iii.  $-3a^2 + 5a + 2 = (3x+1)(-x+2)$

$$\begin{array}{r} -3 & 2 & 5 \\ \hline 3 & 1 & \rightarrow -1 \\ -1 & 2 & \rightarrow 6 \\ \hline & & 5 \end{array}$$

iv.  $6p^2 - 4pq - 16q^2 = (3p+4q)(2p-4q)$

$$= 2(3p+4q)(p-2q)$$

$$\begin{array}{r} 6 & -16q^2 & -4q \\ \hline 3 & 4q & \rightarrow 8q \\ 2 & -4q & \rightarrow -12q \\ \hline & & -4q \end{array}$$

v.  $8x^2 - 26xy + 15y^2 = (4x-3y)(2x-5y)$

$$\begin{array}{r} 8 & 15y^2 & -26y \\ \hline 4 & -3y & \rightarrow -6y \\ 2 & -5y & \rightarrow -20y \\ \hline & & -26y \end{array}$$

# ក្រឡមនៃហាត់ប្រើសនិសនិវត្ថុនេះរួចរាល់

$$iv. -35x^2 - 16xy + 12y^2 = (-5x + 2y)(7x + 6y)$$

$$\begin{array}{r} -35 & 12y^2 & -16y \\ \hline -5 & 2y & \rightarrow 14y \\ 7 & 6y & \rightarrow -30y \\ \hline & & -16y \end{array}$$

## លីហាត់ប្រើ

ជាក់កន្លែងបានដែលគឺលាស្តា

$$i. a^3 + 27$$

$$ii. 64x^3 + 125$$

$$iii. 8p^3 - 125q^3$$

$$iv. 1000n^3 - \frac{1}{8}p^3$$

## ដំណោះស្រាយ

ជាក់កន្លែងបានដែលគឺលាស្តា

$$i. a^3 + 27 = a^3 + 3^3$$

$$= (a+3)(a^2 - 3a + 9)$$

$$ii. 64x^3 + 125 = (4x)^3 + 5^3$$

$$= (4x+5)(16x^2 - 20x + 25)$$

$$iii. 8p^3 - 125q^3 = (2p)^3 - (5q)^3$$

$$= (2p-5q)(4p^2 + 10pq + 25q^2)$$

## ក្រុមជំនាញត្រួវឈើសនិទ្ទេដោយសាយ

$$\begin{aligned} iv. \quad 1000n^3 - \frac{1}{8} p^3 &= (10n)^3 - \left(\frac{1}{2} p\right)^3 \\ &= \left(10n - \frac{1}{2} p\right) \left(100n^2 + 5np + \frac{1}{4} p^2\right) \end{aligned}$$

ស្ថាបន្ទាន់

# ក្រុមសំគាល់ប្រើសនិសនិវោះត្រូវយោង

## លំហាត់ចំណាំ

ជាក់កស្សុមជាន់លទ្ធភាព

i.  $2x^2 + 3ax + x - 2a^2 - 3a - 1$

ii.  $a^6 x^6 - b^6 y^6$

iii.  $x^2 + 3xy + 2y^2 + x - y - 6$

iv.  $2x^2 - 3xy - 2y^2 + x + 3y - 1$

v.  $(x - y)^2 - 4(x - y) + 4$

vi.  $(a+1)^3 + (a-1)^3$

vii.  $x^4 + x^2 y^2 - 2y^4$

## ដំឡើងការពិនិត្យ

ជាក់កស្សុមជាន់លទ្ធភាព

i.  $2x^2 + 3ax + x - 2a^2 - 3a - 1$

$2x^2 + 3ax + x - 2a^2 - 3a - 1$

$= 2x^2 + 3ax + x - (2a^2 + 3a + 1)$

$$\begin{array}{r} 2 & 1 & 3 \\ \hline 2 & \cancel{1} & \rightarrow 1 \\ 1 & \cancel{1} & \rightarrow 2 \\ \hline & & 3 \end{array}$$

$2x^2 + 3ax + x - 2a^2 - 3a - 1 = 2x^2 + 3ax + x - (2a+1)(a+1)$

$$\begin{array}{r} 2 & -(2a+1)(a+1) & 3a+1 \\ \hline 2 & \cancel{-(a+1)} & \rightarrow -a-1 \\ 1 & \cancel{(2a+1)} & \rightarrow 4a+2 \\ \hline & & 3a+1 \end{array}$$

## ក្រឡាងលំហាត់ប្រើសនិនិត្យលេខាជាន់

---

ទេរូវាន   $2x^2 + 3ax + x - 2a^2 - 3a - 1 = (2x - a - 1)(x + 2a + 1)$

ii.     $a^6x^6 - b^6y^6$

$$\begin{aligned}
 &= [(ax)^3]^2 - [(by)^3]^2 \\
 &= ((ax)^3 - (by)^3)((ax)^3 + (by)^3) \\
 &= (ax - by)(a^2x^2 + axby + b^2y^2)(ax + by)(a^2x^2 - axby + b^2y^2) \\
 &= (ax - by)(ax + by)(a^2x^2 + axby + b^2y^2)(a^2x^2 - axby + b^2y^2)
 \end{aligned}$$

iii.     $x^2 + 3xy + 2y^2 + x - y - 6$

$$= x^2 + 3xy + x + 2y^2 - y - 6$$

$$= x^2 + 3xy + x + (2y+3)(y-2)$$

$$= x^2 + 3xy + x + (2y+3)(y-2)$$

$$= (x+2y+3)(x+y-2)$$

iv.     $2x^2 - 3xy - 2y^2 + x + 3y - 1$

$$= 2x^2 - 3xy + x - 2y^2 + 3y - 1$$

$$= 2x^2 - 3xy + x + (2y-1)(-y+1)$$

$$= 2x^2 - 3xy + x - (2y-1)(y-1)$$

$$= (2x+y-1)(x-2y+1)$$

$$\begin{array}{r}
 2 & -6 & -1 \\
 \hline
 2 & \cancel{3} & \rightarrow 3 \\
 1 & -2 & \rightarrow -4 \\
 \hline
 & & -1
 \end{array}$$

$$\begin{array}{r}
 1 & (2y+3)(y-2) & 3y+1 \\
 \hline
 1 & \cancel{2y+3} & \rightarrow 2y+3 \\
 1 & \cancel{y-2} & \rightarrow y-2 \\
 \hline
 & & 3y+1
 \end{array}$$

$$\begin{array}{r}
 -2 & -1 & 3 \\
 \hline
 2 & \cancel{-1} & \rightarrow 1 \\
 -1 & \cancel{1} & \rightarrow 2 \\
 \hline
 & & 3
 \end{array}$$

$$\begin{array}{r}
 2 & -(2y-1)(y-1) & -3y+1 \\
 \hline
 2 & \cancel{y-1} & \rightarrow y-1 \\
 1 & -(2y-1) & \rightarrow -4y+2 \\
 \hline
 & & -3y+1
 \end{array}$$

## ក្រុមចន់បាត់រួមឱសនិទ្ទេដោះស្រាយ

$$\begin{aligned} v. \quad & (x-y)^2 - 4(x-y) + 4 \\ = & (x-y)^2 - 2 \cdot 2(x-y) + 2^2 \\ = & (x-y-2)^2 \end{aligned}$$

$$= (x-y-2)(x-y-2)$$

$$vi. \quad (a+1)^3 + (a-1)^3$$

$$= (a+1+a-1) \left[ (a+1)^2 - (a+1)(a-1) + (a-1)^2 \right]$$

$$= 2a \left[ (a^2 + 2a + 1) - (a^2 - 1) + (a^2 - 2a + 1) \right]$$

$$= 2a(a^2 + 2a + 1 - a^2 + 1 + a^2 - 2a + 1)$$

$$= 2a(a^2 + 3)$$

$$vii. \quad x^4 + x^2y^2 - 2y^4$$

$$= x^4 - x^2y^2 + 2x^2y^2 - 2y^4$$

$$= x^2(x^2 - y^2) + 2y^2(x^2 - y^2)$$

$$= (x^2 - y^2)(x^2 + 2y^2)$$

$$= (x-y)(x+y)(x^2 + 2y^2)$$

### លំហាត់ពាហ

ចូរជាក់កណ្ឌូមខានក្រោមជាប់លគុណភាព

$$i. \quad 4x^4 + 6x^3 - 10x^2$$

$$ii. \quad (3x-2)^n + 2(3x-2)^{n-1}$$

$$iii. \quad xy(x+1) + x(x+1) + y^2(x+1) + y(x+1)$$

# ក្រែមនំហាត់ប្រើសវេសនិវត្ថុដោះស្រាយ

## ដំឡើងស្នើយ៍

ចូរជាក់កន្លែមខាងក្រោមជាន់លទ្ធភាព

$$i. \quad 4x^4 + 6x^3 - 10x^2$$

$$= 2x^2(2x^2 + 3x - 5)$$

$$= 2x^2(2x + 5)(x - 1)$$

$$\begin{array}{r} 2 & -5 & 3 \\ 2 & 5 \rightarrow & 5 \\ 1 \cancel{\times} & -1 \rightarrow & -2 \\ \hline & & 3 \end{array}$$

$$ii. \quad (3x - 2)^n + 2(3x - 2)^{n-1}$$

$$= (3x - 2)^{n-1}(3x - 2) + 2(3x - 2)^{n-1}$$

$$= (3x - 2)^{n-1}(3x - 2 + 2)$$

$$= 3x(3x - 2)^{n-1}$$

$$iii. \quad xy(x+1) + x(x+1) + y^2(x+1) + y(x+1)$$

$$= (x+1)(xy + x + y^2 + y)$$

$$= (x+1)[x(y+1) + y(y+1)]$$

$$= (x+1)(y+1)(x+y)$$

## លើហាត់ពាយ

ធ្វើប្រមិលវិនិច្ឆ័យខាងក្រោម

$$i. \quad (x^2 + 6x - 55) \div (x - 5)$$

$$ii. \quad (6y^4 - 10y^2 + y^3 + 6 + 7y) \div (2y + 3)$$

## ក្រសួងហាន់ត្រូវឈើសនិស្សជោគេស្ថាយ

---

iii.  $(5a^2 + 2a^3 - 1) \div (-1 + 2a + a^2)$

ដំណឹងការក្រសួយ

ធ្វើប្រមាណវិធីចែកខាងក្រោម

i.  $(x^2 + 6x - 55) \div (x - 5)$

$$\begin{array}{r} x+11 \\ x-5) \overline{x^2+6x-55} \\ x^2-5x \\ \hline 11x-55 \\ 11x-55 \\ \hline 0 \end{array}$$

ដូចនេះ:  $x^2 + 6x - 55 = (x - 5)(x + 11)$

ii.  $(6y^4 - 10y^2 + y^3 + 6 + 7y) \div (2y + 3)$

$$\begin{array}{r} 2y+3 \\ 3y^3-4y^2+y+2 \\ \hline 6y^4+y^3-10y^2+7y+6 \\ 6y^4+9y^3 \\ \hline -8y^3-10y^2 \\ -8y^3-12y^2 \\ \hline 2y^2+7y \\ 2y^2+3y \\ \hline 4y+6 \\ 4y+6 \\ \hline 0 \end{array}$$

ដូចនេះ:  $6y^4 - 10y^2 + y^3 + 6 + 7y = (2y + 3)(3y^3 - 4y^2 + y + 2)$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$\begin{array}{r} \text{iii. } (5a^2 + 2a^3 - 1) \div (-1 + 2a + a^2) \\ + \quad \begin{array}{c} 2a^3 + 5a^2 - 1 \\ - 2a^3 - 4a^2 + 2a \\ \hline a^2 + 2a - 1 \\ + \quad \begin{array}{c} -a^2 - 2a + 1 \\ \hline 0 \end{array} \end{array} \end{array}$$

ដូចនេះ  $5a^2 + 2a^3 - 1 = (a^2 + 2a - 1)(2a + 1)$

លីហាត់ពាប់

ធ្វើប្រាក់ដឹងទៅអាជីវកម្ម

- i.  $(4x - 5) \div (x + 2)$
- ii.  $(x^3 - x^2 + x - 1) \div (x + 2)$
- iii.  $(3x^2 + 2x + 1) \div (3x - 4)$
- iv.  $(3x^2 + 5x - 2) \div (2x + 1)$

ដំណឹងស្នើសុំ

ធ្វើប្រាក់ដឹងទៅអាជីវកម្ម

$$\begin{array}{r} \text{i. } (4x - 5) \div (x + 2) \\ + \quad \begin{array}{c} 4x - 5 \\ - 4x - 8 \\ \hline -13 \end{array} \end{array}$$

ដូចនេះ  $4x - 5 = 4(x + 2) - 13$

## ក្រសួងបាត់រៀននឹងវិធីលេខាជាន់

---

ii.  $(x^3 - x^2 + x - 1) \div (x + 2)$

$$\begin{array}{r}
 x^2 - 3x + 7 \\
 \hline
 x+2) \quad \overline{x^3 - x^2 + x - 1} \\
 \quad \quad \quad x^3 + 2x^2 \\
 \hline
 \quad \quad \quad -3x^2 + x \\
 \quad \quad \quad -3x^2 - 6x \\
 \hline
 \quad \quad \quad 7x - 1 \\
 \quad \quad \quad 7x + 14 \\
 \hline
 \quad \quad \quad -15
 \end{array}$$

ដើម្បីទទួល៖  $x^3 - x^2 + x - 1 = (x + 2)(x^2 - 3x + 7) - 15$

iii.  $(3x^2 + 2x + 1) \div (3x - 4)$

$$\begin{array}{r}
 3x - 4) \quad \overline{3x^2 + 2x + 1} \\
 \quad \quad \quad 3x^2 - 4x \\
 \hline
 \quad \quad \quad 6x + 1 \\
 \quad \quad \quad 6x - 8 \\
 \hline
 \quad \quad \quad 9
 \end{array}$$

ដើម្បីទទួល៖  $(3x^2 + 2x + 1) = (3x - 4)(x + 2) + 9$

iv.  $(3x^2 + 5x - 2) \div (2x + 1)$

$$\begin{array}{r}
 \frac{3}{2}x + \frac{7}{4} \\
 \hline
 2x + 1) \quad \overline{3x^2 + 5x - 2} \\
 \quad \quad \quad 3x^2 + \frac{3}{2}x \\
 \hline
 \quad \quad \quad \frac{7}{2}x - 2 \\
 \quad \quad \quad \frac{7}{2}x + \frac{7}{4} \\
 \hline
 \quad \quad \quad -\frac{15}{4}
 \end{array}$$

ដើម្បីទទួល៖  $3x^2 + 5x - 2 = (2x + 1)\left(\frac{3}{2}x + \frac{7}{4}\right) - \frac{15}{4}$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

## លំហាត់ពាណ

ដើម្បីនូវអាក់លាត់ទុកប្រាក់ចំណុន  $x^4 + x^3 - 2x^2 + 3x + 5$  ឬឈាម  
រៀល ដើម្បីធែកឱ្យចោរបស់លាត់  $x+1$  នាក់ស្រើឱ្យឡាតាំង  
សេរាណនៅមុខពាណាពាណានិភ័យិត្តិកប្រាក់ដើម្បីចោរបស់លាត់ម្នាក់  
កំប្រាលទឹន្នន៍

## ដំណោះស្រាយ

ចូរសរសេរាណនៅមុខពាណាពាណានិភ័យិត្តិកប្រាក់ដើម្បីចោរបស់  
លាត់ម្នាក់កំប្រាលទឹន្នន៍

កនៅមុខពាណាពាណានិភ័យិត្តិកប្រាក់ដើម្បីចោរបស់លាត់  
ម្នាក់កំប្រាលទឹន្នន៍ តើជាសម្រាប់ដើម្បី និង

$$x+1 \text{ គឺជាភុទ្ធសម្រាប់ } (x^4 + x^3 - 2x^2 + 3x + 5) \div (x+1) = x^3 - 2x + 5$$

ដូចនេះ កនៅមុខពាណាពាណានិភ័យិត្តិកប្រាក់  $x^3 - 2x + 5$

## លំហាត់ពាយ

សម្រួលកនៅមុខពាណាពាណានិភ័យិត្តិកប្រាក់ និងបន្ថែមរាយជោគស្រាយ  
ប្រាក់ដើម្បីសម្រាប់ប្រាក់ដើម្បី និងបន្ថែមរាយជោគស្រាយ

$$A = \frac{3a^2b^3c}{9ab^4c^3} \quad B = \frac{x^2 - 1}{x^3 + 1} \quad C = \frac{a^3 - a^2 - 2a}{a^3 - 4a}$$

# ក្រុមចន់បាត់ត្រូវឈើសនិទ្ទេជាងសាស្ត្រ

## ដំឡើងស្នើយ៍

សម្រួលកន្លែមខាន់ក្រោម និងបង្កើតរាជធានីកន្លែម  
ប្រាកដដើម្បីនាមចសម្រួលប្រាកនេះ

$$A = \frac{3a^2b^3c}{9ab^4c^3} = \frac{a}{3bc^2}$$

$$B = \frac{x^2 - 1}{x^3 + 1} = \frac{(x-1)(x+1)}{(x+1)(x^2 - x + 1)} = \frac{x-1}{x^2 - x + 1}$$

$$C = \frac{a^3 - a^2 - 2a}{a^3 - 4a} = \frac{a(a^2 - a - 2)}{a(a^2 - 4)} = \frac{(a-2)(a+1)}{(a-2)(a+2)} = \frac{a+1}{a+2}$$

## លីហាត់ពាណិជ្ជកម្ម

សម្រួលកន្លែមប្រាកដ

$$A = \frac{2x^{-2} - 3x^{-1}}{3x^2 - 2x}$$

$$B = \frac{3x^{-2} + 5x^{-4}}{3x + 5x^{-1}}$$

$$C = \frac{5^{n+1} (x^2 + 1)^n}{5^n (x^2 + 1)^{n-1}}$$

## ដំឡើងស្នើយ៍

សម្រួលកន្លែមប្រាកដ

$$A = \frac{2x^{-2} - 3x^{-1}}{3x^2 - 2x} = \frac{\frac{2}{x^2} - \frac{3}{x}}{x(3x-2)}$$

$$= \frac{\frac{2-3x}{x^2}}{x(3x-2)}$$

## ក្រសួងហាន់ត្រូវឈើសនិស្សជោគេស្ថាយ

---

$$\begin{aligned}
 &= \frac{-(3x-2)}{x^3(3x-2)} \\
 &= -\frac{1}{x^3} \\
 B &= \frac{3x^{-2} + 5x^{-4}}{3x + 5x^{-1}} &= \frac{\frac{3}{x^2} + \frac{5}{x^4}}{3x + \frac{5}{x}} \\
 &= \frac{\frac{3x^2 + 5}{x^4}}{\frac{3x^2 + 5}{x}} \\
 &= \frac{1}{\frac{x^4}{x}} = \frac{1}{x^4} \times x = \frac{1}{x^3} \\
 C &= \frac{5^{n+1}(x^2+1)^n}{5^n(x^2+1)^{n-1}} = \frac{5^n \cdot 5(x^2+1)^{n-1}(x^2+1)}{5^n(x^2+1)^{n-1}} \\
 &= 5(x^2+1)
 \end{aligned}$$

### លីហាត់ពាហ

ឯកច្បាស់លាក់បិបង្គែនកន្លែមប្រាណដែលនឹងយកចំណាំ

- A.  $\frac{x^2+x+1}{x+1}, \frac{x^2-x+1}{x-1}$
- B.  $\frac{x}{yz}, \frac{y}{zx}, \frac{z}{xy}$

## ក្រសួងអាណាព្យើសនិងនិរតាមការងារ

C.  $\frac{1}{x+y}, \frac{1}{y-x}, \frac{1}{x^2-y^2}$

ដំឡើងស្នើយ៍

តម្លៃវិភាគបីបង្កើនកន្លែមប្រាកាសនឹងយុទ្ធសាស្ត្រ

A.  $\frac{x^2+x+1}{x+1}, \frac{x^2-x+1}{x-1}$

គេប្រាក់ ៖

$$\frac{x^2+x+1}{x+1} = \frac{(x^2+x+1)(x-1)}{(x+1)(x-1)}$$

$$= \frac{x^3-1}{(x+1)(x-1)}$$

$$\frac{x^2-x+1}{x-1} = \frac{(x^2-x+1)(x+1)}{(x-1)(x+1)}$$

$$= \frac{x^3+1}{(x+1)(x-1)}$$

ដូចនេះ  $\frac{x^3-1}{(x+1)(x-1)}, \frac{x^3+1}{(x+1)(x-1)}$

B.  $\frac{x}{yz}, \frac{y}{zx}, \frac{z}{xy}$

នៅ៖

$$\frac{x}{yz} = \frac{x \cdot x}{xyz} = \frac{x^2}{xyz}$$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$\frac{y}{zx} = \frac{y \cdot y}{xyz} = \frac{y^2}{xyz}$$

$$\frac{z}{xy} = \frac{z \cdot z}{xyz} = \frac{z^2}{xyz}$$

ជីចុះ:  $\frac{x^2}{xyz}, \frac{y^2}{xyz}, \frac{z^2}{xyz}$

C.  $\frac{1}{x+y}, \frac{1}{y-x}, \frac{1}{x^2-y^2}$

គេប្រាក

$$\frac{1}{x+y} = \frac{x-y}{(x+y)(x-y)} = \frac{x-y}{x^2-y^2}$$

$$\frac{1}{y-x} = -\frac{1}{x-y} = -\frac{x+y}{(x+y)(x-y)} = \frac{x+y}{x^2-y^2}$$

$$\frac{1}{x^2-y^2} = \frac{1}{x^2-y^2}$$

លីហាត់ពាយ

គណនាកន្លែងប្រើប្រាស់គ្រប់គ្រង

$$A = \frac{x}{x^2-1} - \frac{1}{x^2-1}$$

$$B = \frac{x+2}{x-2} + \frac{4}{2-x}$$

$$C = \frac{1}{1+a} + \frac{2a}{1-a^2}$$

$$D = \frac{x-2}{x^2-x+1} - \frac{1}{x+1} + \frac{x^2+x+3}{x^3+1}$$

# ក្រុមប៊ូហាត់ត្រីសនិទ្ធទំនោះក្នុង

## ដំឡើងក្នុង

### លាកាណកន្លែមប្រាកាសក្រោម

$$\begin{aligned} A &= \frac{x}{x^2 - 1} - \frac{1}{x^2 - 1} = \frac{x-1}{x^2 - 1} \\ &= \frac{x-1}{(x-1)(x+1)} \\ &= \boxed{\frac{1}{x+1}} \end{aligned}$$

$$\begin{aligned} B &= \frac{x+2}{x-2} + \frac{4}{2-x} = \frac{x+2}{x-2} - \frac{4}{x-2} \\ &= \frac{x+2-4}{x-2} \\ &= \frac{x-2}{x-2} \\ &= \boxed{1} \end{aligned}$$

$$\begin{aligned} C &= \frac{1}{1+a} + \frac{2a}{1-a^2} = \frac{(1-a)}{(1+a)(1-a)} + \frac{2a}{1-a^2} \\ &= \frac{1-a+2a}{(1+a)(1-a)} \\ &= \frac{1+a}{(1+a)(1-a)} \\ &= \boxed{\frac{1}{1-a}} \end{aligned}$$

# ក្រុមប៊ូហាត់ត្រូវឈើសនិទ្ទេលំដោះស្រាយ

---

$$\begin{aligned}
 D &= \frac{x-2}{x^2-x+1} - \frac{1}{x+1} + \frac{x^2+x+3}{x^3+1} \\
 &= \frac{(x-2)(x+1) - (x^2-x+1) + x^2+x+3}{x^3+1} \\
 &= \frac{x^2+x-2x-2-x^2+x-1+x^2+x+3}{x^3+1} \\
 &= \frac{x^2+x}{x^3+1} \\
 &= \frac{x(x+1)}{(x+1)(x^2-x+1)} \\
 &= \boxed{\frac{x}{x^2-x+1}}
 \end{aligned}$$

លីហាត់ពាន់

$$\text{បង្ហាញថា } \frac{1}{x-1} - \frac{1}{x+1} - \frac{2}{x^2+1} - \frac{4}{x^4+1} = \frac{8}{x^8-1}$$

ជំនួយការងារ

$$\text{បង្ហាញថា } \frac{1}{x-1} - \frac{1}{x+1} - \frac{2}{x^2+1} - \frac{4}{x^4+1} = \frac{8}{x^8-1}$$

គេបាន

$$\begin{aligned}
 &\frac{1}{x-1} - \frac{1}{x+1} - \frac{2}{x^2+1} - \frac{4}{x^4+1} \\
 &= \frac{x+1-x+1}{x^2-1} - \frac{2}{x^2+1} - \frac{4}{x^4+1} \\
 &= \frac{2}{x^2-1} - \frac{2}{x^2+1} - \frac{4}{x^4+1}
 \end{aligned}$$

## ក្រសួងហាត់ព្រឹននិងវប់លោក

$$\begin{aligned}
 &= \frac{2(x^2 + 1) - 2(x^2 - 1)}{(x^2)^2 - 1} - \frac{4}{x^4 + 1} \\
 &= \frac{2x^2 + 2 - 2x^2 + 2}{x^4 - 1} - \frac{4}{x^4 + 1} \\
 &= \frac{4}{x^4 - 1} - \frac{4}{x^4 + 1} \\
 &= \frac{4(x^4 + 1) - 4(x^4 - 1)}{(x^4)^2 - 1} \\
 &= \frac{4x^4 + 4 - 4x^4 + 4}{x^8 - 1} \\
 &= \frac{8}{x^8 - 1}
 \end{aligned}$$

*ស្ថិតិនេះ  $\frac{1}{x-1} - \frac{1}{x+1} - \frac{2}{x^2+1} - \frac{4}{x^4+1} = \frac{8}{x^8-1}$*

លីហាត់ធានា

ឯកសារនៃវគ្គប្រាកាសក្នុងក្រុម

i.  $\frac{x^2 - 49}{x^2 + 2x} \times \frac{x+2}{x-7}$

ii.  $\frac{2a-1}{a^2 - 2a + 1} \times \frac{a^2 - 3a + 2}{4a^2 - 1}$

iii.  $\frac{x^2 - 4}{x^2 + 4x + 4} \div \frac{x^3 - 8}{2x + 4}$

iv.  $\frac{2x^3 + 7x^2 + 6x}{3x^2 + 5x - 2} \div \frac{4x^3 - 9x}{6x^2 - 11x + 3}$

# ក្រុមចន់បាត់រួននិងលទ្ធផលសោរ

## ដំឡើងស្នើយ៍

### លណាលកនៃភ្លាមប្រាកាសត្រូវ

$$i. \quad \frac{x^2 - 49}{x^2 + 2x} \times \frac{x+2}{x-7} = \frac{(x^2 - 7^2)(x+2)}{x(x+2)(x-7)}$$
$$= \frac{(x-7)(x+7)(x+2)}{x(x+2)(x-7)}$$
$$= \boxed{\frac{x+7}{x}}$$

$$ii. \quad \frac{2a-1}{a^2-2a+1} \times \frac{a^2-3a+2}{4a^2-1}$$
$$= \frac{(2a-1)(a^2-3a+2)}{(a^2-2a+1)((2a)^2-1)}$$
$$= \frac{(2a-1)(a-2)(a-1)}{(a-1)(a-1)(2a-1)(2a+1)}$$
$$= \boxed{\frac{a-2}{(a-1)(2a+1)}}$$

$$iii. \quad \frac{x^2-4}{x^2+4x+4} \div \frac{x^3-8}{2x+4}$$
$$= \frac{x^2-4}{x^2+4x+4} \times \frac{2x+4}{x^3-2^3}$$
$$= \frac{(x-2)(x+2)}{(x+2)(x+2)} \times \frac{2(x+2)}{(x-2)(x^2+2x+4)}$$

## ក្រសួងបាត់រើសនិវត្តន៍ដោយសាយ

---

$$\begin{aligned}
 &= \frac{2}{x^2 + 2x + 4} \\
 iv. \quad &\frac{2x^3 + 7x^2 + 6x}{3x^2 + 5x - 2} \div \frac{4x^3 - 9x}{6x^2 - 11x + 3} \\
 &= \frac{2x^3 + 7x^2 + 6x}{3x^2 + 5x - 2} \times \frac{6x^2 - 11x + 3}{4x^3 - 9x} \\
 &= \frac{x(2x+3)(x+2)}{(3x-1)(x+2)} \times \frac{(3x-1)(2x-3)}{x(2x-3)(2x+3)} \\
 &= \boxed{1}
 \end{aligned}$$

លំហាត់ទៅ

សម្រូលកស្មោមប្រវាណ

$$A = \frac{x - \frac{1}{x}}{1 - \frac{1}{x}} \quad B = \frac{\frac{a+2}{2}}{a - \frac{2}{a+1}}$$

ដំណោះស្រាយ

សម្រូលកស្មោមប្រវាណ

$$A = \frac{x - \frac{1}{x}}{1 - \frac{1}{x}} = \frac{\frac{x^2 - 1}{x}}{\frac{x - 1}{x}} = \frac{x^2 - 1}{x - 1} = \frac{(x-1)(x+1)}{x-1} = \boxed{x+1}$$

$$B = \frac{\frac{a+2}{2}}{a - \frac{2}{a+1}} = \frac{\frac{a+2}{2}}{\frac{a(a+1) - 2}{a+1}} = \frac{a+2}{a(a+1) - 2}$$

## ក្រុមចន់បាត់រួននិងលទ្ធផលបែងចែក

$$\begin{aligned} &= \frac{a+2}{2} \times \frac{a+1}{a^2+a-2} \\ &= \frac{(a+2)(a+1)}{2(a-1)(a+2)} \\ B &= \boxed{\frac{a+1}{2(a-1)}} \end{aligned}$$

លីហាត់ទៅ

ឯកតាណាក្យល់  $A$  ដូចខាងក្រោម

i.  $A \times \frac{x+3}{x-5} = \frac{x^2+x-6}{x^2-2x-15}$

ii.  $\frac{A}{5} \div \frac{3x-4}{10} = 4x-2$

iii.  $\frac{A}{(x+2)(x-5)} - \frac{x-x^2}{(x+2)(x-5)} = \frac{3x^2-2x}{(x+2)(x-5)}$

iv.  $\frac{A}{a-2b} + \frac{a^2+b}{a-2b} = \frac{a^2+ab}{a-2b}$

ផ្លូវការស្នើសុំ

ឯកតាណាក្យល់  $A$  ដូចខាងក្រោម

i.  $A \times \frac{x+3}{x-5} = \frac{x^2+x-6}{x^2-2x-15}$

$A = \frac{x^2+x-6}{x^2-2x-15} \times \frac{x-5}{x+3}$

## ក្រុមសាស្ត្រីសនិទ្ទេសំខាន់ក្នុង

$$= \frac{(x+3)(x-2)}{(x-5)(x+3)} \times \frac{x-5}{x+3}$$

$$A = \frac{x-2}{x+3}$$

ii.  $\frac{A}{5} \div \frac{3x-4}{10} = 4x-2$

$$\frac{A}{5} = (4x-2) \times \frac{3x-4}{10}$$

$$A = \frac{5 \cdot 2(2x-1)(3x-4)}{10}$$

$$A = (2x-1)(3x-4)$$

iii.  $\frac{A}{(x+2)(x-5)} - \frac{x-x^2}{(x+2)(x-5)} = \frac{3x^2-2x}{(x+2)(x-5)}$

$$A - (x-x^2) = 3x^2 - 2x$$

$$A = 3x^2 - 2x + (x-x^2)$$

$$= 3x^2 - x^2 - 2x + x$$

$$A = 2x^2 - x$$

iv.  $\frac{A}{a-2b} + \frac{a^2+b}{a-2b} = \frac{a^2+ab}{a-2b}$

$$A + a^2 + b = a^2 + ab$$

$$A = ab - b$$

# ក្រុមសាស្ត្រក្នុងការគ្រប់គ្រងសេវាឌីជាងអាជីវកម្ម

## លំហាត់ផ្លូវ

ទូរស្ថាបន្ទាក់សមាគារណ៍តាម ៩

$$\bar{a}). (ax + by)^2 + (bx - ay)^2 = (a^2 + b^2)(x^2 + y^2)$$

$$2). a^3 + b^3 + c^3 - 3abc = (a + b + c)(a^2 + b^2 + c^2 - ab - bc - ca)$$

$$\bar{a}). (a + b + c)^3 = a^3 + b^3 + c^3 + 3(a + b)(b + c)(c + a)$$

$$3). (a - b)^3 + (b - c)^3 + (c - a)^3 = 3(a - b)(b - c)(c - a)$$

$$4). (3x^2 + 10x - 8)^2 + (4x^2 - 10x - 6)^2 = (5x^2 - 2x + 10)^2$$

## ដំឡើងនិងរាយ

ទូរស្ថាបន្ទាក់សមាគារណ៍តាម ៩

$$\bar{a}). (ax + by)^2 + (bx - ay)^2 = (a^2 + b^2)(x^2 + y^2)$$

ទីនាយ  $(ax + by)^2 + (bx - ay)^2$

$$= a^2x^2 + 2axby + b^2y^2 + b^2x^2 - 2abxy + a^2y^2$$

$$= a^2x^2 + a^2y^2 + b^2y^2 + b^2x^2$$

$$= a^2(x^2 + y^2) + b^2(x^2 + y^2)$$

$$= (a^2 + b^2)(x^2 + y^2)$$

ផ្តល់  $(ax + by)^2 + (bx - ay)^2 = (a^2 + b^2)(x^2 + y^2)$

## ក្រឡមនំហាត់រួមឱសនិទ្ទេខោះរត្សាយ

$$\text{2). } a^3 + b^3 + c^3 - 3abc = (a + b + c)(a^2 + b^2 + c^2 - ab - bc - ca)$$

ជីវិយ  $a^3 + b^3 + c^3 = (a + b + c)^3 - 3(a + b)(b + c)(a + c)$

តានុ  $t = a + b + c$

គេប្រាន

$$\begin{aligned} & a^3 + b^3 + c^3 - 3abc \\ &= (a + b + c)^3 - 3(a + b)(b + c)(a + c) - 3abc \\ &= t^3 - 3(t - c)(t - a)(t - b) - 3abc \\ &= t^3 - 3t^3 + 3(a + b + c)t^2 - 3(ab + bc + ac)t + 3abc - 3abc \\ &= t^3 - 3t^3 + 3t^3 - 3(ab + bc + ac)t \\ &= t^3 - 3(ab + bc + ac)t \\ &= t(t^2 - 3ab - 3bc - 3ac) \\ &= (a + b + c) \left[ (a + b + c)^2 - 3ab - 3bc - 3ac \right] \\ &= (a + b + c) (a^2 + b^2 + c^2 + 2ab + 2bc + 2ac - 3ab - 3bc - 3ac) \\ &= (a + b + c) (a^2 + b^2 + c^2 - ab - bc - ac) \end{aligned}$$

ផ្តល់

$$a^3 + b^3 + c^3 - 3abc = (a + b + c)(a^2 + b^2 + c^2 - ab - bc - ac)$$

## ក្រឡមនំហាត់ប្រើសនិសនិវោះត្រូវយោ

$$\text{ឬ). } (a+b+c)^3 = a^3 + b^3 + c^3 + 3(a+b)(b+c)(c+a)$$

ទេបាន

$$\begin{aligned} & (a+b+c)^3 \\ &= [(a+b)+c]^3 \\ &= (a+b)^3 + 3(a+b)^2 c + 3(a+b)c^2 + c^3 \\ &= a^3 + 3a^2b + 3ab^2 + b^3 + 3c(a^2 + 2ab + b^2) + 3ac^2 + 3bc^2 + c^3 \\ &= a^3 + b^3 + c^3 + 3a^2b + 3ab^2 + 3ca^2 + 6abc + 3cb^2 + 3ac^2 + 3bc^2 \\ &= a^3 + b^3 + c^3 + 3ab(a+b) + 3ac(a+b) + 3bc(a+b) + 3c^2(a+b) \\ &= a^3 + b^3 + c^3 + (a+b)(3ab + 3ac + 3bc + 3c^2) \\ &= a^3 + b^3 + c^3 + (a+b)[3a(b+c) + 3c(b+c)] \\ &= a^3 + b^3 + c^3 + (a+b)(b+c)(3a+3c) \\ &= a^3 + b^3 + c^3 + 3(a+b)(b+c)(a+c) \end{aligned}$$

$$\text{ដើម្បី: } (a+b+c)^3 = a^3 + b^3 + c^3 + 3(a+b)(b+c)(c+a)$$

$$\text{ឬ). } (a-b)^3 + (b-c)^3 + (c-a)^3 = 3(a-b)(b-c)(c-a)$$

$$\begin{aligned} & (a-b)^3 + (b-c)^3 + (c-a)^3 \\ &= a^3 - 3a^2b + 3ab^2 - b^3 + b^3 - 3b^2c + 3bc^2 - c^3 + c^3 - 3c^2a + 3ca^2 - a^3 \\ &= 3ab^2 - 3a^2b - 3b^2c + 3ca^2 + 3bc^2 - 3c^2a \\ &= 3ab(b-a) - 3c(b^2 - a^2) + 3c^2(b-a) \end{aligned}$$

## ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$= (b-a)(3ab - 3c(b+a) + 3c^2)$$

$$= 3(b-a)(ab - bc - ac + c^2)$$

$$= 3(b-a)[b(a-c) - c(a-c)]$$

$$= 3(b-a)(a-c)(b-c)$$

$$= 3(a-b)(b-c)(c-a)$$

ផ្តល់ 
$$(a-b)^3 + (b-c)^3 + (c-a)^3 = 3(a-b)(b-c)(c-a)$$

វ).  $(3x^2 + 10x - 8)^2 + (4x^2 - 10x - 6)^2 = (5x^2 - 2x + 10)^2$

ជាយ

$$(3x^2 + 10x - 8)^2$$

$$= (3x^2)^2 + (10x)^2 + 8^2 + 2(3x^2)(10x) - 2(10x)(8) - 2(3x^2)(8)$$

$$= 9x^4 + 100x^2 + 64 + 60x^3 - 160x - 48x^2$$

$$= 9x^4 + 60x^3 + 52x^2 - 160x + 64$$

ជាយ

$$(4x^2 - 10x - 6)^2$$

$$= (4x^2)^2 + (10x)^2 + 6^2 - 2(4x^2)(10x) + 2(10x)(6) - 2(4x^2)(6)$$

$$= 16x^4 + 100x^2 + 36 - 80x^3 + 120x - 48x^2$$

$$= 16x^4 - 80x^3 + 52x^2 + 120x + 36$$

# ក្រុមប៊ូហាត់ប្រើសនិសនិវោះត្រួយ

## គេប្បាន

$$\begin{aligned} & (3x^2 + 10x - 8)^2 + (4x^2 - 10x - 6)^2 \\ &= 9x^4 + 60x^3 + 52x^2 - 160x + 64 + 16x^4 - 80x^3 + 52x^2 + 120x + 36 \\ &= 25x^4 - 20x^3 + 104x^2 - 40x + 100 \\ &= (5x^2)^2 + 4x^2 + 10^2 + 100x^2 - 20x^3 - 40x \\ &= (5x^2)^2 + (2x)^2 + 10^2 + 2(5x^2)(10) - 2(5x^2)(2x) - 2(2x)(10) \\ &= (5x^2 - 2x + 10)^2 \end{aligned}$$

ដើម្បី ពីនេះ  $(3x^2 + 10x - 8)^2 + (4x^2 - 10x - 6)^2 = (5x^2 - 2x + 10)^2$

## ជីវិកទំនាក់ទំនង

គេចូរការណ៍លើមុន E = (x^2 - 10x)^2 - 576

១). ចូរធ្វើវិភាគថា  $x^2 - 10x + 24 = (x - 5)^2 - 1$

និង  $x^2 - 10x - 24 = (x - 5)^2 - 49$

២). ចូរបញ្ជាញថា  $E = [(x - 5)^2 - 1][(x - 5)^2 - 49]$

៣). វាតែងត្រូវបានបញ្ជាផ្ទាល់នូវការសម្រាប់បង្ហាញ

$$E = 0 \quad ?$$

# ក្រុមប៊ូហាត់ប្រើសនិទ្ទេលជោគ៖ក្នុង

## ដំឡើងការស្ថាយ

តើត្រូវរាយការណ៍  $E = (x^2 - 10x)^2 - 576$

រាយការណ៍នេះត្រូវបានចែងក្នុងការស្ថាយ។  
 $x^2 - 10x + 24 = (x - 5)^2 - 1$   
និង  $x^2 - 10x - 24 = (x - 5)^2 - 49$

ជោយ

$$\begin{aligned} x^2 - 10x + 24 &= x^2 - 10x + 5^2 - 1 \\ &= (x - 5)^2 - 1 \end{aligned}$$

ដូចនេះ  $x^2 - 10x + 24 = (x - 5)^2 - 1$

ហើយ

$$\begin{aligned} x^2 - 10x - 24 &= x^2 - 2 \cdot x \cdot 5 + 5^2 - 49 \\ &= (x - 5)^2 - 49 \end{aligned}$$

ដូចនេះ  $x^2 - 10x - 24 = (x - 5)^2 - 49$

2). ចែងការណ៍  $E = [(x - 5)^2 - 1][(x - 5)^2 - 49]$

តើត្រូវរាយការណ៍  $E = (x^2 - 10x)^2 - 576$

តើត្រូវរាយការណ៍  $E = (x^2 - 10x)^2 - 24$

$$E = (x^2 - 10x + 24)(x^2 - 10x - 24)$$

$$E = [(x - 5)^2 - 1][(x - 5)^2 - 49]$$

ដូចនេះ  $E = [(x - 5)^2 - 1][(x - 5)^2 - 49]$

## ក្រឡាងលំហាត់ប្រើសនិសនិត្យនៃលេខាជាន់

គ). ដោរ៉ា  $E$  ជាអនុគមន៍ប្លនកត្ថាប្រចង្ចែះត្រូវសម្រួលរាយ

$$E = 0$$

ដោយ  $E = [(x-5)^2 - 1][(x-5)^2 - 49]$

គេបាន  $E = (x-5-1)(x-5+1)(x-5-7)(x-5+7)$

$$E = (x-6)(x-4)(x-12)(x+2)$$

បែវ  $E = 0$

នេះ  $E = (x-6)(x-4)(x-12)(x+2) = 0$

គេបាន  $\begin{cases} x-6=0 \\ x-4=0 \\ x-12=0 \\ x+2=0 \end{cases} \Leftrightarrow \begin{cases} x=6 \\ x=4 \\ x=12 \\ x=-2 \end{cases}$

ដូចនេះ  $E = 0 \Rightarrow x = -2, 4, 6, 12$

លីហាតិផ្សេងៗ

គេមានកន្លែង  $P = x(x^2 - 3x - 2)(x - 3)$

ក). ចូរបញ្ជាញថា  $P + 1 = (x^2 - 3x - 1)^2$  ឬ

2). ដឹងទៀត  $P = 80$

# ក្រុមសម័យប្រើសនិទ្ទេសម្រោង

## ដំឡើងស្នើសុំ

គឺមានកន្លែង  $P = x(x^2 - 3x - 2)(x - 3)$

ន). ចូរបញ្ជាញថា  $P + 1 = (x^2 - 3x - 1)^2$

គឺបាន

$$\begin{aligned} P &= x(x^2 - 3x - 2)(x - 3) \\ &= (x^3 - 3x^2 - 2x)(x - 3) \\ &= x^4 - 6x^3 + 7x^2 + 6x \end{aligned}$$

$$\begin{aligned} \Rightarrow P + 1 &= x^4 - 6x^3 + 7x^2 + 6x + 1 \\ &= (x^2)^2 + (3x)^2 + 1^2 + 2(x^2)(-3x) + 2(-3x)(-1) + 2(x^2)(-1) \end{aligned}$$

$$P + 1 = (x^2 - 3x - 1)^2$$

ដូចនេះ  $\boxed{P + 1 = (x^2 - 3x - 1)^2}$

2). ជាមួយលម្អិត  $P = 80$

ជាយ  $P = x(x^2 - 3x - 2)(x - 3)$

គឺបាន  $x(x^2 - 3x - 2)(x - 3) = 0$

$$\text{នេះ } \left\{ \begin{array}{l} x = 0 \\ x - 3 = 0 \\ x^2 - 3x - 2 = 0 \end{array} \right. \Leftrightarrow \left\{ \begin{array}{l} x = 0 \\ x = 3 \\ x^2 - 3x - 2 = 0 \quad (1) \end{array} \right.$$

តាម (1) គឺបាន

# ក្រឡាលទំនាក់ត្រូវឱសនិភ័យនៃប៊ែងការ

$$\Delta = b^2 - 4ac = (-3)^2 - 4(1)(-2)$$

$$= 9 + 8 = 17$$

$$x = \frac{-b \pm \sqrt{\Delta}}{2a} = \frac{3 \pm \sqrt{17}}{2}$$

ដូចនេះ បាន  $x = 0, 3, \frac{3 \pm \sqrt{17}}{2}$

## លំហាត់ផ្សេងៗ

កំណត់ពីរចំនួនពិត  $a$  និង  $b$  ដើម្បីខ្សោយ

$$x^5 + x^4 + 1 = (x^2 + ax + 1)(x^3 + bx + 1)$$

## ផ្សេងការស្រាយ

កំណត់ពីរចំនួនពិត  $a$  និង  $b$  ដើម្បីខ្សោយ

$$x^5 + x^4 + 1 = (x^2 + ax + 1)(x^3 + bx + 1)$$

$$\text{គឺបាន } x^5 + x^4 + 1 = x^5 + x^4 + x^3 + 1 - x^3$$

$$= x^3(x^2 + x + 1) + (1 - x)(x^2 + x + 1)$$

$$= (x^2 + x + 1)(x^3 - x + 1)$$

$$\text{គឺ } x^5 + x^4 + 1 = (x^2 + ax + 1)(x^3 + bx + 1)$$

$$\text{នេះ } a = 1, b = -1$$

ដូចនេះ  $\boxed{a = 1, b = -1}$

# ក្រុមចន់បាត់រួននិងលទ្ធផល

## លើហាត់ផ្លូវ

ចូរដាក់កន្លែមខាងក្រោមជាន់លគុណភាព

$$\bar{1}. x^2(x+10)^2 - 576$$

$$2. ab(x+y)^2 + xy(a-b)^2$$

$$3. (ax-by)^2 + (ay+bx)^2$$

$$4. (2x-3)(x-4) - (4x^2-9) - (2x-3)^2$$

$$5. (5x^2-8x+13)^2 - 4(2x^2+x-6)^2$$

$$6. \left(\frac{5}{2}x^2-4x+\frac{13}{2}\right)^2 - \left(\frac{3}{2}x^2-8x+\frac{5}{2}\right)^2$$

$$7. \left(\frac{9}{2}x^3-9x^2+30x-\frac{65}{2}\right)^2 - \left(\frac{7}{2}x^3+3x^2-18x+\frac{63}{2}\right)^2$$

$$8. \left(\frac{5}{2}x^4-\frac{13}{2}x^2+5\right)^2 - \left(\frac{3}{2}x^4+\frac{3}{2}x^2-4\right)^2$$

## ដំឡងការស្ថាយ

ចូរដាក់កន្លែមខាងក្រោមជាន់លគុណភាព

$$\bar{1}. x^2(x+10)^2 - 576$$

$$\begin{aligned} x^2(x+10)^2 - 576 &= [x(x+10)]^2 - 24^2 \\ &= (x^2 + 10x - 24)(x^2 + 10x + 24) \\ &= [(x-2)(x+12)(x+6)(x+4)] \end{aligned}$$

## ក្រុមទំនាក់រួមសេវាឌីជោគជ័យ

---

$$\begin{aligned}
 2. \quad & ab(x+y)^2 + xy(a-b)^2 \\
 & = ab(x^2 + 2xy + y^2) + xy(a^2 - 2ab + b^2) \\
 & = abx^2 + 2abxy + aby^2 + xy a^2 - 2abxy + xy b^2 \\
 & = abx^2 + aby^2 + xy a^2 + xy b^2 \\
 & = (abx^2 + xy a^2) + (aby^2 + xy b^2) \\
 & = ax(bx+ay) + yb(ay+xb) \\
 & = \boxed{(bx+ay)(ax+yb)}
 \end{aligned}$$

$$\begin{aligned}
 3. \quad & (ax-by)^2 + (ay+bx)^2 \\
 & = a^2x^2 - 2abxy + b^2y^2 + a^2y^2 + 2abxy + b^2x^2 \\
 & = a^2x^2 + b^2y^2 + a^2y^2 + b^2x^2 \\
 & = (a^2x^2 + a^2y^2) + (b^2y^2 + b^2x^2) \\
 & = a^2(x^2 + y^2) + b^2(y^2 + x^2) \\
 & = \boxed{(x^2 + y^2)(a^2 + b^2)}
 \end{aligned}$$

$$\begin{aligned}
 4. \quad & (2x-3)(x-4) - (4x^2 - 9) - (2x-3)^2 \\
 & = (2x-3)(x-4) - (2x-3)(2x+3) - (2x-3)^2 \\
 & = (2x-3)(x-4 - 2x-3 - 2x+3) \\
 & = (2x-3)(-3x-4) \\
 & = -(2x-3)(3x+4)
 \end{aligned}$$

$$\begin{aligned}
 5. \quad & (5x^2 - 8x + 13)^2 - 4(2x^2 + x - 6)^2 \\
 & = [(5x^2 - 8x + 13) - 2(2x^2 + x - 6)][(5x^2 - 8x + 13) + 2(2x^2 + x - 6)] \\
 & = (5x^2 - 8x + 13 - 4x^2 - 2x + 12)(5x^2 - 8x + 13 + 4x^2 + 2x - 12)
 \end{aligned}$$


---

## ក្រុមសម្រាប់បង្កើតគិតវិទ្យាជាន់សាស្ត្រ

$$\begin{aligned} &= (x^2 - 10x + 25)(9x^2 - 6x + 1) \\ &= (x-5)^2(3x-1)^2 \\ &= \boxed{(x-5)(x-5)(3x-1)(3x-1)} \\ \text{Q. } &\left(\frac{5}{2}x^2 - 4x + \frac{13}{2}\right)^2 - \left(\frac{3}{2}x^2 - 8x + \frac{5}{2}\right)^2 \\ &= \left[\left(\frac{5}{2}x^2 - 4x + \frac{13}{2}\right) - \left(\frac{3}{2}x^2 - 8x + \frac{5}{2}\right)\right] \times \\ &\quad \left[\left(\frac{5}{2}x^2 - 4x + \frac{13}{2}\right) + \left(\frac{3}{2}x^2 - 8x + \frac{5}{2}\right)\right] \\ &= \left(\frac{5}{2}x^2 - 4x + \frac{13}{2} - \frac{3}{2}x^2 + 8x - \frac{5}{2}\right) \left(\frac{5}{2}x^2 - 4x + \frac{13}{2} + \frac{3}{2}x^2 - 8x + \frac{5}{2}\right) \\ &= (x^2 + 4x + 4)(4x^2 - 12x + 9) \\ &= (x+2)^2(2x-3)^2 \\ &= \boxed{(x+2)(x+2)(2x-3)(2x-3)} \\ \text{Q. } &\left(\frac{9}{2}x^3 - 9x^2 + 30x - \frac{65}{2}\right)^2 - \left(\frac{7}{2}x^3 + 3x^2 - 18x + \frac{63}{2}\right)^2 \\ &= \left[\left(\frac{9}{2}x^3 - 9x^2 + 30x - \frac{65}{2}\right) - \left(\frac{7}{2}x^3 + 3x^2 - 18x + \frac{63}{2}\right)\right] \times \\ &\quad \left[\left(\frac{9}{2}x^3 - 9x^2 + 30x - \frac{65}{2}\right) + \left(\frac{7}{2}x^3 + 3x^2 - 18x + \frac{63}{2}\right)\right] \\ &= (x^3 - 12x^2 + 48x - 64)(8x^3 - 6x^2 + 12x - 1) \\ &= \boxed{(x-4)^3(8x^3 - 6x^2 + 12x - 1)} \end{aligned}$$

## ក្រុមសម័យប្រើសនិសនិវត្តន៍

$$\begin{aligned} & \tilde{\text{N}} \cdot \left( \frac{5}{2}x^4 - \frac{13}{2}x^2 + 5 \right)^2 - \left( \frac{3}{2}x^4 + \frac{3}{2}x^2 - 4 \right)^2 \\ &= \left[ \left( \frac{5}{2}x^4 - \frac{13}{2}x^2 + 5 \right) - \left( \frac{3}{2}x^4 + \frac{3}{2}x^2 - 4 \right) \right] \times \\ & \quad \left[ \left( \frac{5}{2}x^4 - \frac{13}{2}x^2 + 5 \right) + \left( \frac{3}{2}x^4 + \frac{3}{2}x^2 - 4 \right) \right] \\ &= (x^4 - 8x^2 + 9)(4x^4 - 5x^2 + 1) \\ &= (x^4 - 8x^2 + 9)(x^2 - 1)(4x^2 - 1) \\ &= \boxed{(x^4 - 8x^2 + 9)(x - 1)(x + 1)(2x - 1)(2x + 1)} \end{aligned}$$

លីហាត់ផ្សេងៗ

ជាក់ជាន់លគុណភាពនៃកន្លែមខាងក្រោម ៖

$$\bar{1}. x^3(x - 1) + 11x^2(x - 1) - 42x(x - 1)$$

$$\bar{2}. x^3(2x - 1) + 4x^2(2x - 1) - 21x(2x - 1)$$

$$\bar{3}. x^4(x^2 - 25) - 10x^2(x^2 - 25) + 9(x^2 - 25)$$

$$\bar{4}. 3x^4(y^2 - 4) + 7x^2(y^2 - 4) - 5(y^2 - 4)$$

$$\bar{5}. 2x^2y^2(xy + 1) + 3xy(xy + 1) - 9(xy + 1)$$

$$\bar{6}. 2x^2(2 - y) + xy(2 - y) - 10y^2(2 - y)$$

# ក្រុមសម្រាប់ប្រើសវនិទមន៍លេខាង្វាយ

## ដំឡើងស្រាយ

ជាក់ជាន់លគុណភាពនៃកន្លែមខាងក្រោម ៩

$$\textcircled{1}. x^3(x-1) + 11x^2(x-1) - 42x(x-1)$$

$$= x(x-1)(x^2 + 11x - 42)$$

$$= \boxed{x(x-1)(x-3)(x+14)}$$

$$\textcircled{2}. x^3(2x-1) + 4x^2(2x-1) - 21x(2x-1)$$

$$= x(2x-1)(x^2 + 4x - 21)$$

$$= \boxed{x(2x-1)(x-3)(x+7)}$$

$$\textcircled{3}. x^4(x^2 - 25) - 10x^2(x^2 - 25) + 9(x^2 - 25)$$

$$= (x^2 - 25)(x^4 - 10x^2 + 9)$$

$$= (x-5)(x+5)(x^2 - 1)(x^2 - 9)$$

$$= \boxed{(x-5)(x+5)(x-1)(x+1)(x-3)(x+3)}$$

$$\textcircled{4}. 3x^4(y^2 - 4) + 7x^2(y^2 - 4) - 5(y^2 - 4)$$

$$= (y^2 - 4)(3x^4 + 7x^2 - 5)$$

$$= \boxed{(y-2)(y+2)(3x^4 + 7x^2 - 5)}$$

$$\textcircled{5}. 2x^2y^2(xy+1) + 3xy(xy+1) - 9(xy+1)$$

$$= (xy+1)(2x^2y^2 + 3xy - 9)$$

# ក្រុមចន់បាត់រួននិងលទ្ធផលបែងចែក

$$= \boxed{(xy+1)(2xy-3)(xy+3)}$$

៥.  $2x^2(2-y) + xy(2-y) - 10y^2(2-y)$

$$= (2-y)(2x^2 + xy - 10y^2)$$

$$= (2-y)(2x^2 - 4xy + 5xy - 10y^2)$$

$$= (2-y)[2x(x-2y) + 5y(x-2y)]$$

$$= \boxed{(2-y)(x-2y)(2x+5y)}$$

លំហាត់ផ្លូវ

គ្រឿបមាលវិធីចំណែកអង្គតាម ៖

៦.  $(4x^3 - 3x - 9) \div (2x - 3)$

៧.  $(a^4 + 2a^3 + 5 - 10a^2 - 4a^3) \div (5a + 4 - a^2)$

ដំណឹងការស្នើសុំ

គ្រឿបមាលវិធីចំណែកអង្គតាម ៖

$$\begin{array}{r} 2x^3 + 3x + 3 \\ \hline 4x^3 - 3x - 9 \\ 4x^3 - 6x^2 \\ \hline 6x^2 - 3x \\ 6x^2 - 9x \\ \hline 6x - 9 \\ 6x - 9 \\ \hline 0 \end{array}$$

# ក្រឡាងលំហាត់រួមនៃសមិទ្ធភាព៖ស្ថាយ

ស្តីចនេះ:  $(4x^3 - 3x - 9) \div (2x - 3) = 2x^2 + 3x + 3$

2.  $(a^4 + 2a + 5 - 10a^2 - 4a^3) \div (5a + 4 - a^2)$

$$\begin{array}{r} -a^2 - a + 1 \\ \hline -a^2 + 5a + 4) \quad | \quad a^4 - 4a^3 - 10a^2 + 2a + 5 \\ \hline a^4 - 5a^3 - 4a^2 \\ \hline a^3 - 6a^2 + 2a \\ \hline a^3 - 5a^2 - 4a \\ \hline -a^2 + 6a + 5 \\ \hline -a^2 + 5a + 4 \\ \hline a + 1 \end{array}$$

ស្តីចនេះ:

$$(a^4 + 2a + 5 - 10a^2 - 4a^3) = (5a + 4 - a^2)(-a^2 - a + 1) + (a + 1)$$

លើហាត់ផ្តល់

ករណីចែករួមសំបុត្រ (GCD) និង ពហុគូលរមាមត្រួចបំបុត្រ  
 $(LCM)$  នេះ

i.  $A = 3xy^4, B = 4x^3y, C = 6x^5y^2$

ii.  $A = 3x^5, B = 4x^7, C = 5x^3$

iii.  $A = 25x^3y^2, B = 30x^6y^3, C = 15x^2y^4$

iv.  $A = 4x^2 - 2x - 12, B = 4x^2 - 16$

# ក្រុមចន់បាត់រួនីសនិទ្ធទំនោះក្នុង

## ដំណឹងការក្នុង

ការត្រួតពិនិត្យមធ្យល់បំផុត (GCD) និង ពាក្យុតុលាយមធ្យល់បំផុត (LCM) នូវ

i.  $A = 3xy^4, B = 4x^3y, C = 6x^5y^2$

ដើម្បី

$$A = 3xy^4$$

$$B = 2^2 x^3 y$$

$$C = 2 \times 3x^5 y^2$$

គេបាន  $GCD(A, B, C) = xy$

$$LCM(A, B, C) = 2^2 \times 3 \times x^5 y^4 = 12x^5 y^4$$

ដូចនេះ  $GCD(A, B, C) = xy, LCM(A, B, C) = 12x^5 y^4$

ii.  $A = 3x^5, B = 4x^7, C = 5x^3$

ដើម្បី

$$A = 3x^5$$

$$B = 4x^7$$

$$C = 5x^3$$

គេបាន  $GCD(A, B, C) = x^3$

$$LCM(A, B, C) = 3 \cdot 4 \cdot 5 \cdot x^7 = 60x^7$$

## ក្រសួងហាន់ព្រះសាសនិវត្ថុជាង្មោះរត្តនាយ

ស្តីចនេះ

$$GCD(A, B, C) = x^3, LCM(A, B, C) = 60x^7$$

$$iii. \quad A = 25x^3y^2, B = 30x^6y^3, C = 15x^2y^4$$

ដោយ

$$A = 25x^3y^2 = 5^2 x^3 y^2$$

$$B = 30x^6y^3 = 2 \cdot 3 \cdot 5 x^6 y^3$$

$$C = 15x^2y^4 = 3 \cdot 5 x^2 y^4$$

គេបាន  $GCD(A, B, C) = 5x^2y^2$

$$LCM(A, B, C) = 2 \cdot 3 \cdot 5^2 x^6 y^4 = 150x^6 y^4$$

ស្តីចនេះ

$$GCD(A, B, C) = 5x^2y^2, LCM(A, B, C) = 150x^6y^4$$

$$iv. \quad A = 4x^2 - 2x - 12, B = 4x^2 - 16$$

ដោយ

$$A = 4x^2 - 2x - 12 = 2(2x+3)(x-2)$$

$$B = 4x^2 - 16 = 2^2(x-2)(x+2)$$

គេបាន  $GCD(A, B) = 2(x-2)$

$$\begin{aligned} LCM(A, B) &= 2^2(2x+3)(x-2)(x+2) \\ &= 4(2x+3)(x-2)(x+2) \end{aligned}$$

ស្តីចនេះ

$$GCD(A, B) = 2(x-2), LCM(A, B) = 4(2x+3)(x-2)(x+2)$$

# ក្រុមសម្រាប់ប្រើសវនិភ័យនៃសាស្ត្រ

## លីហាត់ដែលមានសម្រាប់ប្រើប្រាស់

### ការពារណីរាយមធ្លីចំណុះតាន់

1).  $4xy^2, 2x^2y^3$

2).  $-9a^3b, 12a^2bc$

3).  $5xy, 15x^2z, 10y^2$

4).  $16m, -12m^2n, 8n^2$

5).  $x, x-2$

6).  $y^2, y+3$

7).  $x-1, x+4$

8).  $z+8, z+2$

9).  $x(x-1), x^2, (x-1)^2$

10).  $(y-2)(y+2), (y+2)^2$

11).  $x^2-1, x^2+2x+1$

12).  $n^2-3n+2, n^2-4$

13).  $t, t^2-1, t^2+5t-6$

14).  $w^2-9, 9w^2, w^2-6w+9$

15).  $8x-4, 6x^2+x-2$

16).  $x^3-y^3, x^2-xy+y^2, x^2-2xy+y^2$

## ដំឡងការងារ

### ការពារណីរាយមធ្លីចំណុះតាន់

1).  $4xy^2, 2x^2y^3$

ជូន

$$4xy^2 = 2^2 xy^2$$

$$2x^2y^3 = 2x^2y^3$$

## ក្រែមនំហាត់ប្រើសវិនិទ្ទេនៅក្នុង

តារាង  $LCM(4xy^2, 2x^2y^3) = 2^2 x^2 y^3 = 4x^2 y^3$

ដូចនេះ  $LCM(4xy^2, 2x^2y^3) = 4x^2 y^3$

2).  $-9a^3b, 12a^2bc$

ជោយ

$$-9a^3b = -3^2 a^3b$$

$$12a^2bc = 2^2 \cdot 3a^2bc$$

តារាង  $LCM(-9a^3b, 12a^2bc) = 2^2 \cdot 3^2 a^3bc = 36a^3bc$

ដូចនេះ  $LCM(-9a^3b, 12a^2bc) = 36a^3bc$

3).  $5xy, 15x^2z, 10y^2$

ជោយ

$$5xy = 5xy$$

$$15x^2z = 3 \cdot 5x^2z$$

$$10y^2 = 2 \cdot 5y^2$$

តារាង  $LCM(5xy, 15x^2z, 10y^2) = 2 \cdot 3 \cdot 5x^2y^2z = 30x^2y^2z$

ដូចនេះ

$LCM(-9a^3b, 12a^2bc) = 36a^3bc$   $LCM(5xy, 15x^2z, 10y^2) = 30x^2y^2z$

## ក្រុមចន់បាត់រួននិងលទ្ធផល

4).  $16m, -12m^2n, 8n^2$

ជោយ

$$16m = 2^4 m$$

$$-12m^2n = -2^2 \cdot 3m^2n$$

$$8n^2 = 2^3 n^2$$

តាមទីន្នន័យ  $LCM(16m, -12m^2n, 8n^2) = 2^4 \cdot 3m^2n^2 = 48m^2n^2$

ស្តីចនេះ  $LCM(16m, -12m^2n, 8n^2) = 48m^2n^2$

5).  $x, x-2$

ជោយ

$$x = x$$

$$x-2 = x-2$$

តាមទីន្នន័យ  $LCM(x, x-2) = x(x-2)$

ស្តីចនេះ  $LCM(x, x-2) = x(x-2)$

6).  $y^2, y+3$

ជោយ

$$y^2 = y^2$$

$$y+3 = y+3$$

តាមទីន្នន័យ  $LCM(y^2, y+3) = y^2(y+3)$

ស្តីចនេះ  $LCM(y^2, y+3) = y^2(y+3)$

## ក្រុមចន់បាត់រួននិងលទ្ធផលបែងចែក

7).  $x - 1, x + 4$

ជោយ

$$x - 1 = x - 1$$

$$x + 4 = x + 4$$

គេបាន  $LCM(x - 1, x + 4) = (x - 1)(x + 4)$

ដូចនេះ  $LCM(x - 1, x + 4) = (x - 1)(x + 4)$

8).  $z + 8, z + 2$

ជោយ

$$z + 8 = (z + 8)$$

$$z + 2 = (z + 2)$$

គេបាន  $LCM(z + 8, z + 2) = (z + 8)(z + 2)$

ដូចនេះ  $LCM(z + 8, z + 2) = (z + 8)(z + 2)$

9).  $x(x - 1), x^2, (x - 1)^2$

ជោយ

$$x(x - 1)$$

$$x^2$$

$$(x - 1)^2$$

គេបាន  $LCM(x(x - 1), x^2, (x - 1)^2) = x^2(x - 1)^2$

ដូចនេះ  $LCM(x(x - 1), x^2, (x - 1)^2) = x^2(x - 1)^2$

## ក្រុមចន់បាត់រួននិងលទ្ធផល

10). $(y-2)(y+2), (y+2)^2$

ជោយ

$$(y-2)(y+2)$$
$$(y+2)^2$$

គេបាន  $LCM((y-2)(y+2), (y+2)^2) = (y-2)(y+2)^2$

រឿងទេនេះ  $LCM((y-2)(y+2), (y+2)^2) = (y-2)(y+2)^2$

11). $x^2 - 1, x^2 + 2x + 1$

ជោយ

$$x^2 - 1 = (x-1)(x+1)$$
$$x^2 + 2x + 1 = (x+1)^2$$

គេបាន  $LCM(x^2 - 1, x^2 + 2x + 1) = (x-1)(x+1)^2$

រឿងទេនេះ  $LCM(x^2 - 1, x^2 + 2x + 1) = (x-1)(x+1)^2$

12). $n^2 - 3n + 2, n^2 - 4$

ជោយ

$$n^2 - 3n + 2 = (n-2)(n-1)$$
$$n^2 - 4 = (n-2)(n+2)$$

គេបាន  $LCM(n^2 - 3n + 2, n^2 - 4) = (n-2)(n-1)(n+2)$

រឿងទេនេះ  $LCM(n^2 - 3n + 2, n^2 - 4) = (n-2)(n-1)(n+2)$

## ក្រសួងហាន់ត្រូវឈើសនិទ្ទេលំដោះស្រាយ

13).  $t, t^2 - 1, t^2 + 5t - 6$

ជោយ

$$\begin{aligned} t &= t \\ t^2 - 1 &= (t-1)(t+1) \\ t^2 + 5t - 6 &= (t+6)(t-1) \end{aligned}$$

ទេបាន  $LCM(t, t^2 - 1, t^2 + 5t - 6) = t(t-1)(t+1)(t+6)$

ជូនទេនេះ  $LCM(t, t^2 - 1, t^2 + 5t - 6) = t(t-1)(t+1)(t+6)$

14).  $w^2 - 9, 9w^2, w^2 - 6w + 9$

ជោយ

$$\begin{aligned} w^2 - 9 &= (w-3)(w+3) \\ 9w^2 &= 3^2 w^2 \\ w^2 - 6w + 9 &= (w-3)^2 \end{aligned}$$

ទេបាន  $LCM(w^2 - 9, 9w^2, w^2 - 6w + 9) = 9w^2(w-3)^2(w+3)$

ជូនទេនេះ  $LCM(w^2 - 9, 9w^2, w^2 - 6w + 9) = 9w^2(w-3)^2(w+3)$

15).  $8x - 4, 6x^2 + x - 2$

ជោយ

$$\begin{aligned} 8x - 4 &= 2^2(2x - 1) \\ 6x^2 + x - 2 &= (3x + 2)(2x - 1) \end{aligned}$$

ទេបាន  $LCM(8x - 4, 6x^2 + x - 2) = 4(2x - 1)(3x + 2)$

# ក្រសួងអាណាព្យើសនិងវិជ្ជាគារក្នុងបណ្តុះបណ្តាល

រូបទិន្នន័យ:  $LCM(8x-4, 6x^2+x-2) = 4(2x-1)(3x+2)$

16).  $x^3 - y^3$ ,  $x^2 - xy + y^2$ ,  $x^2 - 2xy + y^2$

ដោយ

$$x^3 - y^3 = (x - y)(x^2 + xy + y^2)$$

$$x^2 - xy + y^2 = x^2 - xy + y^2$$

$$x^2 - 2xy + y^2 = (x - y)^2$$

គេបាន

$$LCM(x^3 - y^3, x^2 - xy + y^2, x^2 - 2xy + y^2) = (x - y)^2(x^2 - xy + y^2) \cdot (x^2 + xy + y^2)$$

រូបទិន្នន័យ:

$$LCM(x^3 - y^3, x^2 - xy + y^2, x^2 - 2xy + y^2) = (x - y)^2(x^2 - xy + y^2) \cdot (x^2 + xy + y^2)$$

លីហាត់ដៃ

ការណើចំណួនមធ្យបំផុតនៃ

1).  $x^2 + 4x + 3$ ,  $x^2 + 2x - 3$

2).  $3x^2 + 7x + 2$ ,  $3x^3 + x^2 - 3x - 1$

3).  $x^3 - 2x^2 - 9x + 18$ ,  $x^3 - 2x^2 - 11x + 12$

4).  $x^3 + 2x + 33$ ,  $2x^3 - 5x^2 + 19x + 11$

# ក្រុមសាស្ត្រីសនិទ្ធទំនាង: ស្ថាយ

5).  $x^3 + 9x^2 + 24x + 16$ ,  $2x^3 + 12x^2 + 18x + 8$

6).  $x^2 + 4x + 3$ ,  $x^2 - 4x + 3$

ដំណឹងការស្ថាយ

ការណើចំណួលសំបុត្រិតនៃ

1).  $x^2 + 4x + 3$ ,  $x^2 + 2x - 3$

ដោយ

$$x^2 + 4x + 3 = (x+1)(x+3)$$

$$x^2 + 2x - 3 = (x-1)(x+3)$$

គុណភាព  $GCD(x^2 + 4x + 3, x^2 + 2x - 3) = (x+3)$

ដូចនេះ 
$$GCD(x^2 + 4x + 3, x^2 + 2x - 3) = (x+3)$$

2).  $3x^2 + 7x + 2$ ,  $3x^3 + x^2 - 3x - 1$

ដោយ

$$3x^2 + 7x + 2 = (3x+1)(x+2)$$

$$3x^3 + x^2 - 3x - 1 = (3x+1)(x-1)(x+1)$$

គុណភាព  $GCD(3x^2 + 7x + 2, 3x^3 + x^2 - 3x - 1) = (3x+1)$

ដូចនេះ 
$$GCD(3x^2 + 7x + 2, 3x^3 + x^2 - 3x - 1) = (3x+1)$$

3).  $x^3 - 2x^2 - 9x + 18$ ,  $x^3 - 2x^2 - 11x + 12$

ដោយ

## ក្រុមចន់បាត់រួននិងវិប័ណ៌ស្ថាយ

$$x^3 - 2x^2 - 9x + 18 = (x-2)(x-3)(x+3)$$

$$x^3 - 2x^2 - 11x + 12 = (x-1)(x-4)(x+3)$$

ទេប្បាន  $GCD(x^3 - 2x^2 - 9x + 18, x^3 - 2x^2 - 11x + 12) = (x+3)$

ជូនទេនេះ  $\boxed{GCD(x^3 - 2x^2 - 9x + 18, x^3 - 2x^2 - 11x + 12) = (x+3)}$

4).  $x^3 + 2x + 33, 2x^3 - 5x^2 + 19x + 11$

ដោយ

$$x^3 + 2x + 33 = (x+3)(x^2 - 3x + 11)$$

$$2x^3 - 5x^2 + 19x + 11 = (2x+1)(x^2 - 3x + 11)$$

ទេប្បាន  $GCD(x^3 + 2x + 33, 2x^3 - 5x^2 + 19x + 11) = (x^2 - 3x + 11)$

ជូនទេនេះ  $\boxed{GCD(x^3 + 2x + 33, 2x^3 - 5x^2 + 19x + 11) = (x^2 - 3x + 11)}$

5).  $x^3 + 9x^2 + 24x + 16, 2x^3 + 12x^2 + 18x + 8$

ដោយ

$$x^3 + 9x^2 + 24x + 16 = (x+1)(x+4)^2$$

$$2x^3 + 12x^2 + 18x + 8 = 2(x+1)^2(x+4)$$

ទេប្បាន

$GCD(x^3 + 9x^2 + 24x + 16, 2x^3 + 12x^2 + 18x + 8) = (x+1)(x+4)$

ជូនទេនេះ

$\boxed{GCD(x^3 + 9x^2 + 24x + 16, 2x^3 + 12x^2 + 18x + 8) = (x+1)(x+4)}$

# ក្រុមសម័យប្រើសនិទ្ទេសម្រាប់លោកស្រី

6).  $x^2 + 4x + 3$ ,  $x^2 - 4x + 3$

ដើម្បី

$$x^2 + 4x + 3 = (x+3)(x+1)$$

$$x^2 - 4x + 3 = (x-3)(x-1)$$

គុណធន  $GCD(x^2 + 4x + 3, x^2 - 4x + 3) = 1$

ដូចនេះ  $\boxed{GCD(x^2 + 4x + 3, x^2 - 4x + 3) = 1}$

លំហាត់ដោយ

ឱ្យ  $GCD$  និង  $LCM$  ត្រូវ ៖

1).  $6x^2y$ ,  $18xy^2$

2).  $6x^2$ ,  $4x+12$

3).  $8x^2(x-1)^2$ ,  $10x^3(x-1)$

4).  $(2x-1)(3-5x)$ ,  $(2x-1)^2(x-5)$

5).  $x^2 - 2x - 24$ ,  $x^2 - 36$

6).  $x^2 - 6x + 9$ ,  $x^2 - 2x - 3$

7).  $2x^2 - 7x + 3$ ,  $2x^2 + x - 1$

8).  $x^2 + 3x - 18$ ,  $x - 3$ ,  $x - 2$

9).  $x^3 + x^2 + x + 1$ ,  $x^3 + 1$

# ក្រុមសាស្ត្រីសនិទ្ធទំនាង: ស្ថាយ

10).  $7x^3 + 6x^2 - 8x + 4$ ,  $x^3 + x - 2$

11).  $30(x^2 - 3x + 2)$ ,  $50(x^2 - 2x + 1)$

12).  $2x^2 - 4x$ ,  $3x^4 - 12x^2$ ,  $2x^5 - 2x^4 - 4x^3$

ដំឡើងស្ថាយ

ឬ  $GCD$  និង  $LCM$  នេះ ៖

1).  $6x^2y$ ,  $18xy^2$

ជាយ

$$6x^2y = 2 \cdot 3x^2y$$

$$18xy^2 = 2 \cdot 3^2 xy^2$$

គេបាន  $GCD(6x^2y, 18xy^2) = 2 \cdot 3xy = 6xy$

$$LCM(6x^2y, 18xy^2) = 2 \cdot 3^2 x^2 y^2 = 18x^2 y^2$$

ដូចនេះ  $GCD(6x^2y, 18xy^2) = 6xy$ ,  $LCM(6x^2y, 18xy^2) = 18x^2y^2$

2).  $6x^2$ ,  $4x + 12$

ជាយ

$$6x^2 = 2 \cdot 3x^2$$

$$4x + 12 = 2^2(x + 3)$$

គេបាន  $GCD(6x^2, 4x + 12) = 2$

$$LCM(6x^2, 4x + 12) = 2^2 \cdot 3x^2(x + 3) = 12x^2(x + 3)$$

# ក្រសួងបាត់រៀននឹងវត្ថុ

អ្នកទេនេះ

$$GCD(6x^2, 4x+12) = 2, LCM(6x^2, 4x+12) = 12x^2(x+3)$$

$$3). 8x^2(x-1)^2, 10x^3(x-1)$$

ជំរាប់

$$8x^2(x-1)^2 = 2^3 x^2(x-1)^2$$

$$10x^3(x-1) = 2 \cdot 5x^3(x-1)$$

$$\text{គេចូល} \quad GCD(8x^2(x-1)^2, 10x^3(x-1)) = 2x^2(x-1)$$

$$LCM(8x^2(x-1)^2, 10x^3(x-1)) = 2^3 \cdot 5x^3(x-1)^2 = 40x^3(x-1)^2$$

អ្នកទេនេះ  $GCD = 2x^2(x-1), LCM = 40x^3(x-1)^2$

$$4). (2x-1)(3-5x), (2x-1)^2(x-5)$$

ជំរាប់

$$(2x-1)(3-5x)$$

$$(2x-1)^2(x-5)$$

$$\text{គេចូល} \quad GCD = (2x-1)$$

$$LCM = (2x-1)^2(3-5x)(x-5)$$

អ្នកទេនេះ  $GCD = (2x-1), LCM = (2x-1)^2(3-5x)(x-5)$

$$5). x^2 - 2x - 24, x^2 - 36$$

# ក្រសួងហាន់ត្រូវឈើសនិទ្ទេលោកស្រី

ជោយ

$$x^2 - 2x - 24 = (x - 6)(x + 4)$$

$$x^2 - 36 = (x - 6)(x + 6)$$

គេបាន  $GCD = (x - 6)$

$$LCM = (x - 6)(x + 4)(x + 6)$$

ដូចនេះ  $GCD = (x - 6), LCM = (x - 6)(x + 4)(x + 6)$

6).  $x^2 - 6x + 9, x^2 - 2x - 3$

ជោយ

$$x^2 - 6x + 9 = (x - 3)^2$$

$$x^2 - 2x - 3 = (x - 3)(x + 1)$$

គេបាន  $GCD = (x - 3)$

$$LCM = (x - 3)^2(x + 1)$$

ដូចនេះ  $GCD = (x - 3), LCM = (x - 3)^2(x + 1)$

7).  $2x^2 - 7x + 3, 2x^2 + x - 1$

ជោយ

$$2x^2 - 7x + 3 = (2x - 1)(x - 3)$$

$$2x^2 + x - 1 = (2x - 1)(x + 1)$$

## ក្រុមចន់បាត់រួននិងលទ្ធផលនៃសម្រាប់លេខាង្លែង

តារាង  $GCD = (2x - 1)$

$$LCM = (2x - 1)(x - 3)(x + 1)$$

ដីចនេះ:  $GCD = (2x - 1); LCM = (2x - 1)(x - 3)(x + 1)$

8).  $x^2 + 3x - 18, x - 3, x - 2$

ជោយ

$$x^2 + 3x - 18 = (x + 6)(x - 3)$$

$$x - 3 = (x - 3)$$

$$x - 2 = (x - 2)$$

តារាង  $GCD = 1$

$$LCM = (x + 6)(x - 3)(x - 2)$$

ដីចនេះ:  $GCD = 1; LCM = (x + 6)(x - 3)(x - 2)$

9).  $x^3 + x^2 + x + 1, x^3 + 1$

ជោយ

$$x^3 + x^2 + x + 1 = (x + 1)(x^2 + 1)$$

$$x^3 + 1 = (x + 1)(x^2 - x + 1)$$

តារាង  $GCD = (x + 1)$

$$LCM = (x + 1)(x^2 + 1)(x^2 - x + 1)$$

## ក្រសួងហាត់ព្រឹសនិងវិជ្ជាគារណ៍

រូបទេនេះ  $GCD = (x+1), LCM = (x+1)(x^2+1)(x^2-x+1)$

10).  $7x^3 + 6x^2 - 8x + 4, x^3 + x - 2$

ដោយ

$$\begin{aligned} 7x^3 + 6x^2 - 8x + 4 \\ x^3 + x - 2 &= (x-1)(x^2+x+2) \end{aligned}$$

ទេប្បាន  $GCD = 1$

$$LCM = (7x^3 + 6x^2 - 8x + 4)(x-1)(x^2+x+2)$$

រូបទេនេះ  $GCD = 1, LCM = (7x^3 + 6x^2 - 8x + 4)(x-1)(x^2+x+2)$

11).  $30(x^2 - 3x + 2), 50(x^2 - 2x + 1)$

ដោយ

$$\begin{aligned} 30(x^2 - 3x + 2) &= 2 \cdot 3 \cdot 5(x-1)(x-2) \\ 50(x^2 - 2x + 1) &= 2 \cdot 5^2(x-1)^2 \end{aligned}$$

ទេប្បាន  $GCD = 2 \cdot 5(x-1) = 10(x-1)$

$$LCM = 2 \cdot 3 \cdot 5^2(x-1)^2(x-2) = 150(x-1)^2(x-2)$$

រូបទេនេះ  $GCD = 10(x-1), LCM = 150(x-1)^2(x-2)$

12).  $2x^2 - 4x, 3x^4 - 12x^2, 2x^5 - 2x^4 - 4x^3$

# ក្រុមជំនាញត្រូវឈរិនីសនិទ្ធប័ណ៌ខ្លះក្នុង

សោរយ

$$2x^2 - 4x = 2x(x - 2)$$

$$3x^4 - 12x^2 = 3x^2(x - 2)(x + 2)$$

$$2x^5 - 2x^4 - 4x^3 = 2x^3(x^2 - x - 2) = 2x^3(x - 2)(x + 1)$$

କେବୁଳ   $GCD = x(x - 2)$

$$LCM = 6x^3(x - 2)(x + 2)(x + 1)$$

$$\text{សំគាល់ } GCD = x(x - 2), LCM = 6x^3(x - 2)(x + 2)(x + 1)$$

សំបាក់នៅ

រកត្វាជីចេក្តីមនុបំផុត GCD និង ពហុគុណរោងមត្ថបំផុត LCM ចំពោះរាយវិនិមួយាយអង្គតាម ៩

$$\bar{n}.12a^2b^3c, 18a^3bc^2 \text{ និង } 30a^4c^2$$

$$2.4x^2 - 9 \quad , \quad 6x^2 + 7x - 3 \quad \text{နှစ်} \quad 2x^2 - 17x - 30$$

$$\overline{Q} \cdot x^2 + 7x + 10 \text{ និង } x^2 - 25$$

$$\mathcal{W}, x^2 + 3x + 2 \underset{\text{សម}}{\sim} 2x^2 + x - 1$$

$$\text{Ansatz: } x^2 - x - 2 \quad \text{oder} \quad -x^2 + x + 2$$

$$6. x^2 + x - 6 \cdot x^2 + 4x + 3 \text{ ÷ } x^2 + 3x$$

$$\sqrt{2} \cdot a^3 - 2a^2 + a^3 - 4a = \sqrt{2}a^3 - a^2 - 2a$$

# ក្រុមចន់បាត់រួននិងលទ្ធផលសោរ

ជ.  $(y+z)^2 - x^2$ ,  $(z+x)^2 - y^2$  និង  $(x+y)^2 - z^2$

## ដំណោះស្រាយ

រាល់ចំណូនធមធ្យបំផុត  $GCD$  និង ពហុគុលរួមចូចបំផុត  $LCM$  ចំពោះរាយីនិមួយចាប់ខ្លួន។

ជ.  $12a^2b^3c$ ,  $18a^3bc^2$  និង  $30a^4c^2$

ដោយ

$$12a^2b^3c = 2^2 \cdot 3 \cdot a^2b^3c$$

$$18a^3bc^2 = 2 \cdot 3^3 \cdot a^3bc^2$$

$$30a^4c^2 = 2 \cdot 3 \cdot 5 \cdot a^4c^2$$

ទេប្ហាន  $GCD = 2 \cdot 3a^2c = 6a^2c$

$$LCM = 2^2 \cdot 3^3 \cdot 5 \cdot a^4b^3c^2 = 540a^4b^3c^2$$

ដូចនេះ  $GCD = 6a^2c$ ,  $LCM = 540a^4b^3c^2$

ជ.  $4x^2 - 9$ ,  $6x^2 + 7x - 3$  និង  $2x^2 - 17x - 30$

ដោយ

$$4x^2 - 9 = (2x - 3)(2x + 3)$$

$$6x^2 + 7x - 3 = (3x - 1)(2x + 3)$$

$$2x^2 - 17x - 30 = (x - 10)(2x + 3)$$

ទេប្ហាន  $GCD = (2x + 3)$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$LCM = (2x-3)(2x+3)(3x-1)(x-10)$$

ផ្តូចនេះ  $GCD = (2x+3)$ ;  $LCM = (2x-3)(2x+3)(3x-1)(x-10)$

ឬ  $x^2 + 7x + 10 \text{ និង } x^2 - 25$

ជោយ

$$x^2 + 7x + 10 = (x+5)(x+2)$$

$$x^2 - 25 = (x-5)(x+5)$$

គេប្រាន  $GCD = (x+5)$

$$LCM = (x+5)(x-5)(x+2)$$

ផ្តូចនេះ  $GCD = (x+5)$ ;  $LCM = (x+5)(x-5)(x+2)$

ឬ  $x^2 + 3x + 2 \text{ និង } 2x^2 + x - 1$

ជោយ

$$x^2 + 3x + 2 = (x+2)(x+1)$$

$$2x^2 + x - 1 = (2x-1)(x+1)$$

គេប្រាន  $GCD = (x+1)$

$$LCM = (x+2)(x+1)(2x-1)$$

ផ្តូចនេះ  $GCD = (x+1)$ ;  $LCM = (x+2)(x+1)(2x-1)$

ឬ  $x^2 - x - 2 \text{ និង } -x^2 - x + 2$

# ក្រុមចន់បាត់រួននិងលទ្ធផលនៃសម្រាប់លោកស្រី

ជោយ

$$x^2 - x - 2 = (x - 2)(x + 1)$$
$$-x^2 - x + 2 = -(x - 1)(x + 2)$$

គេប្រាន  $GCD = 1$

$$LCM = (x - 2)(x + 1)(x - 1)(x + 2)$$

ផ្តើមទន់  $GCD = 1; LCM = (x - 2)(x + 1)(x - 1)(x + 2)$

៥.  $x^2 + x - 6$ ,  $x^2 + 4x + 3$  និង  $x^2 + 3x$

ជោយ

$$x^2 + x - 6 = (x - 2)(x + 3)$$

$$x^2 + 4x + 3 = (x + 1)(x + 3)$$

$$x^2 + 3x = x(x + 3)$$

គេប្រាន  $GCD = (x + 3)$

$$LCM = x(x - 2)(x + 3)(x + 1)$$

ផ្តើមទន់  $GCD = (x + 3); LCM = x(x - 2)(x + 3)(x + 1)$

៦.  $a^3 - 2a^2$ ,  $a^3 - 4a$  និង  $a^3 - a^2 - 2a$

ជោយ

$$a^3 - 2a^2 = a^2(a - 2)$$

$$a^3 - 4a = a(a - 2)(a + 2)$$

# ក្រុមចន់បាត់រួនីសនិទ្ធប័ណ្ណោះត្រូវយោ

$$a^3 - a^2 - 2a = a(a-2)(a+1)$$

គេបាន  $GCD = a(a-2)$

$$LCM = a^2(a-2)(a+2)(a+1)$$

ផ្តើមទេនេះ  $GCD = a(a-2); LCM = a^2(a-2)(a+2)(a+1)$

$$\text{នៃ } (y+z)^2 - x^2, (z+x)^2 - y^2 \text{ និង } (x+y)^2 - z^2$$

ដើម

$$(y+z)^2 - x^2 = (y+z-x)(x+y+z)$$

$$(z+x)^2 - y^2 = (z+x-y)(x+y+z)$$

$$(x+y)^2 - z^2 = (x+y-z)(x+y+z)$$

គេបាន  $GCD = (x+y+z)$

$$LCM = (x+y+z)(x+y-z)(x+z-y)(y+z-x)$$

ផ្តើមទេនេះ  $GCD = (x+y+z);$

$$LCM = (x+y+z)(x+y-z)(x+z-y)(y+z-x)$$

លើហាត់នេះ

ជាក់កន្លែមខាងក្រោមជាន់លគុណភាព ដោយស្ថាល់កត្តា

មួយរបស់រា

i).  $x^3 - 17x^2 + 54x - 8$  និង  $x - 4$  ជាកត្តាអនុរបស់រា

## ក្រឡទន់ហាត់ប្រើសនិសនិវោះត្រូវយោ

ii).  $x^3 - 6x^2 + 11x - 6$  ដឹងលី  $x - 1$  ជាកត្តា

iii).  $x^3 - 7x - 6$  ដឹងលី  $x + 2$  ជាកត្តា

iv.  $2x^3 + 7x^2 + 7x + 2$  ដឹងលី  $x + 1$  ជាកត្តា

v).  $3x^3 + 7x^2 - 22x - 8$  ដឹងលី  $x + 4$  ជាកត្តា

### ផែនកំស្នើយ

ជាក់កន្លែមខាងក្រោមជាបន្ទូលគុណភាព ដោយស្ថាល់កត្តា

### មួយរបស់ា

i).  $x^3 - 17x^2 + 54x - 8$  ដឹងលី  $x - 4$  ជាកត្តាហួរបស់ា

គេប្រាក  $x^3 - 17x^2 + 54x - 8 = (x - 4)(ax^2 + bx + c)$

$$= ax^3 + bx^2 + cx - 4ax^2 - 4bx - 4c$$

នៅ៖  $x^3 - 17x^2 + 54x - 8 = ax^3 + (b - 4a)x^2 + (c - 4b)x - 4c$

គេប្រាក

$$\begin{cases} a = 1 \\ b - 4a = -17 \\ c - 4b = 54 \\ 4c = 8 \end{cases} \Rightarrow \begin{cases} a = 1 \\ b = -13 \\ c = 2 \end{cases}$$

នាំឱ្យ  $x^3 - 17x^2 + 54x - 8 = (x - 4)(x^2 - 13x + 2)$

ដើម្បី  $x^3 - 17x^2 + 54x - 8 = (x - 4)(x^2 - 13x + 2)$

## ក្រឡមនៃបាត់ត្រូវឱសនិគិតនៅក្នុងខ្លោយ

ii).  $x^3 - 6x^2 + 11x - 6$  ដឹងឈើលី  $x - 1$  ជាករណី

ទេប្បាន  $x^3 - 6x^2 + 11x - 6 = (x - 1)(ax^2 + bx + c)$

នៅពេល  $x^3 - 6x^2 + 11x - 6 = ax^3 + (b - a)x^2 + (c - b)x - c$

ទេប្បាន

$$\begin{cases} a = 1 \\ b - a = -6 \\ c - b = 11 \\ c = 6 \end{cases}$$

$\Rightarrow$

$$\begin{cases} a = 1 \\ b = -5 \\ c = 6 \end{cases}$$

នំនួរ  $x^3 - 6x^2 + 11x - 6 = (x - 1)(x^2 - 5x + 6)$

ជូនធនេះ  $x^3 - 6x^2 + 11x - 6 = (x - 1)(x^2 - 5x + 6)$

iii).  $x^3 - 7x - 6$  ដឹងឈើលី  $x + 2$  ជាករណី

ទេប្បាន  $x^3 - 7x - 6 = (x + 2)(ax^2 + bx + c)$

នៅពេល  $x^3 - 7x - 6 = ax^3 + (b + 2a)x^2 + (c + 2b)x + 2c$

ទេប្បាន

$$\begin{cases} a = 1 \\ b + 2a = 0 \\ c + 2b = -7 \\ 2c = -6 \end{cases}$$

$\Rightarrow$

$$\begin{cases} a = 1 \\ b = -2 \\ c = -3 \end{cases}$$

នំនួរ  $x^3 - 7x - 6 = (x + 2)(x^2 - 2x - 3)$

# ក្រឡមនំបាត់រួមឱសនិគជនៗរត្សាយ

---

ដូចនេះ  $x^3 - 7x - 6 = (x+2)(x^2 - 2x - 3)$

iv.  $2x^3 + 7x^2 + 7x + 2$  ដើមីល  $x+1$  ជាកណ្តាល

ទេប្បាន  $2x^3 + 7x^2 + 7x + 2 = (x+1)(ax^2 + bx + c)$

នេះ  $2x^3 + 7x^2 + 7x + 2 = ax^3 + (b+a)x^2 + (c+b)x + c$

ទេប្បាន

$$\begin{cases} a = 2 \\ b + a = 7 \\ c + b = 7 \\ c = 2 \end{cases}$$

$\Rightarrow$

$$\begin{cases} a = 2 \\ b = 5 \\ c = 2 \end{cases}$$

នៅា  $2x^3 + 7x^2 + 7x + 2 = (x+1)(2x^2 + 5x + 2)$

ដូចនេះ  $2x^3 + 7x^2 + 7x + 2 = (x+1)(2x^2 + 5x + 2)$

v).  $3x^3 + 7x^2 - 22x - 8$  ដើមីល  $x+4$  ជាកណ្តាល

ទេប្បាន  $3x^3 + 7x^2 - 22x - 8 = (x+4)(ax^2 + bx + c)$

នេះ  $3x^3 + 7x^2 - 22x - 8 = ax^3 + (b+4a)x^2 + (c+4b)x + 4c$

ទេប្បាន

$$\begin{cases} a = 3 \\ b + 4a = 7 \\ c + 4b = -22 \\ 4c = -8 \end{cases}$$

$\Rightarrow$

$$\begin{cases} a = 3 \\ b = -5 \\ c = -2 \end{cases}$$

# ក្រុមចន់បាត់រួននិងលទ្ធផលនៃសម្រាយ

នាំខ្សោយ  $3x^3 + 7x^2 - 22x - 8 = (x+4)(3x^2 - 5x - 2)$

ដូចនេះ  $3x^3 + 7x^2 - 22x - 8 = (x+4)(3x^2 - 5x - 2)$

លើហាត់ដៃ

បើ  $x=1$  ជាបុសនៃពាក្យនា  $f(x) = x^3 - 2x^2 + 4x + k$  ។ ចូរការ  
តាម  $k$  ។

ដំណឹងការស្នើសីរី

ចូរការតាម  $k$

បើ  $x=1$  ជាបុសនៃពាក្យនា  $f(x) = x^3 - 2x^2 + 4x + k$

នេះ  $f(1) = 0$  គឺបាន

$$f(1) = 1 - 2 + 4 + k = 0 \Rightarrow k = 3$$

ដូចនេះ  $k = 3$

លើហាត់ដៃ

រកតាម  $k$  បើ  $-4$  ជាបុសនៃពាក្យនា  $p(x) = x^2 - x - (2k + 2)$

ដំណឹងការស្នើសីរី

រកតាម  $k$

បើ  $-4$  ជាបុសនៃពាក្យនា  $p(x) = x^2 - x - (2k + 2)$

នេះ  $p(-4) = 0$  គឺបាន

# ក្រឡាងលំហាត់ប្រើសនិសនិត្យនៃលេខាជាន់

$$\begin{aligned} p(-4) &= (-4)^2 - (-4) - (2k + 2) \\ &= 16 + 4 - 2k - 2 \\ &= 18 - 2k \end{aligned}$$

$$\Rightarrow k = 9$$

ដូចនេះ  $k = 9$

លីហាត់ដៃរូប

បង្កាញថា  $3$  and  $2$  ជាបុសនឹងពាណិជ្ជកម្ម  $(x-2)(x-3)$

ដំឡើងស្រាយ

បង្កាញថា  $3$  and  $2$  ជាបុសនឹងពាណិជ្ជកម្ម  $(x-2)(x-3)$

បើ  $3$  and  $2$  ជាបុសនឹងពាណិជ្ជកម្ម  $(x-2)(x-3)$  នៅ៖  $3$  and  $2$  គឺជីវិត និង  $(x-2)(x-3)$  គឺជីវិត

គួរព

បើ  $x = 3$  នៅ៖  $(x-2)(x-3) = (x-2)(3-3) = (x-2)0 = 0$  ពីរ

បើ  $x = 2$  នៅ៖  $(x-2)(x-3) = (2-2)(x-3) = 0(x-3) = 0$  ពីរ

ដូចនេះ  $x = 2$  និង  $x = 3$  ជាបុសនឹងពាណិជ្ជកម្ម  $(x-2)(x-3)$

លីហាត់ដៃរូប

ធ្វើប្រើប្រាស់និងប្រើប្រាស់ជីវិត

# ក្រុមចន់បាត់រួមឱសនិទ្ទេខោះក្នុង

$$p(x) = 3x^5 - 7x^3 + 4x^2 - 2$$

$$q(x) = x^4 - 2x^3 + 3x^2 - 5$$

ដំណឹងការក្នុង

ត្រូវបញ្ជាក់ថ្មីនិងប្រើប្រាស់ជាបញ្ហា

$$p(x) = 3x^5 - 7x^3 + 4x^2 - 2$$

$$q(x) = x^4 - 2x^3 + 3x^2 - 5$$

គេប្រាក់

$$\begin{aligned} p(x) + q(x) &= 3x^5 - 7x^3 + 4x^2 - 2 + (x^4 - 2x^3 + 3x^2 - 5) \\ &= 3x^5 + x^4 + (-7x^3 - 2x^3) + (4x^2 + 3x^2) + (-2 - 5) \\ &= 3x^5 + x^4 - 9x^3 + 7x^2 - 7 \end{aligned}$$

$$\begin{aligned} p(x) - q(x) &= 3x^5 - 7x^3 + 4x^2 - 2 - (x^4 - 2x^3 + 3x^2 - 5) \\ &= 3x^5 - x^4 + (-7x^3 + 2x^3) + (4x^2 - 3x^2) + (-2 + 5) \\ &= 3x^5 - x^4 - 5x^3 + x^2 + 3 \end{aligned}$$

ដីចន់៖

$$\boxed{\begin{aligned} p(x) + q(x) &= 3x^5 + x^4 - 9x^3 + 7x^2 - 7 \\ p(x) - q(x) &= 3x^5 - x^4 - 5x^3 + x^2 + 3 \end{aligned}}$$

# ក្រុមសម័យប្រើសនិទ្ទេសម័យ

## លីហាត់នៃវា

ពន្លាសកស្រែម និងបញ្ចាក់ពីនឹងក្នុង

Ⓐ.  $2(x - 4)$

Ⓑ.  $4x^2(x^3 + 7x - 2)$

Ⓒ.  $(3x^2 + 4x)(x^4 - 2x^3 + 5)$

## ដំណោះស្រាយ

ពន្លាសកស្រែម និងបញ្ចាក់ពីនឹងក្នុង

Ⓐ.  $2(x - 4)$

គេប្រាន  $2(x - 4) = 2x - 8$  នៅ៖ ជាភាណានីត្រីទី 1

Ⓑ.  $4x^2(x^3 + 7x - 2)$

គេប្រាន  $4x^2(x^3 + 7x - 2) = 4x^5 + 28x^3 - 8x^2$

នៅ៖ ជាភាណានីត្រីទី 5

Ⓒ.  $(3x^2 + 4x)(x^4 - 2x^3 + 5)$

គេប្រាន

$$\begin{aligned}(3x^2 + 4x)(x^4 - 2x^3 + 5) &= 3x^2(x^4 - 2x^3 + 5) + 4x(x^4 - 2x^3 + 5) \\&= 3x^6 - 6x^5 + 15x^2 + 4x^5 - 8x^4 + 20x \\&= 3x^6 - 2x^5 - 8x^4 + 15x^2 + 20x\end{aligned}$$

# ក្រុមសំគាល់ប្រើសនិសនិវត្តន៍

លេខ ៣៧ ជានិកធនធាន

## សំហាត់ទី០

គណនា

$$a. (2x+3) + (-x+5)$$

$$b. (3x^2 - x + 6) - (3x^2 + x - 6)$$

$$c. (8x^2 - 5x - 2) + (4x^5 - x^2 + 3x + 7)$$

$$d. (7x^{100} + x - 3) - (7x^{100} + 17x + 10)$$

$$e. (-x^2 + 4x + 2) - (5x^4 - x^2 + 2x - 8)$$

$$f. 3x^2(x+7)$$

$$g. -5x(2x-3)$$

$$h. 6x^2(3x+1)$$

$$i. 2x(x^3 + 4x - 6)$$

$$j. (x^2 + 6)(x-5)$$

$$k. (5x^3 + 8)(x^2 + 2x - 1)$$

## ដំឡងការងារ

គណនា

$$a. (2x+3) + (-x+5) = (2x-x) + (3+5)$$

$$= \boxed{x+8}$$

$$b. (3x^2 - x + 6) - (3x^2 + x - 6) = 3x^2 - 3x^2 - x - x + 6 + 6$$

$$= \boxed{-2x+12}$$

$$c. (8x^2 - 5x - 2) + (4x^5 - x^2 + 3x + 7)$$

$$= 4x^5 + 8x^2 - x^2 - 5x + 3x - 2 + 7$$

# ក្រុមសមាគមត្រួវឈើសនិលជំណាន៖ក្នុង

$$d. (7x^{100} + x - 3) - (7x^{100} + 17x + 10)$$
$$= 7x^{100} - 7x^{100} + x - 17x - 3 - 10$$

$$e. (-x^2 + 4x + 2) - (5x^4 - x^2 + 2x - 8)$$
$$= -5x^4 - x^2 + x^2 + 4x - 2x + 2 + 8$$
$$= -5x^4 + 2x + 10$$

$$f. 3x^2(x + 7) = 3x^3 + 21x^2$$

$$g. -5x(2x - 3) = -10x^2 + 15x$$

$$h. 6x^2(3x + 1) = 18x^3 + 6x^2$$

$$i. 2x(x^3 + 4x - 6) = 2x^4 + 8x^2 - 12x$$

$$j. (x^2 + 6)(x - 5) = x^2(x - 5) + 6(x - 5)$$
$$= x^3 - 5x^2 + 6x - 30$$

$$k. (5x^3 + 8)(x^2 + 2x - 1) = 5x^5 + 10x^4 - 5x^3 + 8x^2 + 16x - 8$$

## របៀបរកទុក

ការទូទៅនៃពាក្យុណានីមួយចំណុចមាននឹងក្រុងសំណើន៍ដែល

$$a. (x - 2)(x - 7)$$

$$b. (x^2 + x + 1)(5x^3 - 4x^2 - x + 9)$$

## ក្រុមចន់បាត់រួនិសនិត្យលេខាជាន់ស្ថាយ

c.  $3(7x^4 - x^3 + 5x^2 - 13x + 3)(4x^5 - 6x^2 - 5x)$

d.  $2(x+1)$

e.  $-5(x+4)(x-5)$

f.  $8(x-3)(x-5)(x-6)(x-9)$

g.  $-3(x+3)(x^2 - 4x + 2)$

h.  $(x+1)(x+1)(x+1)(x-4)(x^2 - 7)(x^2 + 2x - 3)$

i.  $5(x-3)(x-5)(x-6)(x^2 + 1)(x^2 + 2x - 7)$

### ដំណោះស្រាយ

រកតួនាទីនៃបញ្ហាស្ថាយនៃលមានដីក្នុងសំណាន់គឺ

a.  $(x-2)(x-7)$

គេបាន  $(x)(x) = x^2$

ដូចនេះ  $x^2$  ជាពួនិសនិត្យលមានដីក្នុងសំណាន់គឺ

b.  $(x^2 + x + 1)(5x^3 - 4x^2 - x + 9)$

គេបាន  $(x^2)(5x^3) = 5x^5$

ដូចនេះ  $5x^5$  ជាពួនិសនិត្យលមានដីក្នុងសំណាន់គឺ

c.  $3(7x^4 - x^3 + 5x^2 - 13x + 3)(4x^5 - 6x^2 - 5x)$

គេបាន  $3(7x^4)(4x^5) = 84x^9$

ដូចនេះ  $84x^9$  ជាពួនិសនិត្យលមានដីក្នុងសំណាន់គឺ

## ក្រុមចន់បាត់រួនីសនិទ្ធទំនោះក្នុង

$$d. 2(x+1)$$

គេបាន  $2(x) = 2x$

ជូនទេនេះ  $2x$  ជាពួនិនិត្យមានវិធីក្រុងសំណងគេ។

$$e. -5(x+4)(x-5)$$

គេបាន  $-5(x)(x) = -5x^2$

ជូនទេនេះ  $-5x^2$  ជាពួនិនិត្យមានវិធីក្រុងសំណងគេ។

$$f. 8(x-3)(x-5)(x-6)(x-9)$$

គេបាន  $8(x)(x)(x)(x) = 8x^4$

ជូនទេនេះ  $8x^4$  ជាពួនិនិត្យមានវិធីក្រុងសំណងគេ។

$$g. -3(x+3)(x^2-4x+2)$$

គេបាន  $-3(x)(x^2) = -3x^3$

ជូនទេនេះ  $-3x^3$  ជាពួនិនិត្យមានវិធីក្រុងសំណងគេ។

$$h. (x+1)(x+1)(x+1)(x-4)(x^2-7)(x^2+2x-3)$$

គេបាន  $(x)(x)(x)(x)(x^2)(x^2) = x^8$

ជូនទេនេះ  $x^8$  ជាពួនិនិត្យមានវិធីក្រុងសំណងគេ។

$$i. 5(x-3)(x-5)(x-6)(x^2+1)(x^2+2x-7)$$

គេបាន  $5(x)(x)(x)(x^2)(x^2) = 5x^7$

# ក្រុមសំគាល់ប្រើសនិសនិវោះស្ថាយ

ស្តីចនេះ  $5x^7$  ជាទីដីលមានដីក្រួចសៀវភៅណែនាំ។

## លីហាត់រប

ជាក់កន្លែងជាដលគុណកត្តា

a.  $10x + 20$

b.  $-2x + 5$

c.  $-2x^2 - 12x - 18$

d.  $10x^2 + 3$

e.  $3x^2 - 10x + 5$

f.  $5x^2 + 3x - 2$

g.  $-x^3 - x^2 + x + 1$

h.  $5x^3 - 9x^2 + 8x - 20$

i.  $4x^3 - 20x^2 + 25x - 3$

j.  $x^4 - 5x^2 + 4$

## ផែនការស្ថាយ

ជាក់កន្លែងជាដលគុណកត្តា

a.  $10x + 20 = \boxed{10(x + 2)}$

b.  $-2x + 5 = \boxed{-(2x - 5)}$

c.  $-2x^2 - 12x - 18 = -2(x^2 + 6x + 9) = \boxed{-2(x + 3)^2}$

d.  $10x^2 + 3 = 10\left(x^2 + \frac{3}{10}\right)$

e.  $3x^2 - 10x + 5$

$$= 3\left(x^2 - \frac{10}{3}x + \left(\frac{5}{3}\right)^2 - \left(\frac{5}{3}\right)^2\right) + 5$$

## ក្រុមទំនាក់រួមសេវាឌីជោគជ័យ

---

$$\begin{aligned}
 &= 3\left(x - \frac{5}{3}\right)^2 - \frac{25}{3} + 5 \\
 &= 3\left(x - \frac{5}{3}\right)^2 - \frac{25}{3} + \frac{15}{3} \\
 &= 3\left(x - \frac{5}{3}\right)^2 - \frac{10}{3} \\
 &= \left[\sqrt{3}\left(x - \frac{5}{3}\right)\right]^2 - \left(\sqrt{\frac{10}{3}}\right)^2 \\
 &= \left(\sqrt{3}\left(x - \frac{5}{3}\right) - \sqrt{\frac{10}{3}}\right) \left(\sqrt{3}\left(x - \frac{5}{3}\right) + \sqrt{\frac{10}{3}}\right) \\
 &= \left(\sqrt{3}x - \frac{5\sqrt{3}}{3} - \frac{\sqrt{30}}{3}\right) \left(\sqrt{3}x - \frac{5\sqrt{3}}{3} + \frac{\sqrt{30}}{3}\right) \\
 &= \boxed{\left(\sqrt{3}x - \frac{5\sqrt{3} + \sqrt{30}}{3}\right) \left(\sqrt{3}x - \frac{5\sqrt{3} - \sqrt{30}}{3}\right)}
 \end{aligned}$$

$$\begin{aligned}
 f . 5x^2 + 3x - 2 &= \boxed{(5x - 2)(x + 1)} \\
 g . -x^3 - x^2 + x + 1 &= -x^2(x + 1) + (x + 1) \\
 &= (x + 1)(-x^2 + 1) \\
 &= -(x + 1)(x^2 - 1) \\
 &= -(x + 1)(x - 1)(x + 1)
 \end{aligned}$$

$$h . 5x^3 - 9x^2 + 8x - 20$$

## ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$= 5x^3 - 10x^2 + x^2 - 2x + 10x - 20$$

$$= 5x^2(x - 2) + x(x - 2) + 10(x - 2)$$

$$= (x - 2)(5x^2 + x + 10)$$

i.  $4x^3 - 20x^2 + 25x - 3 = \boxed{(x - 3)(4x^2 - 8x + 1)}$

j.  $x^4 - 5x^2 + 4 = \boxed{(x + 2)(x - 2)(x + 1)(x - 1)}$

លំហាត់វត្ថុ

ជាក់កន្លែងមជ្ឈល់លទ្ធផល

a.  $4x^2 - 12x + 8$

b.  $-x^5 + 2x^4 - 7x^3 + 14x^2 - 10x + 20$

c.  $2x^4 - 2x^3 + 14x^2 - 6x + 24$

d.  $-2x^5 + 10x^4 + 2x^3 - 38x^2 + 4x - 48$

e.  $2x^3 - 3x^2 + 4x - 3$

f.  $3x^3 - 3x^2 - 15x + 6$

ដំឡងការស្រាយ

ជាក់កន្លែងមជ្ឈល់លទ្ធផល

a.  $4x^2 - 12x + 8 = 4(x^2 - 3x + 2)$

$$= \boxed{4(x - 2)(x - 1)}$$

b.  $-x^5 + 2x^4 - 7x^3 + 14x^2 - 10x + 20$

$$= -x^4(x - 2) - 7x^2(x - 2) - 10(x - 2)$$

$$= (x - 2)(-x^4 - 7x^2 - 10)$$

# ក្រុមសម្រាប់បង្កើតរូបនៃសម្រាប់លេខាងក្រោម

$$= -(x-2)(x^4 + 7x^2 + 10)$$

$$= \boxed{-(x-2)(x^2 + 5)(x^2 + 2)}$$

c.  $2x^4 - 2x^3 + 14x^2 - 6x + 24$

$$= \boxed{2(x^4 - x^3 + 7x^2 - 3x + 12)}$$

d.  $-2x^5 + 10x^4 + 2x^3 - 38x^2 + 4x - 48$

$$= \boxed{-2(x^5 - 5x^4 - x^3 + 19x^2 - 2x + 24)}$$

e.  $2x^3 - 3x^2 + 4x - 3$

$$= \boxed{(x-1)(2x^2 - x + 3)}$$

f.  $3x^3 - 3x^2 - 15x + 6$

$$= \boxed{3(x+2)(x^2 - 3x + 1)}$$

លើហាត់វឌ្ឍ

លទ្ធផល

a.  $\frac{11}{4c} + \frac{5}{4c} - \frac{6}{4c}$

b.  $\frac{8}{9y} + \frac{4}{9y} - \frac{3}{9y}$

c.  $\frac{4x+12}{16x} + \frac{8x+4}{16x}$

d.  $\frac{a}{a+1} + \frac{1}{a+1}$

e.  $\frac{2x}{x+3} + \frac{6}{x+3}$

f.  $\frac{y}{y^2 - 4} - \frac{2}{y^2 - 4}$

g.  $\frac{4x+1}{3x+2} + \frac{6x-3}{3x+2}$

h.  $\frac{3c-7}{2c-3} + \frac{c+9}{2c-3}$

# ក្រសួងបាត់ប្រើសនិសនិវោះស្ថាយ

---

$$i. \frac{8x-4}{2x+6} - \frac{4x-6}{2x+6}$$

$$j. \frac{x^2 + 4x}{x^2 - x - 6} + \frac{8 - x^2}{x^2 - x - 6}$$

ដំណឹងការស្នើយ៍

លទ្ធផល

$$a. \frac{11}{4c} + \frac{5}{4c} - \frac{6}{4c} = \frac{11+5-6}{4c} = \frac{10}{4c} = \boxed{\frac{5}{2c}}$$

$$b. \frac{8}{9y} + \frac{4}{9y} - \frac{3}{9y} = \frac{8+4-3}{9y} = \frac{9}{9y} = \boxed{\frac{1}{y}}$$

$$c. \frac{4x+12}{16x} + \frac{8x+4}{16x} = \frac{4x+12+8x+4}{16x} = \frac{12x+16}{16x} = \frac{4(3x+4)}{4 \cdot 4x} = \boxed{\frac{3x+4}{4x}}$$

$$d. \frac{a}{a+1} + \frac{1}{a+1} = \frac{a+1}{a+1} = \boxed{1}$$

$$e. \frac{2x}{x+3} + \frac{6}{x+3} = \frac{2x+6}{x+3} = \frac{2(x+3)}{x+3} = \boxed{2}$$

$$f. \frac{y}{y^2 - 4} - \frac{2}{y^2 - 4} = \frac{y-2}{y^2 - 4} = \frac{y-2}{(y-2)(y+2)} = \boxed{\frac{1}{y+2}}$$

$$g. \frac{4x+1}{3x+2} + \frac{6x-3}{3x+2} = \frac{4x+1+6x-3}{3x+2} = \boxed{\frac{10x-2}{3x+2}}$$

$$h. \frac{3c-7}{2c-3} + \frac{c+9}{2c-3} = \frac{3c-7+c+9}{2c-3} = \boxed{\frac{4c+2}{2c-3}}$$

## ក្រសួងបាត់រៀននឹងវិធីលេខាជាន់

$$\begin{aligned}
 i. \frac{8x-4}{2x+6} - \frac{4x-6}{2x+6} &= \frac{8x-4-(4x-6)}{2x+6} \\
 &= \frac{8x-4-4x+6}{2x+6} \\
 &= \frac{4x+2}{2x+6} \\
 &= \frac{2(x+2)}{2(x+3)} \\
 &= \boxed{\frac{x+2}{x+3}}
 \end{aligned}$$

$$\begin{aligned}
 j. \frac{x^2+4x}{x^2-x-6} + \frac{8-x^2}{x^2-x-6} &= \frac{x^2+4x+8-x^2}{x^2-x-6} \\
 &= \frac{4x+8}{(x-3)(x+2)} \\
 &= \frac{4(x+2)}{(x-3)(x+2)} \\
 &= \boxed{\frac{4}{x-3}}
 \end{aligned}$$

លំហាត់វិធី

គណនា

$$\begin{aligned}
 a. \frac{t}{12c^3} + \frac{1}{15c^2} \\
 c. \frac{5x}{x-7} + \frac{2x}{4x-28} \\
 e. \frac{2}{5x-20} + \frac{7}{x-4}
 \end{aligned}$$

$$\begin{aligned}
 b. \frac{4}{7x-35} + \frac{5}{x-5} \\
 d. \frac{3}{y+3} + \frac{2y}{y^2+8y+15} \\
 f. \frac{5}{4x} + \frac{7}{12x}
 \end{aligned}$$

## ក្រសួងបាត់រៀននឹងនិវត្តន៍យោង

---

$$g. \frac{3}{y+3} + \frac{2y}{y^2 + 7y + 12}$$

$$h. \frac{3x}{x-6} + \frac{6x}{4x-24}$$

$$i. \frac{5}{y+10} + \frac{4y}{y^2 + 12y + 20}$$

$$j. \frac{3}{2x+6} + \frac{4}{6x+18}$$

$$k. \frac{3}{y+3} + \frac{2y}{y^2 + 8x + 15}$$

$$l. \frac{x+1}{x^2 - 2x - 35} + \frac{x+6}{x^2 + 7x + 10}$$

ផែនការងារ

លេខលា

$$a. \frac{t}{12c^3} + \frac{1}{15c^2} = \frac{t \times 5 + 4c}{60c^3} = \boxed{\frac{5t + 4c}{60c^3}}$$

$$\begin{aligned} b. \frac{4}{7x-35} + \frac{5}{x-5} &= \frac{4}{7(x-5)} + \frac{5}{x-5} \\ &= \frac{4 + 5 \times 7}{7(x-5)} \\ &= \frac{4 + 35}{7(x-5)} \\ &= \boxed{\frac{39}{7(x-5)}} \end{aligned}$$

$$\begin{aligned} c. \frac{5x}{x-7} + \frac{2x}{4x-28} &= \frac{5x}{x-7} + \frac{2x}{4(x-7)} \\ &= \frac{5x \times 4 + 2x}{4(x-7)} \\ &= \frac{20x + 2x}{4(x-7)} \end{aligned}$$

## ក្រសួងបាត់រៀននឹងវិធីលេខាឃ្មោះ

$$= \frac{22x}{4(x-7)}$$

$$= \boxed{\frac{11x}{2(x-7)}}$$

$$d. \frac{3}{y+3} + \frac{2y}{y^2+8y+15} = \frac{3}{y+3} + \frac{2y}{(y+5)(y+3)}$$

$$= \frac{3(y+5)+2y}{(y+3)(y+5)}$$

$$= \frac{3y+15+2y}{(y+3)(y+5)}$$

$$= \frac{5y+15}{(y+3)(y+5)}$$

$$= \frac{5(y+3)}{(y+3)(y+5)}$$

$$= \boxed{\frac{5}{(y+5)}}$$

$$e. \frac{2}{5x-20} + \frac{7}{x-4} = \frac{2}{5(x-4)} + \frac{7}{x-4}$$

$$= \frac{2+7\times 5}{5(x-4)}$$

$$= \frac{2+35}{5(x-4)}$$

$$= \boxed{\frac{37}{5(x-4)}}$$

$$f. \frac{5}{4x} + \frac{7}{12x} = \frac{5\times 3+7}{12x} = \frac{15+7}{12x} = \frac{22}{12x} = \boxed{\frac{11}{6x}}$$

## ក្រសួងបាត់រៀននឹងវិធីលេខាជាន់ក្នុង

$$\begin{aligned}
 g. \frac{3}{y+3} + \frac{2y}{y^2 + 7y + 12} &= \frac{3}{y+3} + \frac{2y}{(y+3)(y+4)} \\
 &= \frac{3(y+4) + 2y}{(y+3)(y+4)} \\
 &= \frac{3y + 12 + 2y}{(y+3)(y+4)} \\
 &= \boxed{\frac{5y + 12}{(y+3)(y+4)}}
 \end{aligned}$$

$$\begin{aligned}
 h. \frac{3x}{x-6} + \frac{6x}{4x-24} &= \frac{3x}{x-6} + \frac{6x}{4(x-6)} \\
 &= \frac{3x \times 4 + 6x}{4(x-6)} \\
 &= \frac{12x + 6x}{4(x-6)} \\
 &= \frac{18x}{4(x-6)} \\
 &= \boxed{\frac{9x}{2(x-6)}}
 \end{aligned}$$

$$\begin{aligned}
 i. \frac{5}{y+10} + \frac{4y}{y^2 + 12y + 20} &= \frac{5}{y+10} + \frac{4y}{(y+10)(y+2)} \\
 &= \frac{5(y+2) + 4y}{(y+10)(y+2)} \\
 &= \boxed{\frac{9y + 10}{(y+10)(y+2)}}
 \end{aligned}$$

$$j. \frac{3}{2x+6} + \frac{4}{6x+18} = \frac{3}{2(x+3)} + \frac{4}{6(x+3)}$$

## ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

---

$$= \frac{3 \times 3 + 4}{6(x+3)}$$

$$= \boxed{\frac{13}{6(x+3)}}$$

$$k. \frac{3}{y+3} + \frac{2y}{y^2 + 8x + 15} = \frac{3}{y+3} + \frac{2y}{(y+5)(y+3)}$$

$$= \frac{3(y+5) + 2y}{(y+5)(y+3)}$$

$$= \frac{5y + 15}{(y+5)(y+3)}$$

$$= \frac{5(y+3)}{(y+5)(y+3)}$$

$$= \boxed{\frac{5}{y+5}}$$

$$l. \frac{x+1}{x^2 - 2x - 35} + \frac{x+6}{x^2 + 7x + 10}$$

$$= \frac{x+1}{(x-7)(x+5)} + \frac{x+6}{(x+5)(x+2)}$$

$$= \frac{(x+1)(x+2) + (x+6)(x-7)}{(x-7)(x+5)(x+2)}$$

$$= \frac{x^2 + 3x + 2 + x^2 - x - 42}{(x-7)(x+5)(x+2)}$$

$$= \frac{2x^2 + 2x - 40}{(x-7)(x+5)(x+2)}$$

# ក្រសួងហាត់ព្រៃននឹងវិប័ណ៌របៀប

$$\begin{aligned}
 &= \frac{2(x^2 + x - 20)}{(x-7)(x+5)(x+2)} \\
 &= \frac{2(x+5)(x-4)}{(x-7)(x+5)(x+2)} \\
 &= \boxed{\frac{2(x-4)}{(x-7)(x+2)}}
 \end{aligned}$$

លំហាត់ខ្លះ

គណនា

$$\begin{aligned}
 a. \frac{3}{8x} - \frac{1}{4} \\
 c. \frac{2}{x-3} - \frac{1}{x+7} \\
 e. \frac{3}{a^4b^7} - \frac{2}{a^5b^4}
 \end{aligned}$$

$$\begin{aligned}
 b. \frac{2x+3}{5x-30} - \frac{3x+4}{x-6} \\
 d. \frac{6}{y+8} - \frac{3y}{y^2+11y+24} \\
 f. \frac{5x+3y}{2x^2y} - \frac{3x+4y}{xy^2}
 \end{aligned}$$

ដំឡើងស្នើយ

គណនា

$$a. \frac{3}{8x} - \frac{1}{4} = \boxed{\frac{3-2x}{8x}}$$

$$\begin{aligned}
 b. \frac{2x+3}{5x-30} - \frac{3x+4}{x-6} &= \frac{2x+3}{5(x-6)} - \frac{3x+4}{x-6} \\
 &= \frac{2x+3-5(3x+4)}{5(x-6)} \\
 &= \frac{2x+3-15x-20}{5(x-6)}
 \end{aligned}$$

## ក្រសួងបាត់រើសនិវត្តន៍ដោយសាយ

---

$$= \frac{-13x - 17}{5(x - 6)}$$

$$= \boxed{-\frac{13x + 17}{5(x - 6)}}$$

$$c. \frac{2}{x-3} - \frac{1}{x+7} = \frac{2(x+7) - (x-3)}{(x-3)(x+7)}$$

$$= \frac{2x + 14 - x + 3}{(x-3)(x+7)}$$

$$= \boxed{\frac{x + 17}{(x-3)(x+7)}}$$

$$d. \frac{6}{y+8} - \frac{3y}{y^2 + 11y + 24} = \frac{6}{y+8} - \frac{3y}{(y+8)(y+3)}$$

$$= \frac{6(y+3) - 3y}{(y+8)(y+3)}$$

$$= \frac{6y + 18 - 3y}{(y+8)(y+3)}$$

$$= \frac{3y + 18}{(y+8)(y+3)}$$

$$e. \frac{3}{a^4 b^7} - \frac{2}{a^5 b^4} = \boxed{\frac{3a - 2b^3}{a^5 b^7}}$$

$$f. \frac{5x + 3y}{2x^2 y} - \frac{3x + 4y}{xy^2} = \frac{y(5x + 3y) - 2x(3x + 4y)}{2x^2 y^2}$$

$$= \frac{5xy + 3y^2 - 6x^2 - 8xy}{2x^2 y^2}$$

$$= \boxed{\frac{3y^2 - 6x^2 - 3xy}{2x^2 y^2}}$$

# ក្រុមចន់បាត់រួនីសនិទ្ធទំនោះក្នុង

## លើហាត់រួម

គណនា

$$a. \frac{x+2}{x^2 - 4x + 3} + \frac{4x+5}{x^2 + 4x - 5}$$

$$c. \frac{3}{y+3} + \frac{2y}{y^2 + 7y + 12}$$

$$e. \frac{x}{x^2 + 2x - 8} - \frac{2}{x^2 - 2x}$$

$$b. \frac{4y}{y^2 - 1} + \frac{2}{y-1} + \frac{2}{y+1}$$

$$d. \frac{2x}{x^2 - 1} - \frac{4}{x^2 + 2x - 3}$$

## ដំឡើងការងារ

គណនា

$$\begin{aligned} a. & \frac{x+2}{x^2 - 4x + 3} + \frac{4x+5}{x^2 + 4x - 5} \\ &= \frac{x+2}{(x-3)(x-1)} + \frac{4x+5}{(x+5)(x-1)} \\ &= \frac{(x+2)(x-3) + (4x+5)(x+5)}{(x-3)(x-1)(x+5)} \\ &= \frac{x^2 - x - 6 + 4x^2 + 25x + 25}{(x-3)(x-1)(x+5)} \\ &= \frac{5x^2 + 24x + 19}{(x-3)(x-1)(x+5)} \\ &= \boxed{\frac{(x+1)(5x+19)}{(x-3)(x-1)(x+5)}} \\ b. & \frac{4y}{y^2 - 1} + \frac{2}{y-1} + \frac{2}{y+1} \end{aligned}$$

## ក្រសួងបាត់រៀននិងវិជ្ជាគារនៃក្រសួង

$$\begin{aligned}
 &= \frac{4y + 2(y+1) + 2(y-1)}{(y-1)(y+1)} \\
 &= \frac{4y + 2y + 2 + 2y - 2}{y^2 - 1} \\
 &= \boxed{\frac{8y}{y^2 - 1}}
 \end{aligned}$$

$$\begin{aligned}
 c. \frac{3}{y+3} + \frac{2y}{y^2 + 7y + 12} &= \frac{3}{y+3} + \frac{2y}{(y+4)(y+3)} \\
 &= \frac{3(y+4) + 2y}{(y+3)(y+4)} \\
 &= \frac{3y + 12 + 2y}{(y+3)(y+4)} \\
 &= \boxed{\frac{5y + 12}{(y+3)(y+4)}}
 \end{aligned}$$

$$\begin{aligned}
 d. \frac{2x}{x^2 - 1} - \frac{4}{x^2 + 2x - 3} &= \frac{2x}{(x-1)(x+1)} - \frac{4}{(x-1)(x+3)} \\
 &= \frac{2x(x+3) - 4(x+1)}{(x-1)(x+1)(x+3)} \\
 &= \frac{2x^2 + 6x - 4x - 4}{(x-1)(x+1)(x+3)} \\
 &= \frac{2x^2 + 2x - 4}{(x-1)(x+1)(x+3)} \\
 &= \frac{2(x^2 + x - 2)}{(x-1)(x+1)(x+3)} \\
 &= \frac{2(x-1)(x+2)}{(x-1)(x+1)(x+3)}
 \end{aligned}$$

# ក្រសួងបាត់រៀននិងគំនោះត្រូវយោង

$$\begin{aligned}
 e. \frac{x}{x^2 + 2x - 8} - \frac{2}{x^2 - 2x} &= \frac{x}{(x-2)(x+4)} - \frac{2}{x(x-2)} \\
 &= \frac{x \times x - 2(x+4)}{x(x-2)(x+4)} \\
 &= \frac{x^2 - 2x - 8}{x(x-2)(x+4)} \\
 &= \boxed{\frac{(x-4)(x+2)}{x(x-2)(x+4)}}
 \end{aligned}$$

លំហាត់វិធី

គណនា

- 1).  $-\frac{x-2}{x^2 - 2x - 8} - \frac{x-1}{x^2 - 4}$
- 2).  $\frac{x+5}{x^2 + 3x - 4} + \frac{x+2}{x^2 - 1}$
- 3).  $\frac{3x-2}{x^2 + 2x - 24} - \frac{x-3}{x^2 - 16}$
- 4).  $3 + \frac{x}{x+2} - \frac{2}{x^2 - 4}$
- 5).  $\frac{1}{x+1} - \frac{x}{x-2} + \frac{x^2 + 2}{x^2 - x - 2}$
- 6).  $\frac{2}{x^2 - 5x + 6} - \frac{4}{x^2 - 2x - 3} + \frac{2}{x^2 + 4x + 3}$

# ក្រសួងអាណាព្យើសនិងវិទ្យាល័យ

## ជំនួយភ្នាមៗ

### លាក់ណា

$$\begin{aligned} 1). & -\frac{x-2}{x^2-2x-8}-\frac{x-1}{x^2-4} \\ & =-\frac{x-2}{(x-4)(x+2)}-\frac{x-1}{(x+2)(x-2)} \\ & =-\frac{(x-2)(x-2)+(x-1)(x-4)}{(x-4)(x-2)(x+2)} \\ & =-\frac{x^2-4x+4+x^2-5x+4}{(x-4)(x-2)(x+2)} \\ & =\boxed{-\frac{2x^2-9x+8}{(x-4)(x-2)(x+2)}} \\ 2). & \frac{x+5}{x^2+3x-4}+\frac{x+2}{x^2-1}=\frac{x+5}{(x+4)(x-1)}+\frac{x+2}{(x-1)(x+1)} \\ & =\frac{(x+5)(x+1)+(x+2)(x+4)}{(x+4)(x-1)(x+1)} \\ & =\frac{x^2+6x+5+x^2+6x+8}{(x-1)(x+1)(x+4)} \\ & =\boxed{\frac{2x^2+12x+13}{(x-1)(x+1)(x+4)}} \\ 3). & \frac{3x-2}{x^2+2x-24}-\frac{x-3}{x^2-16}=\frac{3x-2}{(x-4)(x+6)}-\frac{x-3}{(x-4)(x+4)} \\ & =\frac{(3x-2)(x+4)-(x-3)(x+6)}{(x-4)(x+4)(x+6)} \end{aligned}$$

## ក្រុមសម័យប្រើសនិទ្ទេលំដាតៗរត្សាយ

---

$$= \frac{3x^2 + 10x - 8 - x^2 - 3x + 18}{(x-4)(x+4)(x+6)}$$

$$= \boxed{\frac{2x^2 + 7x + 10}{(x-4)(x+4)(x+6)}}$$

$$4). 3 + \frac{x}{x+2} - \frac{2}{x^2 - 4} = \frac{3(x^2 - 4) + x(x-2) - 2}{(x-2)(x+2)}$$

$$= \frac{3x^2 - 12 + x^2 - 2x - 2}{(x-2)(x+2)}$$

$$= \boxed{\frac{4x^2 - 2x - 14}{(x-2)(x+2)}}$$

$$5). \frac{1}{x+1} - \frac{x}{x-2} + \frac{x^2 + 2}{x^2 - x - 2} = \frac{1}{x+1} - \frac{x}{x-2} + \frac{x^2 + 2}{(x-2)(x+1)}$$

$$= \frac{(x-2) - x(x+1) + x^2 + 2}{(x+1)(x-2)}$$

$$= \frac{x - 2 - x^2 - x + x^2 + 2}{(x+1)(x-2)}$$

$$6). \frac{2}{x^2 - 5x + 6} - \frac{4}{x^2 - 2x - 3} + \frac{2}{x^2 + 4x + 3}$$

$$= \frac{2}{(x-3)(x-2)} - \frac{4}{(x-3)(x+1)} + \frac{2}{(x+3)(x+1)}$$

$$= \frac{2(x+1)(x+3) - 4(x-2)(x+3) + 2(x-3)(x-2)}{(x-3)(x-2)(x+1)(x+3)}$$

$$= \frac{2x^2 + 8x + 6 - 4x^2 - 4x + 24 + 2x^2 - 10x + 12}{(x-3)(x-2)(x+1)(x+3)}$$

$$= \boxed{0}$$

# ក្រសួងហាន់ត្រូវឈើសនិទ្ទេលំដោះស្រាយ

$$= \frac{-6x + 42}{(x-3)(x-2)(x+1)(x+3)}$$

លីហាត់ចំណាំ

លែកលាក់

$$a. \frac{2ab^2}{\frac{c^3d}{8a^3c}}$$

$$5bd^4$$

$$c. \frac{\frac{a}{4} - \frac{a}{5}}{\frac{a}{3} + \frac{a}{4}}$$

$$\frac{x^2 - 1}{}$$

$$e. \frac{x}{\frac{1}{2} + \frac{1}{2x}}$$

$$g. \frac{2 - \frac{4}{x+2}}{5 - \frac{10}{x+2}}$$

$$i. \frac{x-1 + \frac{2}{x-4}}{x+3 + \frac{6}{x-4}}$$

$$b. \frac{9x^5}{\frac{x^2 - 6x - 16}{18x^3}}$$

$$\frac{x^2 - 11x + 24}{}$$

$$d. \frac{\frac{x^2y}{x+y}}{xy}$$

$$f. \frac{x^2 + 7x + 12}{\frac{8x}{x^2 - x - 20}}$$

$$h. \frac{6x^4}{1 - \frac{3}{x} - \frac{10}{x^2}}$$

$$j. \frac{4 + \frac{12}{2x-3}}{5 + \frac{15}{2x-3}}$$

# ក្រសួងអាណាព្យើសនិងគោលដៅ

## ជំនួយភ្លាម

### លេខណាស់

$$a. \frac{\frac{2ab^2}{c^3d}}{\frac{8a^3c}{5bd^4}} = \frac{2ab^2}{c^3d} \times \frac{5bd^4}{8a^3c} = \frac{10ab^3d^4}{8a^3c^4d} = \boxed{\frac{5b^3d^3}{4a^2c^4}}$$

$$b. \frac{\frac{9x^5}{x^2 - 6x - 16}}{\frac{18x^3}{x^2 - 11x + 24}} = \frac{9x^5}{x^2 - 6x - 16} \times \frac{x^2 - 11x + 24}{18x^3}$$
$$= \frac{9x^5(x-3)(x-8)}{18x^3(x-8)(x+2)}$$
$$= \boxed{\frac{x^2(x-3)}{2(x+2)}}$$

$$c. \frac{\frac{a}{4} - \frac{a}{5}}{\frac{a}{3} + \frac{a}{4}} = \left( \frac{5a - 4a}{20} \right) \left( \frac{12}{4a + 3a} \right) = \frac{a}{20} \times \frac{12}{7a} = \boxed{\frac{3}{35}}$$

$$d. \frac{\frac{x^2y}{x+y}}{\frac{xy}{x+y}} = \frac{x^2y}{x+y} \times \frac{1}{xy} = \boxed{\frac{x}{x+y}}$$

$$e. \frac{\frac{x^2 - 1}{x}}{\frac{1}{2} + \frac{1}{2x}} = \frac{x^2 - 1}{x} \times \frac{2x}{x+1} = \frac{(x-1)(x+1)2x}{x(x+1)} = \boxed{2(x-1)}$$

## ក្រុមសម័យប្រើសនិទ្ទេលជាមួយ

---

$$\begin{aligned}
 f \cdot \frac{\frac{x^2 + 7x + 12}{8x}}{\frac{x^2 - x - 20}{6x^4}} &= \frac{x^2 + 7x + 12}{8x} \times \frac{6x^4}{x^2 - x - 20} \\
 &= \frac{(x+4)(x+3)6x^4}{8x(x-5)(x+4)} \\
 &= \boxed{\frac{3x^3(x+3)}{4(x-5)}}
 \end{aligned}$$

$$\begin{aligned}
 g \cdot \frac{\frac{2 - \frac{4}{x+2}}{5 - \frac{10}{x+2}}}{\frac{2(x+2)-4}{x+2}} &= \frac{2(x+2)-4}{x+2} \times \frac{x+2}{5(x+2)-10} \\
 &= \frac{2x(x+2)}{5x(x+2)} = \boxed{\frac{2}{5}}
 \end{aligned}$$

$$\begin{aligned}
 h \cdot \frac{\frac{1 - \frac{3}{x} - \frac{10}{x^2}}{1 + \frac{11}{x} + \frac{18}{x^2}}}{\frac{x^2 - 3x - 10}{x^2}} &= \frac{x^2 - 3x - 10}{x^2} \times \frac{x^2}{x^2 + 11x + 18} \\
 &= \frac{(x-5)(x+2)x^2}{x^2(x+9)(x+2)} \\
 &= \boxed{\frac{x-5}{x+9}}
 \end{aligned}$$

$$\begin{aligned}
 i \cdot \frac{\frac{x-1+\frac{2}{x-4}}{x+3+\frac{6}{x-4}}}{\frac{(x-1)(x-4)+2}{x-4}} &= \frac{(x-1)(x-4)+2}{x-4} \times \frac{x-4}{(x+3)(x-4)+6}
 \end{aligned}$$

## ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

---

$$\begin{aligned}
 &= \frac{(x^2 - 5x + 6)(x - 4)}{(x - 4)(x^2 - x - 6)} \\
 &= \frac{(x - 2)(x - 3)}{(x - 3)(x + 2)} \\
 &= \boxed{\frac{x - 2}{x + 2}}
 \end{aligned}$$

$$\begin{aligned}
 j. \frac{4 + \frac{12}{2x-3}}{5 + \frac{15}{2x-3}} &= \frac{4(2x-3) + 12}{2x-3} \times \frac{2x-3}{5(2x-3) + 15} \\
 &= \frac{(8x)(2x-3)}{(2x-3)(10x)}
 \end{aligned}$$

លីហាត់ធម៌

$$\begin{aligned}
 a. \frac{1 - \frac{1}{x} - \frac{6}{x^2}}{1 - \frac{4}{x} + \frac{3}{x^2}} &= \frac{x^2 - x - 6}{x^2} \times \frac{x^2}{x^2 - 4x + 3} \\
 &= \frac{(x - 3)(x + 2)x^2}{x^2(x - 3)(x - 1)} \\
 &= \boxed{\frac{x + 2}{x - 1}}
 \end{aligned}$$

$$b. \frac{x - 5 - \frac{18}{x + 2}}{x + 7 + \frac{6}{x + 2}} = \frac{(x - 5)(x + 2) - 18}{x + 2} \times \frac{x + 2}{(x + 7)(x + 2) + 6}$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$\begin{aligned}&= \frac{(x^2 - 3x - 28)(x + 2)}{(x + 2)(x^2 + 9x + 20)} \\&= \frac{(x - 7)(x + 4)}{(x + 5)(x + 4)} \\&= \boxed{\frac{x - 7}{x + 5}} \\&= \boxed{\frac{4}{5}}\end{aligned}$$

## សំហាត់ឲ្យទូទាត់

### ឯកសារសំណង់

- 1).  $3x^2 \cdot 9x^3$
- 2).  $5x^7 \cdot 3x^5$
- 3).  $2a^3 \cdot 7a^8$
- 4).  $3y^{12} \cdot 5y^{15}$
- 5).  $-6x^2 \cdot 5x^2$
- 6).  $-2x^2 \cdot 8x^5$
- 7).  $(-9x^{10})(-3x^7)$
- 8).  $(-2x^2)(-8x^9)$
- 9).  $-6st \cdot 9st$
- 10).  $(x+1)(x+2)$
- 11).  $(x+6)(x+3)$
- 12).  $-3y(6y-4)$
- 13).  $(y^2 - 5y + 6)(-3y)$
- 14).  $-\frac{1}{2}t^2v(4t^3v^2 - 6tv - 4v)$
- 15).  $-\frac{1}{3}m^2n^3(-6mn^2 + 3mn - 12)$

# ក្រុមចន់បាត់រួនិសនិត្យជោគេស្ថាយ

ដំឡើងស្រាយ

លោកនាងលគុណ

$$1). 3x^2 \cdot 9x^3 = [27x^5]$$

$$2). 5x^7 \cdot 3x^5 = [15x^{12}]$$

$$3). 2a^3 \cdot 7a^8 = [14a^{11}]$$

$$4). 3y^{12} \cdot 5y^{15} = [15y^{27}]$$

$$5). -6x^2 \cdot 5x^2 = [-30x^4]$$

$$6). -2x^2 \cdot 8x^5 = [-16x^7]$$

$$7). (-9x^{10})(-3x^7) = (-9)(-3)(x^{10})(x^7) = [27x^{17}]$$

$$8). (-2x^2)(-8x^9) = (-2)(-8)(x^2)(x^9) = [16x^{11}]$$

$$9). -6st \cdot 9st = (-6)(9)s \cdot s \cdot t \cdot t = [-54s^2t^2]$$

$$10). (x+1)(x+2)$$

$$= x(x+2) + 1(x+2) = x^2 + 2x + x + 2 = [x^2 + 3x + 2]$$

$$11). (x+6)(x+3)$$

$$= x(x+3) + 6(x+3) = x^2 + 3x + 6x + 18 = [x^2 + 9x + 18]$$

$$12). -3y(6y-4) = [-18y^2 + 12y]$$

$$13). (y^2 - 5y + 6)(-3y) = [-3y^3 + 15y^2 - 18y]$$

# ក្រុមសមាគកប្រើសនិសនិទ្ទេសោរ៍

$$14). -\frac{1}{2}t^2v(4t^3v^2 - 6tv - 4v) = -\frac{4}{2}t^5v^3 + \frac{6}{2}t^3v^2 + \frac{4}{2}t^2v^2$$

$$= [-2t^5v^3 + 3t^3v^2 + 2t^2v^2]$$

$$15). -\frac{1}{3}m^2n^3(-6mn^2 + 3mn - 12) = [2m^3n^5 - m^3n^4 + 4m^2n^3]$$

## លីហាត់សម្រាប់

### ពន្លាសកលនូវធម្ម

$$1). (x-1)(x^2 + x + 1)$$

$$2). (3y+2)(2y^2 - y + 3)$$

$$3). (y^2z - 2y^4)(y^2z + 3z^2 - y^4)$$

$$4). (m^3 - 4mn^2)(6m^4n^2 - 3m^6 + m^2n^4)$$

## ដំណឹងរបៀបសម្រាប់

### ពន្លាសកលនូវធម្ម

$$1). (x-1)(x^2 + x + 1)$$

$$= x(x^2 + x + 1) - (x^2 + x + 1)$$

$$= x^3 + x^2 + x - x^2 - x - 1$$

$$= [x^3 - 1]$$

$$2). (3y+2)(2y^2 - y + 3)$$

$$= 3y(2y^2 - y + 3) + 2(2y^2 - y + 3)$$

$$= 6y^3 - 3y^2 + 9y + 4y^2 - 2y + 6$$

# ក្រសួងបាត់រើសនិវត្តន៍ដោយសារ

---

$$= [6y^3 + y^2 + 7y + 6]$$

$$\begin{aligned}
 3). & (y^2z - 2y^4)(y^2z + 3z^2 - y^4) \\
 & = y^2z(y^2z + 3z^2 - y^4) - 2y^4(y^2z + 3z^2 - y^4) \\
 & = y^4z^2 + 3y^2z^3 - y^6z - 2y^6z - 6y^4z^2 + 2y^8 \\
 & = [2y^8 - 3y^6z - 5y^4z^2 + 3y^2z^3] \\
 4). & (m^3 - 4mn^2)(6m^4n^2 - 3m^6 + m^2n^4) \\
 & = m^3(6m^4n^2 - 3m^6 + m^2n^4) - 4mn^2(6m^4n^2 - 3m^6 + m^2n^4) \\
 & = 6m^7n^2 - 3m^9 + m^5n^4 - 24m^5n^4 + 12m^7n^2 - 4m^3n^6 \\
 & = [-3m^9 + 18m^7n^2 - 23m^5n^4 - 4m^3n^6]
 \end{aligned}$$

លំហាត់ឱ្យ

ច្បាស់ប្រមុជាតុលាការនគរាមេះ

$$\begin{array}{r} 2a - 3 \\ \hline a + 5 \end{array} \quad \begin{array}{r} 5x + 7 \\ \hline 3x + 6 \end{array} \quad \begin{array}{r} 5x + 2 \\ \hline 4x - 3 \end{array} \quad \begin{array}{r} x^2 + 3x - 2 \\ \hline x + 6 \end{array}$$

$$\begin{array}{r} 2a^3 - 3a^2 + 4 \\ \hline - 2a - 3 \end{array} \quad \begin{array}{r} x^2 - xy + y^2 \\ \hline x + y \end{array}$$

# ក្រសួងអាណាព្យើសនិវត្តន៍របៀបលេខាឃ្មោះ

## ដំឡើងស្រាយ

### ធ្វើប្រមាណគុណភាពខាន់ក្រោម៖

$$\begin{array}{r} 2a - 3 \\ a + 5 \\ \hline 10a - 15 \end{array}$$

$$\begin{array}{r} 2a^2 - 3a \\ 2a^2 + 7a - 15 \\ \hline \end{array}$$

$$\begin{array}{r} 5x + 2 \\ 4x - 3 \\ \hline -15x - 6 \end{array}$$

$$\begin{array}{r} 20x^2 + 8x \\ 20x^2 - 7x - 6 \\ \hline \end{array}$$

$$\begin{array}{r} 2a^3 - 3a^2 + 4 \\ -2a - 3 \\ \hline -6a^3 + 9a^2 - 12 \end{array}$$

$$\begin{array}{r} -4a^4 + 6a^3 \quad -8a \\ -4a^4 \quad + 9a^2 - 8a - 12 \\ \hline \end{array}$$

$$\begin{array}{r} 5x + 7 \\ 3x + 6 \\ \hline 30x + 42 \end{array}$$

$$\begin{array}{r} 15x^2 + 21x \\ 15x^2 + 51x + 42 \\ \hline \end{array}$$

$$\begin{array}{r} x^2 + 3x - 2 \\ x + 6 \\ \hline 6x^2 + 18x - 12 \end{array}$$

$$\begin{array}{r} x^3 + 3x^2 - 2x \\ x^3 + 9x^2 + 16x - 12 \\ \hline \end{array}$$

$$x^2 - xy + y^2$$

$$\begin{array}{r} x + y \\ x^2y - xy^2 + y^3 \\ \hline x^3 - x^2y + xy^2 \\ x^3 \qquad \qquad \qquad + y^3 \end{array}$$

# ក្រសួងអាណាព្យើសនិងវិជ្ជៈបេទ

## លីហាត់ផ្លូវ

រកពាណិជ្ជកម្មសាស្ត្រនៃពាណិជ្ជកម្មទាំងត្រួចត្រូវ

1).  $3t - u$

2).  $3x + y$

3).  $-3a^2 - a + 6$

4).  $3v^2 + v - 6$

## ដំណឹងការងារ

រកពាណិជ្ជកម្មសាស្ត្រនៃពាណិជ្ជកម្មទាំងត្រួចត្រូវ

1).  $3t - u$

ដើម្បីរកពាណិជ្ជកម្មសាស្ត្រនៃយកពាណិជ្ជកម្មទាំងត្រួចត្រូវមិនត្រូវបានដែលបានពាណិជ្ជកម្មសាស្ត្រនៅក្នុងវិគីភាសាអង់គ្លេស។

គឺជាបញ្ហាដែលត្រូវបានដោះស្រាយដោយបានដែលបានពាណិជ្ជកម្មសាស្ត្រនៅក្នុងវិគីភាសាអង់គ្លេស។

$$(-1)(3t - u) = -3t + u$$

ដូចនេះ  $\text{ពាណិជ្ជកម្មសាស្ត្រនៃ } 3t - u \text{ នឹង } -3t + u$

2).  $3x + y$

គឺជាបញ្ហាដែលត្រូវបានដោះស្រាយដោយបានដែលបានពាណិជ្ជកម្មសាស្ត្រនៅក្នុងវិគីភាសាអង់គ្លេស។

$$(-1)(3x + y) = -3x - y$$

ដូចនេះ  $\text{ពាណិជ្ជកម្មសាស្ត្រនៃ } 3x + y \text{ នឹង } -3x - y$

3).  $-3a^2 - a + 6$

គឺជាបញ្ហាដែលត្រូវបានដោះស្រាយដោយបានដែលបានពាណិជ្ជកម្មសាស្ត្រនៅក្នុងវិគីភាសាអង់គ្លេស។

## ក្រឡមនៃហាត់ប្រើសនិសនិវត្ថុនេះរបស់ខ្លួន

$$(-1)(-3a^2 - a + 6) = 3a^2 + a - 6$$

ដូចនេះ  $\overbrace{\text{ពហុធាន្តីយ៉ាន់} \text{ ពហុមាតា } -3a^2 - a + 6}$  គឺ  $3a^2 + a - 6$

4).  $3v^2 + v - 6$

គឺជាប្រើប្រាស់  
គឺជាប្រើប្រាស់

$$(-1)(3v^2 + v - 6) = -3v^2 - v + 6$$

ដូចនេះ  $\overbrace{\text{ពហុមាន្តីយ៉ាន់} \text{ ពហុមាតា } 3v^2 + v - 6}$  គឺ  $-3v^2 - v + 6$

ជីវិកត្រូវដោយ

ពន្លាហាននៅលម្អិត

1).  $(x+2)(x+4)$

2).  $(a-3)(a+2)$

3).  $(2x-1)(x-2)$

4).  $(11x+3y)(x+4y)$

ជីវិកការងារ

ពន្លាហាននៅលម្អិត

1).  $(x+2)(x+4) = x(x+4) + 2(x+4)$

$$= x^2 + 4x + 2x + 8$$

$$= [x^2 + 6x + 8]$$

2).  $(a-3)(a+2) = a(a+2) - 3(a+2)$

$$= a^2 + 2a - 3a - 6$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$= [a^2 - a - 6]$$

$$3). (2x-1)(x-2) = 2x(x-2) - (x-2)$$

$$= 2x^2 - 4x - x + 2$$

$$= [2x^2 - 5x + 2]$$

$$4). (11x+3y)(x+4y) = 11x(x+4y) + 3y(x+4y)$$

$$= 11x^2 + 44xy + 3xy + 12y^2$$

$$= [11x^2 + 47xy + 12y^2]$$

## លើហាន់ឈុរ

### ពន្លាហកស្សាគ

$$1). (x^2 - 5)(x^2 + 2)$$

$$2). (3m^3 - n^2)(2m^3 + 3n^2)$$

$$3). (3u^2v - 2)(4u^2v + 6)$$

$$4). (5y^3w^2 + z)(2y^3w^2 + 3z)$$

## ដំណឹងការក្រុម

### ពន្លាហកស្សាគ

$$1). (x^2 - 5)(x^2 + 2) = [x^4 - 3x^2 - 10]$$

$$2). (3m^3 - n^2)(2m^3 + 3n^2) = 6m^6 + 9m^3n^2 - 2n^2m^3 - 3n^4$$

$$= [6m^6 + 7m^3n^2 - 3n^4]$$

$$3). (3u^2v - 2)(4u^2v + 6) = 12u^4v^2 + 18u^2v - 8u^2v - 12$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$= [12u^4v^2 + 10u^2v - 12]$$

$$4). (5y^3w^2 + z)(2y^3w^2 + 3z)$$

$$= 10y^6w^4 + 15y^3w^2z + 2y^3w^2z + 3z^2$$

$$= [10y^6w^4 + 17y^3w^2z + 3z^2]$$

លីហាត់ឈូ

ពន្លាហាន់នឹងខ្សោយ

$$1). (b+4)(b+5)$$

$$2). (x-3)(x+9)$$

$$3). (5t-2)(t-1)$$

$$4). (2t-3)(2t-1)$$

$$5). (h-7)(h-9)$$

$$6). (h-7w)(h-7w)$$

ដំឡើងកំស្រាយ

ពន្លាហាន់នឹងខ្សោយ

$$1). (b+4)(b+5) = [b^2 + 9b + 20]$$

$$2). (x-3)(x+9) = [x^2 + 6x - 27]$$

$$3). (5t-2)(t-1) = [5t^2 - 7t + 2]$$

$$4). (2t-3)(2t-1) = [4t^2 - 8t + 3]$$

$$5). (h-7)(h-9) = [h^2 - 16h + 63]$$

$$6). (h-7w)(h-7w) = [h^2 - 14hw + 49w^2]$$

# ក្រុមសម័យប្រើសនិទ្ទេសម្រោង

## លីហាត់សង្គម

### ពន្លាសកសន្យាម

$$1). \left(2a + \frac{1}{2}\right) \left(4a - \frac{1}{2}\right)$$

$$2). \left(3b + \frac{2}{3}\right) \left(6b - \frac{1}{3}\right)$$

$$3). \left(\frac{1}{2}x - \frac{1}{3}\right) \left(\frac{1}{4}x + \frac{1}{2}\right)$$

$$4). \left(\frac{2}{3}t - \frac{1}{4}\right) \left(\frac{1}{2}t - \frac{1}{2}\right)$$

## ដំណឹងការស្នើសុំ

### ពន្លាសកសន្យាម

$$1). \left(2a + \frac{1}{2}\right) \left(4a - \frac{1}{2}\right)$$

$$= 2a \left(4a - \frac{1}{2}\right) + \frac{1}{2} \left(4a - \frac{1}{2}\right)$$

$$= \boxed{8a^2 + a - \frac{1}{4}}$$

$$2). \left(3b + \frac{2}{3}\right) \left(6b - \frac{1}{3}\right)$$

$$= 3b \left(6b - \frac{1}{3}\right) + \frac{2}{3} \left(6b - \frac{1}{3}\right)$$

$$= \boxed{18b^2 + 3b - \frac{2}{9}}$$

$$3). \left(\frac{1}{2}x - \frac{1}{3}\right) \left(\frac{1}{4}x + \frac{1}{2}\right)$$

$$= \frac{1}{2}x \left(\frac{1}{4}x + \frac{1}{2}\right) - \frac{1}{3} \left(\frac{1}{4}x + \frac{1}{2}\right)$$

$$= \frac{1}{8}x^2 + \frac{1}{4}x - \frac{1}{12}x - \frac{1}{6}$$

$$= \boxed{\frac{1}{8}x^2 + \frac{1}{6}x - \frac{1}{6}}$$

$$4). \left(\frac{2}{3}t - \frac{1}{4}\right) \left(\frac{1}{2}t - \frac{1}{2}\right)$$

$$= \frac{2}{6}t^2 - \frac{2}{6}t - \frac{1}{8}t + \frac{1}{8}$$

$$= \boxed{\frac{1}{3}t^2 - \frac{11}{24}t + \frac{1}{8}}$$

# ក្រសួងអាណាព្យើសនិងវិជ្ជាគារក្នុងបណ្តោះស្រាយ

## លីហាត់ធន៍ា

### ពន្លាហាន់នូវធន៍ា

- 1).  $-2x^4(3x-1)(2x+5)$       2).  $4xy^3(2x-y)(3x+y)$   
3).  $(x-1)(x+1)(x+3)$       4).  $(a-3)(a+4)(a-5)$   
5).  $(3x-2)(3x+2)(x+5)$       6).  $(x-6)(9x+4)(9x-4)$   
7).  $(x-1)(x+2)-(x+3)(x-4)$   
8).  $(k-4)(k+9)-(k-3)(k+7)$

## ដំឡើងនឹងរាយ

### ពន្លាហាន់នូវធន៍ា

$$\begin{aligned} 1). & -2x^4(3x-1)(2x+5) \\ = & (-2x^4)(3x)(2x) - 2x^4(3x)(5) - 2x^4(-1)(2x) - 2x^4(-1)(5) \\ = & -12x^6 - 30x^5 + 4x^5 + 10x^4 \\ = & \boxed{-12x^6 - 26x^5 + 10x^4} \end{aligned}$$

$$\begin{aligned} 2). & 4xy^3(2x-y)(3x+y) \\ = & 4xy^3(2x)(3x) + 4xy^3(2x)(y) + 4xy^3(-y)(3x) + 4xy^3(-y)(y) \\ = & 24x^3y^3 + 8x^2y^4 - 12x^2y^4 - 4xy^5 \\ = & \boxed{24x^3y^3 - 4x^2y^4 - 4xy^5} \end{aligned}$$

## ក្រុមចន់បាត់រួននិងលទ្ធផល

$$3). (x-1)(x+1)(x+3)$$

$$= (x^2 - 1)(x+3)$$

$$= x^2(x+3) - (x+3)$$

$$= \boxed{x^3 + 3x^2 - x - 3}$$

$$4). (a-3)(a+4)(a-5)$$

$$= a(a+4)(a-5) - 3(a+4)(a-5)$$

$$= a^2(a-5) + 4a(a-5) - 3a(a-5) - 12(a-5)$$

$$= a^3 - 5a^2 + 4a^2 - 20a - 3a^2 + 15a - 12a + 60$$

$$= \boxed{a^3 - 4a^2 - 17a + 60}$$

$$5). (3x-2)(3x+2)(x+5)$$

$$= (9x^2 - 4)(x+5)$$

$$= 9x^2(x+5) - 4(x+5)$$

$$= \boxed{9x^3 + 45x^2 - 4x - 20}$$

$$6). (x-6)(9x+4)(9x-4)$$

$$= (x-6)(81x^2 - 16)$$

$$= \boxed{81x^3 - 486x^2 - 16x + 96}$$

$$7). (x-1)(x+2) - (x+3)(x-4)$$

# ក្រឡាងលំហាត់ប្រើសនិសនិត្យលេខាជាន់

$$= x^2 + x - 2 - (x^2 - x - 12)$$

$$= [2x + 10]$$

$$8). (k - 4)(k + 9) - (k - 3)(k + 7)$$

$$= k^2 + 5k - 36 - (k^2 + 4k - 21)$$

$$= [k - 15]$$

លីហាត់ធ្វើ

ពន្លាហរណ៍នៃខ្លួច

$$1). (x + 1)^2$$

$$2). (y + 2)^2$$

$$3). (3x + 8)^2$$

$$4). (2m + 7)^2$$

$$5). (s + t)^2$$

$$6). (x + z)^2$$

$$7). (2x + y)^2$$

$$8). (3t + v)^2$$

$$9). (2t + 3h)^2$$

ដំឡងការស្ថាបី

ពន្លាហរណ៍នៃខ្លួច

$$1). (x + 1)^2 = x^2 + 2(x)(1) + 1^2 = [x^2 + 2x + 1]$$

$$2). (y + 2)^2 = y^2 + 2(y)(2) + 2^2 = [y^2 + 4y + 4]$$

$$3). (3x + 8)^2 = (3x)^2 + 2(3x)(8) + 8^2 = [9x^2 + 48x + 64]$$

$$4). (2m + 7)^2 = (2m)^2 + 2(2m)(7) + 7^2 = [4m^2 + 28m + 49]$$

$$5). (s + t)^2 = [s^2 + 2st + t^2]$$

# ក្រឡាងលំហាត់ប្រើសនិសនិត្យលេខាជាន់

$$6). (x+z)^2 = \boxed{x^2 + 2xz + z^2}$$

$$7). (2x+y)^2 = \boxed{4x^2 + 4xy + y^2}$$

$$8). (3t+v)^2 = \boxed{9t^2 + 6tv + v^2}$$

$$9). (2t+3h)^2 = \boxed{4t^2 + 12th + 9h^2}$$

លីហាត់ផ្លូវ

ពន្លាហរណ៍នៃខម

$$1). (a-3)^2$$

$$2). (t-6)^2$$

$$3). (3t-2)^2$$

$$4). (s-t)^2$$

$$5). (3a-b)^2$$

$$6). (3z-5y)^2$$

ដំណឹងការក្រឡាង

ពន្លាហរណ៍នៃខម

$$1). (a-3)^2 = a^2 - 2(a)(3) + 3^2 = \boxed{a^2 - 6a + 9}$$

$$2). (t-6)^2 = t^2 - 2(t)(6) + 6^2 = \boxed{t^2 - 12t + 36}$$

$$3). (3t-2)^2 = (3t)^2 - 2(3t)(2) + 2^2 = \boxed{9t^2 - 12t + 4}$$

$$4). (s-t)^2 = \boxed{s^2 - 2st + t^2}$$

$$5). (3a-b)^2 = \boxed{9a^2 - 6ab + b^2}$$

$$6). (3z-5y)^2 = \boxed{9z^2 - 30zy + 25y^2}$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

## លីហាត់ផ្លូវ

### ពន្លាហាននេះខ្លួច

$$1). (a - 5)(a + 5) \quad 2). (p + 2)(p - 2)$$

$$3). (3x - 8)(3x + 8) \quad 4). (r - s)(r + s)$$

$$5). (8y - 3a)(8y + 3a) \quad 6). (5x^2 - 2)(5x^2 + 2)$$

## ដំណឹងការក្នុងរឿង

### ពន្លាហាននេះខ្លួច

$$1). (a - 5)(a + 5) = a^2 - 5^2 = \boxed{a^2 - 25}$$

$$2). (p + 2)(p - 2) = p^2 - 2^2 = \boxed{p^2 - 4}$$

$$3). (3x - 8)(3x + 8) = (3x)^2 - 8^2 = \boxed{9x^2 - 64}$$

$$4). (r - s)(r + s) = \boxed{r^2 - s^2}$$

$$5). (8y - 3a)(8y + 3a) = \boxed{64y^2 - 9a^2}$$

$$6). (5x^2 - 2)(5x^2 + 2) = \boxed{25x^4 - 4}$$

## លីហាត់ផ្លូវ

### ពន្លាហាននេះខ្លួច

$$1). (x + 1)^3 \quad 2). (y - 1)^3 \quad 3). (2a - 3)^3$$

$$4). (a - 3)^4 \quad 5). (2b + 1)^4 \quad 6). (2a - 3b)^4$$

# ក្រែមនំបាត់ប្រើសនិសនិត្យបែងចែក

## ដំឡើងនិស្សយ

### ពន្លាហរណ៍នូម

$$1). (x+1)^3 = x^3 + 3(x)^2(1) + 3(x)(1)^2 + 1^3$$

$$= [x^3 + 3x^2 + 3x + 1]$$

$$2). (y-1)^3 = y^3 - 3(y)^2(1) + 3(y)(1)^2 - 1^3$$

$$= [y^3 - 3y^2 + 3y - 1]$$

$$3). (2a-3)^3 = (2a)^3 - 3(2a)^2(3) + 3(2a)(3)^2 - 3^3$$

$$= [8a^3 - 36a^2 + 54a - 27]$$

$$4). (a-3)^4 = a^4 - 4(a)^3(3) + 6(a)^2(3)^2 - 4(a)(3)^3 + 3^4$$

$$= [a^4 - 12a^3 + 54a^2 - 108a + 81]$$

$$5). (2b+1)^4$$

$$= (2b)^4 + 4(2b)^3(1) + 6(2b)^2(1)^2 + 4(2b)(1) + 1^4$$

$$= [16b^4 + 32b^3 + 24b^2 + 8b + 1]$$

$$6). (2a-3b)^4$$

$$= (2a)^4 - 4(2a)^3(3b) + 6(2a)^2(3b)^2 - 4(2a)(3b)^3 + (3b)^4$$

$$= [16a^4 - 96a^3b + 216a^2b^2 - 216ab^3 + 81b^4]$$

# ក្រឡាងលំហាត់ប្រើសនិសនិត្យនៃសម្រាប់បង្ហាញ

## លីហាត់ធ្វើដោយ

### ពន្លាតកនុវត្តមាត្រា

- 1). $\left(\frac{1}{2}x + \frac{1}{3}\right)^2$
- 2). $\left(\frac{2}{3}y - \frac{1}{2}\right)^2$
- 3). $(0.2x - 0.1)^2$
- 4). $(0.1y + 0.5)^2$
- 5). $(2a - 3b)^3$

## ដំណឹងការក្នុងការគិតចំណែក

### ពន្លាតកនុវត្តមាត្រា

$$\begin{aligned}1). \left(\frac{1}{2}x + \frac{1}{3}\right)^2 &= \left(\frac{1}{2}x\right)^2 + 2\left(\frac{1}{2}x\right)\left(\frac{1}{3}\right) + \left(\frac{1}{3}\right)^2 \\&= \boxed{\frac{1}{4}x^2 + \frac{1}{3}x + \frac{1}{9}} \\2). \left(\frac{2}{3}y - \frac{1}{2}\right)^2 &= \left(\frac{2}{3}y\right)^2 - 2\left(\frac{2}{3}y\right)\left(\frac{1}{2}\right) + \left(\frac{1}{2}\right)^2 \\&= \boxed{\frac{4}{9}y^2 - \frac{2}{3}y + \frac{1}{4}}\end{aligned}$$

$$3). (0.2x - 0.1)^2 = (0.2x)^2 - 2(0.2x)(0.1) + (0.1)^2$$

$$= \boxed{0.04x^2 - 0.04x + 0.01}$$

$$4). (0.1y + 0.5)^2 = (0.1y)^2 + 2(0.1y)(0.5) + (0.5)^2$$

$$= \boxed{0.01y^2 + 0.1y + 0.25}$$

$$5). (2a - 3b)^3 = (2a)^3 - 3(2a)^2(3b) + 3(2a)(3b)^2 - (3b)^3$$

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$= [8a^3 - 36a^2b + 54ab^2 - 27b^3]$$

លំហាត់ធ្វើដោយ

សម្រាប់លក្ខណៈ

1).  $9^0$

2).  $m^0$

3).  $(-2x^3)^0$

4).  $2 \cdot 5^0 - 3^0$

5).  $-4^0 - 8^0$

6).  $(2x - y)^0$

ដោយការងារ

សម្រាប់លក្ខណៈ

1).  $9^0 = \boxed{1}$

2).  $m^0 = \boxed{1}$

3).  $(-2x^3)^0 = \boxed{1}$

4).  $2 \cdot 5^0 - 3^0 = 2 \cdot 1 - 1 = \boxed{1}$

5).  $-4^0 - 8^0 = -1 - 1 = \boxed{-2}$

6).  $(2x - y)^0 = \boxed{1}$

លំហាត់ធ្វើដោយ

សម្រាប់លក្ខណៈ

1).  $\frac{x^8}{x^2}$

2).  $\frac{y^9}{y^3}$

3).  $\frac{6a^7}{2a^{12}}$

# ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

---

4).  $-12x^5 \div (3x^9)$

5).  $-6y^5 \div (-3y^{10})$

6).  $\frac{-9x^2y^2}{3x^5y^2}$

7).  $\frac{-12z^4y^2}{-2z^{10}y^2}$

## ដំណឹងការស្នើយោ

### សម្រាប់លក្ខណៈ

1).  $\frac{x^8}{x^2} = x^{8-2} = \boxed{x^6}$

2).  $\frac{y^9}{y^3} = y^{9-3} = \boxed{y^6}$

3).  $\frac{6a^7}{2a^{12}} x^6 = 3a^{7-12} = 3a^{-5} = \boxed{\frac{3}{a^5}}$

4).  $-12x^5 \div (3x^9) = -\frac{12x^5}{3x^9} = -4x^{5-9} = -4x^{-4} = \boxed{-\frac{4}{x^4}}$

5).  $-6y^5 \div (-3y^{10}) = \frac{-6y^5}{-3y^{10}} = 2y^{5-10} = 2y^{-5} = \boxed{\frac{2}{y^5}}$

6).  $\frac{-9x^2y^2}{3x^5y^2} = -3x^{2-5}y^{2-2} = -3x^{-3} = \boxed{-\frac{3}{x^3}}$

7).  $\frac{-12z^4y^2}{-2z^{10}y^2} = 6z^{4-10}y^{2-2} = 6z^{-6} = \boxed{\frac{6}{z^6}}$

## លីហាត់ធ្វើរឿង

### លក្ខណៈ

1).  $\frac{3x-6}{3}$

2).  $\frac{5y-10}{-5}$

3).  $\frac{x^5+3x^4-x^3}{x^2}$

4).  $\frac{6y^6-9y^4+12y^2}{3y^2}$

5).  $\frac{-8x^2y^2+4x^2y-2xy^2}{-2xy}$

# ក្រសួងអាណាព្យើសនិងវិទេសន៍

$$6). (x^2y^3 - 3x^3y^2) \div (x^2y) \quad 7). (4h^5k - 6h^2k^2) \div (-2h^2k)$$

ដំណឹងការក្នុង

លាក់លាក់

$$1). \frac{3x-6}{3} = \frac{3(x-2)}{3} = [x-2]$$

$$2). \frac{5y-10}{-5} = -\frac{5(y-2)}{5} = [- (y-2)]$$

$$3). \frac{x^5 + 3x^4 - x^3}{x^2} = \frac{x^3(x^2 + 3x - 1)}{x^2} = [x(x^2 + 3x - 1)]$$

$$4). \frac{6y^6 - 9y^4 + 12y^2}{3y^2} = \frac{3y^2(2y^4 - 3y^2 + 2)}{3y^2} = [2y^4 - 3y^2 + 2]$$

$$5). \frac{-8x^2y^2 + 4x^2y - 2xy^2}{-2xy} = \frac{-2xy(4xy - 2x + y)}{-2xy} = [4xy - 2x + y]$$

$$6). (x^2y^3 - 3x^3y^2) \div (x^2y)$$

$$= \frac{x^2y^3 - 3x^3y^2}{x^2y}$$

$$= \frac{x^2y^2(y - 3x)}{x^2y}$$

$$= [y(y - 3x)]$$

$$7). (4h^5k - 6h^2k^2) \div (-2h^2k) = \frac{4h^5k - 6h^2k^2}{-2h^2k}$$

# ក្រឡាងលំហាត់ប្រើសនិសនិត្យនៃសម្រាប់បង្ហាញ

$$= \frac{2h^2k(2h^3 - 3k)}{-2h^2k}$$

$$= -(2h^3 - 3k)$$

លំហាត់ផ្លូវ

គណនោ

$$1). (x^2 + 5x + 13) \div (x + 3)$$

$$2). (2x) \div (x + 5)$$

$$3). (a^3 + 4a - 3) \div (a - 2)$$

$$4). (x^2 - 3x) \div (x + 1)$$

$$5). (w^3 + 1) \div (w + 1)$$

$$6). (6x^2 - 13x + 7) \div (3x - 2)$$

ដំណឹងការងារ

គណនោ

$$1). (x^2 + 5x + 13) \div (x + 3)$$

$$\begin{array}{r} x+2 \\ \hline x^2 + 5x + 13 ) \quad \quad \quad x+3 \\ \hline x^2 + 3x \\ \hline 2x + 13 \\ \hline 2x + 6 \\ \hline 7 \end{array}$$

រឿងទទេនេះ:  $x^2 + 5x + 13 = (x + 3)(x + 2) + 7$

$$2). (2x) \div (x + 5)$$

$$\begin{array}{r} 2 \\ \hline x + 5 ) \quad 2x \\ \hline 2x + 10 \\ \hline -10 \end{array}$$

# ក្រសួងអាណាព្យើសនិងវិជ្ជៈបេទ

រូបែង:  $2x = 2(x + 5) - 10$

3).  $(a^3 + 4a - 3) \div (a - 2)$

រូបែង:  $a^3 + 4a - 3 = (a - 2)(a^2 + 2 + 8) + 13$

4).  $(x^2 - 3x) \div (x + 1)$

រូបែង:  $x^2 - 3x = (x + 1)(x - 4) + 4$

5).  $(w^3 + 1) \div (w + 1)$

រូបែង:  $w^3 + 1 = (w + 1)(w^2 + w + 1)$

6).  $(6x^2 - 13x + 7) \div (3x - 2)$

រូបែង:  $6x^2 - 13x + 7 = (3x - 2)(2x - 3) + 1$

លីហាត់ធំ

ចូរសរស់រកនូវមានតាមរាយការណ៍

ផលិតករ+(សំណាល់/ត្វិតករ)

1).  $\frac{3x}{x-5}$

2).  $\frac{-x}{x+3}$

3).  $\frac{x-1}{x}$

4).  $\frac{x^2 + 1}{x-1}$

5).  $\frac{x^3}{x-2}$

6).  $\frac{2x^2 + 4}{2x}$

# ក្រុមប៊ូហាត់ប្រើសនិសនិវោះត្រួយ

## ដំឡាក់ស្នើយ

ចូរសារលេរកន្លែងបានក្រោមជានមី

ផលទិន្នន័យ+(សំណាល់/ត្វិទិន្នន័យ)

$$1). \frac{3x}{x-5}$$

ដូចនេះ:  $\frac{3x}{x-5} = 3 + \frac{15}{x-5}$

$$2). \frac{-x}{x+3}$$

ដូចនេះ:  $\frac{-x}{x+3} = -1 + \frac{3}{x+3}$

$$3). \frac{x-1}{x}$$

ដូចនេះ:  $\frac{x-1}{x} = 1 - \frac{1}{x}$

$$4). \frac{x^2+1}{x-1}$$

ដូចនេះ:  $\frac{x^2+1}{x-1} = x+1 + \frac{2}{x-1}$

$$5). \frac{x^3}{x-2}$$

ដូចនេះ:  $\frac{x^3}{x-2} = x^2 + 2x + 4 + \frac{8}{x-2}$

$$6). \frac{2x^2+4}{2x}$$

ដូចនេះ:  $\frac{2x^2+4}{2x} = x + \frac{2}{x}$

# ក្រុមសាស្ត្រីសនិលជំនាន់ស្ថាយ

## លំហាត់ទៅ

### សង្គលិចណា

$$1). -6a^3b \div (2a^2b)$$

$$2). -8w^4t^7 \div (-2w^9t^3)$$

$$3). -9y^7z^4 \div (3y^3z^{11})$$

$$4). (3a-12) \div (-3)$$

$$5). (-6z+3z^2) \div (-3z)$$

$$6). (5x^3+15x^2-25x) \div (5x)$$

$$7). (12x^4-4x^3+6x^2) \div (-2x^2)$$

$$8). (8y^3-1) \div (2y-1)$$

$$9). (t^3-3t^2+5t-6) \div (t-2)$$

$$10). (2u^3-13u^2-8u+7) \div (u-7)$$

$$11). (-6v^2-4+9v+v^3) \div (v-4)$$

$$12). (14y+8y^2+y^3+12) \div (6+y)$$

## ដំឡើងស្នើសុំ

### សង្គលិចណា

$$1). -6a^3b \div (2a^2b) = \frac{-6a^3b}{2a^2b} = -3a^{3-2}b^{1-1} = \boxed{-3a}$$

$$2). -8w^4t^7 \div (-2w^9t^3) = \frac{-8w^4t^7}{-2w^9t^3} = 4w^{4-9}t^{7-3} = 4w^{-5}t^4 = \boxed{\frac{4t^4}{w^5}}$$

$$3). -9y^7z^4 \div (3y^3z^{11}) = \frac{-9y^7z^4}{3y^3z^{11}} = \boxed{-\frac{3y^4}{z^7}}$$

$$4). (3a-12) \div (-3) = \frac{3a-12}{-3} = \boxed{-a+4}$$

## ក្រសួងបាត់រើសនិវត្តន៍ដោយ

---

$$5). (-6z + 3z^2) \div (-3z) = \frac{-6z + 3z^2}{-3z} = [2 - z]$$

$$6). (5x^3 + 15x^2 - 25x) \div (5x) = \frac{5x^3 + 15x^2 - 25x}{5x} = [x^2 + 3x - 5]$$

$$7). (12x^4 - 4x^3 + 6x^2) \div (-2x^2) = \frac{12x^4 - 4x^3 + 6x^2}{-2x^2}$$

$$= [-6x^2 + 2x - 3]$$

$$8). (8y^3 - 1) \div (2y - 1) = \frac{8y^3 - 1}{2y - 1} = [4y^2 - 2y + 1]$$

$$9). (t^3 - 3t^2 + 5t - 6) \div (t - 2) = \frac{t^3 - 3t^2 + 5t - 6}{t - 2}$$

$$= [t^2 - t + 3]$$

$$10). (2u^3 - 13u^2 - 8u + 7) \div (u - 7) = [2u^2 + u - 1]$$

$$11). (-6v^2 - 4 + 9v + v^3) \div (v - 4) = [v^2 - 2v + 1]$$

$$12). (14y + 8y^2 + y^3 + 12) \div (6 + y) = [y^2 + 2y + 2]$$

លំហាត់ទី

លំហាត់

$$1). 2^2 \cdot 2^5$$

$$2). (-3u^8)(-2u^2)$$

$$3). a^3b^4 \cdot ab^6 (ab)^0$$

$$4). x^2y \cdot x^3y^6 (x + y)^0$$

$$5). \frac{-3t^9}{6t^{18}}$$

$$6). \frac{3xy^8 \cdot 5xy^9}{20x^3y^{14}}$$

# ក្រសួងអាណាព្យើសនៃនគរបាលជោគជ័យ

## ដំឡើងការងារ

$$1). 2^2 \cdot 2^5 = 2^{2+5} = 2^7 = \boxed{128}$$

$$2). (-3u^8)(-2u^2) = -3(-2)u^{8+2} = \boxed{6u^{10}}$$

$$3). a^3b^4 \cdot ab^6 (ab)^0 = a^{3+1}b^{4+6} \cdot 1 = \boxed{a^4b^{10}}$$

$$4). x^2y \cdot x^3y^6 (x+y)^0 = x^{2+3}y^{1+6} \cdot 1 = \boxed{x^5y^7}$$

$$5). \frac{-3t^9}{6t^{18}} = -\frac{1}{6}t^{9-18} = \boxed{-\frac{1}{6t^9}}$$

$$6). \frac{3xy^8 \cdot 5xy^9}{20x^3y^{14}} = \frac{3x^2y^{17}}{4x^3y^{14}} = \boxed{\frac{3y^3}{4x}}$$

## លំហាត់ទម្រង់

### លំហាត់ទម្រង់

$$1). \left( \frac{x^4}{4} \right)^3$$

$$2). \left( \frac{-2a^2}{b^3} \right)^4$$

$$3). \left( \frac{-6x^2y^4z^9}{3x^6y^4z^3} \right)^2$$

## ដំឡើងការងារ

$$1). \left( \frac{x^4}{4} \right)^3 = \frac{x^{4 \times 3}}{4^3} = \boxed{\frac{x^{12}}{64}}$$

$$2). \left( \frac{-2a^2}{b^3} \right)^4 = \boxed{\frac{16a^8}{b^{12}}}$$

# ក្រុមទំនាក់ព្រឹសនិងលេខាងត្រូវ

$$3).\left( \frac{-6x^2y^4z^9}{3x^6y^4z^3} \right)^2 = \frac{4x^4y^8z^{18}}{x^{12}y^8z^6} = \boxed{\frac{4z^{12}}{x^8}}$$

## លំហាត់គោរព

ធនាគារនគរូបាយក្រុងក្រុង  
ចំណួនគត់ បុប្រាណ (មិនប្រើបាសរូប)

$$1) 3^2 + 6^2$$

$$2). (5 - 3)^2$$

$$3). (3 + 6)^2$$

$$4). 5^2 - 3^2$$

$$5). 2^3 - 3^3$$

$$6). 3^3 + 4^3$$

$$7). (2 - 3)^3$$

$$8). (3 + 4)^3$$

$$9). \left( \frac{2}{5} \right)^3$$

## ដំឡើងការងារ

ធនាគារនគរូបាយក្រុងក្រុង  
ចំណួនគត់ បុប្រាណ (មិនប្រើបាសរូប)

$$1) 3^2 + 6^2 = 9 + 36 = \boxed{45}$$

$$2). (5 - 3)^2 = 2^2 = \boxed{4}$$

$$3). (3 + 6)^2 = 9^2 = \boxed{81}$$

$$4). 5^2 - 3^2 = 25 - 9 = \boxed{16}$$

$$5). 2^3 - 3^3 = 8 - 27 = \boxed{-19}$$

$$6). 3^3 + 4^3 = 27 + 64 = \boxed{91}$$

ជាយសាស្ត្រាច៉ីយនា

ជាយសាស្ត្រាច៉ីយនា

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

---

$$7). (2-3)^3 = (-1)^3 = \boxed{-1}$$

$$8). (3+4)^3 = 7^3 = \boxed{343}$$

$$9). \left(\frac{2}{5}\right)^3 = \frac{2^3}{5^3} = \boxed{\frac{8}{125}}$$

លើហាត់នេះ

ចូរបំពេញលាយ

តិ៍លាយដឹង	វីដឹង	ផលដឹង	សំណល់
$x^2 + 3x + 4$		$x+1$	2
$x^2 + 7x + 7$	$x+5$		-3
	$x^2 - 5x + 6$	$x-1$	-2
$x^2 - 3x - 12$	$x-5$	$x+2$	

ដំឡើងការងារ

ចូរបំពេញលាយ

តិ៍លាយដឹង	វីដឹង	ផលដឹង	សំណល់
$x^2 + 3x + 4$	$x+2$	$x+1$	2
$x^2 + 7x + 7$	$x+5$	$x+2$	-3
$x^3 - 6x^2 + 11x - 8$	$x^2 - 5x + 6$	$x-1$	-2
$x^2 - 3x - 12$	$x-5$	$x+2$	-2

លើហាត់នេះ

គុណនា

$$1). \frac{x-4}{4x} \div \frac{x^2-16}{16x^2} \qquad 2). \frac{x}{x+1} - \frac{2}{x+3}$$

## ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

---

3). 
$$\frac{4a^5}{7b^4} \cdot \frac{2b^2}{6a^2}$$

4). 
$$\frac{x}{x-4} - \frac{x}{x^2 - 7x + 12}$$

5). 
$$\frac{2a+1}{3} + \frac{3a-4}{4}$$

6). 
$$\frac{2x^2 - 12x - 54}{2x + 14} \div (4x + 12)$$

7). 
$$\frac{x^2 - x - 12}{x^2 - 2x - 8} \cdot \frac{x^2 + x - 2}{5x^2 + 15x}$$

8). 
$$\frac{8y}{xy^2} - \frac{-5x}{x^2 y}$$

9). 
$$\frac{n^2 - 25}{n^2 - 2n - 35} \cdot \frac{4n - 28}{10n - 50}$$

10). 
$$\frac{2n^2 + 19n - 10}{5n + 50}$$

11). 
$$\frac{2x}{x^2 - 1} - \frac{3}{x^2 + 4x + 3}$$

12). 
$$4 + \frac{12}{\frac{2x-3}{5 + \frac{15}{2x-3}}}$$

### ផែនការស្នើយោ

#### លទ្ធផល

$$\begin{aligned}
 1). \frac{x-4}{4x} \div \frac{x^2 - 16}{16x^2} &= \frac{x-4}{4x} \times \frac{16x^2}{x^2 - 16} \\
 &= \frac{(x-4)16x^2}{4x(x-4)(x+4)}
 \end{aligned}$$

$$= \boxed{\frac{4x}{x+4}}$$

$$\begin{aligned}
 2). \frac{x}{x+1} - \frac{2}{x+3} &= \frac{x(x+3) - 2(x+1)}{(x+1)(x+3)} \\
 &= \frac{x^2 + 3x - 2x - 2}{(x+1)(x+3)} \\
 &= \frac{x^2 + x - 2}{(x+1)(x+3)}
 \end{aligned}$$

## ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

---

$$= \boxed{\frac{(x+2)(x-1)}{(x+1)(x+3)}}$$

$$3). \frac{4a^5}{7b^4} \cdot \frac{2b^2}{6a^2} = \frac{4a^5 \cdot 2b^2}{7b^4 \cdot 6a^2} = \boxed{\frac{4a^3}{21b^2}}$$

$$\begin{aligned} 4). \frac{x}{x-4} - \frac{x}{x^2 - 7x + 12} &= \frac{x}{x-4} - \frac{x}{(x-4)(x-3)} \\ &= \frac{x(x-3) - x}{(x-4)(x-3)} \\ &= \frac{x^2 - 4x}{(x-4)(x-3)} \\ &= \frac{x(x-4)}{(x-4)(x-3)} \\ &= \boxed{\frac{x}{x-3}} \end{aligned}$$

$$\begin{aligned} 5). \frac{2a+1}{3} + \frac{3a-4}{4} &= \frac{4(2a+1) + 3(3a-4)}{12} \\ &= \frac{8a+4 + 9a-12}{12} \\ &= \boxed{\frac{17a-8}{12}} \end{aligned}$$

$$\begin{aligned} 6). \frac{2x^2 - 12x - 54}{2x+14} \div (4x+12) &= \frac{2(x^2 - 6x - 27)}{2(x+7)} \times \frac{1}{4(x+3)} \\ &= \frac{(x-9)(x+3)}{4(x+7)(x+3)} \\ &= \boxed{\frac{x-9}{4(x+7)}} \end{aligned}$$

## ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

---

$$7). \frac{x^2 - x - 12}{x^2 - 2x - 8} \cdot \frac{x^2 + x - 2}{5x^2 + 15x} = \frac{(x-4)(x+3)}{(x-4)(x+2)} \cdot \frac{(x-1)(x+2)}{5x(x+3)}$$

$$= \boxed{\frac{x-1}{5x}}$$

$$8). \frac{8y}{xy^2} - \frac{-5x}{x^2y} = \frac{8xy + 5xy}{x^2y^2} = \boxed{\frac{13}{xy}}$$

$$9). \frac{n^2 - 25}{n^2 - 2n - 35} \cdot \frac{4n - 28}{10n - 50} = \frac{(n-5)(n+5)}{(n-7)(n+5)} \cdot \frac{4(n-7)}{10(n-5)} = \boxed{\frac{2}{5}}$$

$$10). \frac{2n^2 + 19n - 10}{5n + 50} = \frac{(2n-1)(n+10)}{5(n+10)} = \boxed{\frac{2n-1}{5}}$$

$$11). \frac{2x}{x^2 - 1} - \frac{3}{x^2 + 4x + 3} = \frac{2x}{(x-1)(x+1)} - \frac{3}{(x+3)(x+1)}$$

$$= \frac{2x(x+3) - 3(x-1)}{(x-1)(x+1)(x+3)}$$

$$= \frac{2x^2 + 6x - 3x + 3}{(x-1)(x+1)(x+3)}$$

$$= \frac{2x^2 + 3x + 3}{(x-1)(x+1)(x+3)}$$

$$12). \frac{4 + \frac{12}{2x-3}}{5 + \frac{15}{2x-3}} = \frac{4(2x-3) + 12}{2x-3} \times \frac{2x-3}{5(2x-3) + 15}$$

$$= \boxed{\frac{4}{5}}$$

# ក្រែមនំហាត់ប្រើសវេសនិទ៻លេខាជន្ទោយ

## លីហាត់ទាំងអស់

ឱ្យរ ត្រួតពិនិត្យ  $a, b, c, d$  ដីជីថតច្បាស់សមភាពបានក្រោម៖

$$1). 64x^2 - y^2 = (ax - y)(ax + y)$$

$$2). 16x^4 - y^4 = (ax - y)(ax + y)(bx^2 + y^2)$$

$$3). 7x^2 - 252y^2 = a(x - by)(x + by)$$

$$4). ax^2 - by^2 = (3x - 5y)(cx + dy)$$

## ដំឡើងស្ថាយ

ឱ្យរ ត្រួតពិនិត្យ  $a, b, c, d$  ដីជីថតច្បាស់សមភាពបានក្រោម៖

$$1). 64x^2 - y^2 = (ax - y)(ax + y)$$

គេប្រាក់

$$64x^2 - y^2 = a^2x^2 - y^2$$

$$\begin{aligned} 64x^2 &= a^2x^2 \\ \Rightarrow a^2 &= 64 = 8^2 \end{aligned}$$

$$\Rightarrow a = 8$$

ដូច្នេះ  $\boxed{a = 8}$

$$2). 16x^4 - y^4 = (ax - y)(ax + y)(bx^2 + y^2)$$

គេប្រាក់

$$16x^4 - y^4 = (a^2x^2 - y^2)(bx^2 + y^2)$$

$$(4x^2 - y^2)(4x^2 + y^2) = (a^2x^2 - y^2)(bx^2 + y^2)$$

## ក្រឡមនៃហាត់ប្រើសនិសនិត្យនៃលទ្ធផល

$$\Rightarrow \begin{cases} a^2 = 4 \\ b = 4 \end{cases} \Rightarrow \begin{cases} a = 2 \\ b = 4 \end{cases}$$

ដូចនេះ  $a = 2, b = 4$

$$3). 7x^2 - 252y^2 = a(x - by)(x + by)$$

គោលបំណង

$$\begin{aligned} 7x^2 - 252y^2 &= a(x - by)(x + by) \\ 7(x^2 - 36y^2) &= a(x^2 - b^2y^2) \\ \Rightarrow \begin{cases} a = 7 \\ b^2 = 36 \end{cases} &\Rightarrow \begin{cases} a = 7 \\ b = 6 \end{cases} \end{aligned}$$

ដូចនេះ  $a = 7, b = 6$

$$4). ax^2 - by^2 = (3x - 5y)(cx + dy)$$

គោលបំណង តាមរូបមន្ត្រ  $a^2 - b^2 = (a - b)(a + b)$

នេះ  $c = 3, d = 5$

គោលបំណង

$$\begin{aligned} ax^2 - by^2 &= (3x - 5y)(3x + 5y) \\ &= 9x^2 - 25y^2 \\ \Rightarrow \begin{cases} a = 9 \\ b = 25 \end{cases} \end{aligned}$$

ដូចនេះ  $a = 9, b = 25$

# ក្រុមចន់បាត់រួននិងគំលោះស្ថាយ

## លីហាត់នូវ

ឱ្យ រួចចែង  $a, b, c, d$  ដើម្បីសមត្ថភាពបានក្រោម៖

$$1). x^2 + 4x - 5 = (x+a)(x-b)$$

$$2). x^2 - 3x - 54 = (x-a)(x+b)$$

$$3). x^3 + 2x^2 - 8x = x(x-a)(x+b)$$

$$4). 3x^2 - 48x + 192 = a(x-b)^2$$

$$5). -5x^2 + 20x + 105 = -5(x+a)(x-b)$$

## ផ្លូវការស្ថាយ

ឱ្យ រួចចែង  $a, b, c, d$  ដើម្បីសមត្ថភាពបានក្រោម៖

$$1). x^2 + 4x - 5 = (x+a)(x-b)$$

## ទេរាន

$$x^2 + 4x - 5 = (x+a)(x-b)$$

$$(x+5)(x-1) = (x+a)(x-b)$$

$$\Rightarrow \begin{cases} a = 5 \\ b = 1 \end{cases}$$

ដូចនេះ  $\boxed{a = 5, b = 1}$

$$2). x^2 - 3x - 54 = (x-a)(x+b)$$

## ទេរាន

## ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

$$x^2 - 3x - 54 = (x - a)(x + b)$$

$$(x - 9)(x + 6) = (x - a)(x + b)$$

$$\Rightarrow \begin{cases} a = 9 \\ b = 6 \end{cases}$$

ដូចនេះ  $a = 9, b = 6$

$$3). x^3 + 2x^2 - 8x = x(x - a)(x + b)$$

ទេបាន

$$x^3 + 2x^2 - 8x = x(x - a)(x + b)$$

$$x(x^2 + 2x - 8) = x(x - a)(x + b)$$

$$x(x - 2)(x + 4) = x(x - a)(x + b)$$

$$\Rightarrow \begin{cases} a = 2 \\ b = 4 \end{cases}$$

ដូចនេះ  $a = 2, b = 4$

$$4). 3x^2 - 48x + 192 = a(x - b)^2$$

ទេបាន

$$3x^2 - 48x + 192 = a(x - b)^2$$

$$3(x^2 - 16x + 64) = a(x - b)^2$$

$$3(x - 8)^2 = a(x - b)^2$$

$$\Rightarrow \begin{cases} a = 3 \\ b = 8 \end{cases}$$

ដូចនេះ  $a = 3, b = 8$

# ក្រុមចន់បាត់រួនីសនិទ្ទេលំដោះស្រាយ

$$5). -5x^2 + 20x + 105 = -5(x + a)(x - b)$$

គេបាន

$$-5x^2 + 20x + 105 = -5(x + a)(x - b)$$

$$-5(x^2 - 4x - 21) = -5(x + a)(x - b)$$

$$-5(x + 3)(x - 7) = -5(x + a)(x - b)$$

$$\Rightarrow \begin{cases} a = 3 \\ b = 7 \end{cases}$$

ដូចនេះ  $a = 3, b = 7$

លើហាត់នេះ

ជាក់កន្លែងមានក្រាមជាន់លគុណភាព

$$1). x^4 + 9x^2 + 20$$

$$2). x^4 - 9x^2 + 20$$

$$3). a^4 - 17a^2 + 16$$

$$4). t^6 - 4t^3 - 21$$

$$5). 3x^4 + 9x^2 - 30$$

$$6). 2x^5 - 16x^3 + 32x$$

ដំឡើងការងារ

ជាក់កន្លែងមានក្រាមជាន់លគុណភាព

$$1). x^4 + 9x^2 + 20 = (x^2 + 4)(x^2 + 5)$$

$$2). x^4 - 9x^2 + 20 = (x^2 - 4)(x^2 - 5)$$

$$3). a^4 - 17a^2 + 16 = (a^2 - 16)(a^2 - 1)$$

## ក្រុមចន់បាត់រួននិងលទ្ធផលបែងចែក

$$4). t^6 - 4t^3 - 21 = t^6 - 7t^3 + 3t^3 - 21$$

$$= t^3(t^3 - 7) + 3(t^3 - 7)$$

$$= \boxed{(t^3 - 7)(t^3 + 3)}$$

$$5). 3x^4 + 9x^2 - 30 = 3(x^4 + 3x^2 - 10)$$

$$= \boxed{3(x^2 - 2)(x^2 + 5)}$$

$$6). 2x^5 - 16x^3 + 32x = 2x(x^4 - 8x^2 + 16)$$

$$= 2x(x^2 - 4)(x^2 - 4)$$

$$= \boxed{2x(x-2)^2(x+2)^2}$$

ជីវាត់ទេស

ជីវាត់ស្ថិតិមាលានុញ្ញនាម

$$1). (5x+1)^2 - 8(5x+1) + 15$$

$$2). (m-3)^2 - 4(m-3) - 21$$

$$3). (a-6)^2 - 20(a-6) + 100$$

$$4). (2x-3)^2 - 6(2x-3) - 27$$

ជីវាត់ស្ថិតិមាលានុញ្ញនាម

ជីវាត់ស្ថិតិមាលានុញ្ញនាម

$$1). (5x+1)^2 - 8(5x+1) + 15$$

## ក្រុមចន់បាត់រួននិងលទ្ធផល

តារាំង  $t = 5x + 1$

គេបាន  $t^2 - 8t + 15 = (t - 3)(t - 5)$

នៅ៖  $(5x + 1)^2 - 8(5x + 1) + 15 = (5x + 1 - 3)(5x + 1 - 5)$

$$= (5x - 2)(5x - 4)$$

ដើម្បីចនេះ  $(5x + 1)^2 - 8(5x + 1) + 15 = (5x - 2)(5x - 4)$

2).  $(m - 3)^2 - 4(m - 3) - 21$

តារាំង  $t = m - 3$

គេបាន  $t^2 - 4t - 21 = (t - 7)(t + 3)$

នៅ៖  $(m - 3)^2 - 4(m - 3) - 21 = (m - 3 - 7)(m - 3 + 3)$

$$= (m - 10)m$$

ដើម្បីចនេះ  $(m - 3)^2 - 4(m - 3) - 21 = m(m - 10)$

3).  $(a - 6)^2 - 20(a - 6) + 100$

នៅ៖  $(a - 6)^2 - 20(a - 6) + 100 = (a - 6 - 10)(a - 6 - 10)$

$$= (a - 16)(a - 16)$$

ដើម្បីចនេះ  $(a - 6)^2 - 20(a - 6) + 100 = (a - 16)^2$

4).  $(2x - 3)^2 - 6(2x - 3) - 27$

នៅ៖  $(2x - 3)^2 - 6(2x - 3) - 27 = (2x - 3 - 9)(2x - 3 + 3)$

# ក្រុមចន់បាត់រួននិងលទ្ធផល

$$= (2x - 12)(2x)$$

ដូចនេះ  $(2x - 3)^2 - 6(2x - 3) - 27 = 4x(x - 6)$

សំណើទី១០០

ជាក់កន្លែងមានក្រាមជាលគ្បាកត្តាំ

1).  $x^2 + 18xy + 45y^2$

2).  $x^2 + 10xy - 24y^2$

3).  $a^2 - 12ab + 36b^2$

4).  $p^2 - 12pq + 11q^2$

5).  $x^2 + xy - 72y^2$

6).  $x^2 + 71xy - 72y^2$

ផែនការស្រាយ

ជាក់កន្លែងមានក្រាមជាលគ្បាកត្តាំ

1).  $x^2 + 18xy + 45y^2 = x^2 + 15xy + 3xy + 45y^2$

$$= x(x + 15y) + 3y(x + 15)$$

$$= [(x + 15y)(x + 3y)]$$

2).  $x^2 + 10xy - 24y^2 = x^2 + 12xy - 2xy - 24y^2$

$$= x(x + 12y) - 2y(x + 12y)$$

$$= [(x + 12y)(x - 2y)]$$

3).  $a^2 - 12ab + 36b^2 = a^2 - 6ab - 6ab + 36b^2$

$$= a(a - 6b) - 6b(a - 6b)$$

# ក្រុមទំនាក់រើសទិន្នន័យ

$$= [(a - 6b)(a - 6b)]$$

$$4). p^2 - 12pq + 11q^2 = [(p - 11q)(p - q)]$$

$$5). x^2 + xy - 72y^2 = [(x + 9y)(x - 8y)]$$

$$6). x^2 + 71xy - 72y^2 = [(x - y)(x + 72y)]$$

## លំហាត់ទី១០២

ជាក់កន្លែមខាងក្រោមជាន់លគុណភាព

$$1). 8x^2 + 22xy + 5y^2$$

$$2). 6x^2 + 11xy - 7y^2$$

$$3). 4a^2 - 9ab - 9b^2$$

$$4). 2m^2 - 19mn + 9n^2$$

$$5). 9x^2 + xy - 10y^2$$

$$6). 8x^2 + 7xy - 15y^2$$

## ដំឡងកំព្យូរ

ជាក់កន្លែមខាងក្រោមជាន់លគុណភាព

$$1). 8x^2 + 22xy + 5y^2 = [(4x + y)(2x + 5y)]$$

$$\begin{array}{r} 8x^2 \quad 5y^2 \quad 22xy \\ \hline 4x \quad y \quad 2xy \\ \hline 2x \quad 5y \quad 20xy \\ \hline \quad \quad \quad 22xy \end{array}$$

$$2). 6x^2 + 11xy - 7y^2 = [(3x + 7y)(2x - y)]$$

$$3). 4a^2 - 9ab - 9b^2 = [(a - 3b)(4a + 3b)]$$

## ក្រុមចន់បាត់រួននិងគំលោះក្នុង

$$4). 2m^2 - 19mn + 9n^2 = \boxed{(m - 9n)(2m - n)}$$

$$5). 9x^2 + xy - 10y^2 = \boxed{(9x + 10y)(x - y)}$$

$$6). 8x^2 + 7xy - 15y^2 = \boxed{(x - y)(8x + 15y)}$$

សាស្ត្រ

# ក្រសួងអាណាព្យើសនិងវិទេសន៍

## ថ្វូនិត្ត ៤

### ថ្វូនិត្តអាណាព្យើសនិងវិទេស

១. កំណត់មែនីនឹង  $x^3$  និង  $x^2$  នៃពាក្យណានីមួយា

- a).  $x^3 + 5x^2 - 6$       b).  $4x^6 - x^3 + x$       c).  $-3x^3 + 7x^2$   
d).  $10x^3 - x^2$       e).  $x^4 + 6x^2 - 9$       f).  $x^5 - x^3 + 3$   
g).  $\frac{x^3}{3} + \frac{7x^2}{2} - 4$       h).  $\frac{x^3}{2} - \frac{x^2}{4} + 2x + 1$

២. កំណត់ដីក្រុងពាក្យណាបានក្រោម

- a).  $5x^2 - 7x^3 + 2$       b).  $x^{43} - x^2$       c).  $5x$       d).  $-12$   
e).  $-1$       f).  $.5$       g).  $m^3$       h).  $3a^8$       i).  $4x + 7$       j).  $a + 6$   
k).  $x^{10} - 3x^2 + 2$       l).  $y^6 - 6y^3 + 9$       m).  $x^6 + 1$       n).  $b^2 - 4$   
o).  $a^3 - a^2 + 5$       p).  $-x^2 + 4x - 9$

៣. រកតម្លៃនៃពាក្យណា

a).  $-3x^4 - x^3 + 20x + 3$  នៅពេល  $x = 1$

b).  $-3x^4 - x^3 + 20x + 3$  នៅពេល  $x = -2$

c).  $\text{ឬ } P(x) = -3x^4 - x^3 + 20x + 3$  ឬ  $P(1)$

d).  $2x^2 - 3x + 1$  ចំពោះ  $x = -1$

e).  $3x^2 - x + 2$  ចំពោះ  $x = -2$

## ក្រសួងបាត់រៀននឹងនិវាទេរោះត្រូវយោ

f).  $-3x^3 - x^2 + 3x - 4$  ចំណេះ  $x = 3$

g).  $-2x^4 - 3x^2 + 5x - 9$  ចំណេះ  $x = 2$

h). ឯក  $P(x) = 3x^4 - 2x^3 + 7$  ឬ  $P(-2)$

i). ឯក  $P(x) = -2x^3 + 5x^2 - 12$  ឬ  $P(5)$

j). ឯក  $P(x) = 1.2x^3 - 4.3x - 2.4$  ឬ  $P(1.45)$

k). ឯក  $P(x) = -3.5x^4 - 4.6x^3 + 5.5$  ឬ  $P(-2.36)$

### ៥. គណនាប្រមាណវិធីបុរាណ

a).  $(x^2 - 6x + 5) + (-3x^2 + 5x - 9)$

b).  $(-5a^3 + 3a - 7) + (4a^2 - 3a + 7)$

c).  $(x - 3) + (3x - 5)$

d).  $(x - 2) + (x + 3)$

e).  $(q - 3) + (q + 3)$

f).  $(q + 4) + (q + 6)$

g).  $(3x + 2) + (x^2 - 4)$

h).  $(5x^2 - 2) + (-3x^2 - 1)$

i).  $(4x - 1) + (x^3 + 5x - 6)$

j).  $(3x - 7) + (x^2 - 4x + 6)$

k).  $(a^2 - 3a + 1) + (2a^2 - 4a - 5)$

l).  $(w^2 - 2w + 1) + (2w - 5 + w^2)$

m).  $(w^2 - 9w - 3) + (w - 4w^2 + 8)$

## ក្រុមសម័យប្រើសនិទ្ទេសម័យ

n).  $(a^3 - a^2 - 5a) + (6 - a - 3a^2)$

o).  $(5.76x^2 - 3.14x - 7.09) + (3.9x^2 + 1.21x + 5.6)$

p).  $(8.5x^2 + 3.27x - 9.33) + (x^2 - 4.39x - 2.32)$

៥. គណនា លម្អិតសិរីសារការងារក្នុង

a).  $(x^2 - 5x - 3) - (4x^2 + 8x - 9)$

b).  $(4y^3 - 3y + 2) - (5y^2 - 7y - 6)$

c).  $(x - 2) - (5x - 8)$

d).  $(x - 7) - (3x - 1)$

e).  $(m - 2) - (m + 3)$

f).  $(m + 5) - (m + 9)$

g).  $(2z^2 - 3z) - (3z^2 - 5z)$

h).  $(z^2 - 4z) - (5z^2 - 3z)$

i).  $(w^5 - w^3) - (-w^4 + w^2)$

j).  $(w^6 - w^3) - (-w^2 + w)$

k).  $(t^2 - 3t + 4) - (t^2 - 5t - 9)$

l).  $(t^2 - 6t + 7) - (5t^2 - 3t - 2)$

m).  $(9 - 3y - y^2) - (2 + 5y - y^2)$

n).  $(4 - 5y + y^3) - (2 - 3y + y^2)$

o).  $(3.55x - 879) - (26.4x - 455.8)$

p).  $(345.56x - 347.4) - (56.6x + 433)$

# ក្រសួងបាត់ប្រើសនិស្សជំនាញ: ស្ថាយ

---

**២. ផ្តើមលក្ខណៈដីបុរាណ**

$$\underline{3a - 4}$$

$$\underline{2w - 8}$$

$$\underline{3x + 11}$$

$$\underline{4x + 3}$$

$$\underline{a + 6}$$

$$\underline{w + 3}$$

$$\underline{5x + 7}$$

$$\underline{2x + 9}$$

**៣. ផ្តើមលក្ខណៈដីជីវិត**

$$\underline{3x + 11}$$

$$\underline{4x + 3}$$

$$\underline{-3m + 1}$$

$$\underline{-5n + 2}$$

$$\underline{5x + 7}$$

$$\underline{2x + 9}$$

$$\underline{2m - 6}$$

$$\underline{3n - 4}$$

**៤. ផ្តើមលក្ខណៈដីបុរាណ**

$$\underline{2x^2 - x - 3}$$

$$\underline{2x^2 + x + 4}$$

$$\underline{-x^2 + 4x - 6}$$

$$\underline{3x^2 - x - 5}$$

$$\underline{y^3 + 4y^2 - 6y - 5}$$

$$\underline{y^3 + 3y^2 + 2y - 9}$$

$$\underline{q^2 - 4q + 9}$$

$$\underline{-3q^2 - 7q + 5}$$

**៥. ផ្តើមលក្ខណៈដីជីវិត**

$$\underline{3a^3 - 5a^2 + 7}$$

$$\underline{2a^3 + 4a^2 - 2a}$$

$$\underline{-2b^3 + 7b^2 - 9}$$

$$\underline{b^3 - 4b - 2}$$

$$\underline{x^2 - 3x + 6}$$

$$\underline{x^2 - 3}$$

$$\underline{x^4 - 3x^2 + 2}$$

$$\underline{3x^4 - 2x^2}$$

# ក្រសួងបាត់រើសទិន្នន័យ

## ១០. លិខន

a).  $(2x^2 - 3x) + (x^3 + 6) - (x^4 - 6x^2 - 9)$

b).  $(4m - 2) + (2m + 4) - (9m - 1)$

c).  $(-5m - 6) + (8m - 3) - (-5m + 3)$

d).  $(6y - 2) - (8y + 3) - (9y - 2)$

e).  $(-5y - 1) - (8y - 4) - (y + 3)$

f).  $(-x^2 - 5x + 4) + (6x^2 - 8x + 9) - (3x^2 - 7x + 1)$

g).  $(-8x^2 + 5x - 12) + (-3x^2 - 9x + 18) - (-3x^2 + 9x - 4)$

h).  $(-6z^4 - 3z^3 + 7z^2) - (5z^3 + 3z^2 - 2) + (z^4 - z^2 + 5)$

i).  $(-v^3 - v^2 - 1) - (v^4 - v^2 - v - 1) + (v^3 - 3v^2 + 6)$

## ១១. លិខននៃលគុណ

a).  $-12sq \cdot 3s$

b).  $3wt \cdot 8w^7t^6$

c).  $h^8k^3 \cdot 5h$

d).  $(5y)^2$

e).  $(2x^3)^2$

f).  $(3y^5)^2$

g).  $4y^2(y^5 - 2y)$

h).  $6t^3(t^5 + 3t^2)$

i).  $(x^3 - 5x^2 - 1)7x^2$

j).  $-x(y^2 - x^2)$

k).  $-ab(a^2 - b^2)$

l).  $(3ab^3 - a^2b^2 - 2a^3b)5a$

## ១២. ពន្លាហកសន្យាម

a).  $(x - 3)(x + 5)$

b).  $(y - 2)(y + 4)$

# ក្រសួងបាត់រើសទិន្នន័យ

---

c).  $(t-4)(t-9)$

d).  $(w-3)(w-5)$

e).  $(x+1)(x^2 + 2x + 2)$     f).  $(4y+3)(y^2 + 3y + 1)$

១៣. ត្រួវប្រាកាសិនិជ្ជិត្យិតាងនក្រាម៖

$2w-6$

$w+5$

$7x+30$

$2x+5$

$4x+3$

$2x-6$

$3x+7$

$a-2b$

$$\begin{array}{r} -x^2 + 3x - 5 \\ \hline x - 7 \end{array}$$

$$\begin{array}{r} -3x^2 + 5x - 2 \\ \hline -5x - 6 \end{array}$$

$$\begin{array}{r} a^2 + b^2 \\ \hline a^2 - b^2 \end{array}$$

$$\begin{array}{r} 4w^2 + 2wv + v^2 \\ \hline 2w - v \end{array}$$

$$\begin{array}{r} x - y \\ \hline x + y \end{array}$$

$$\begin{array}{r} 7x + 30 \\ \hline 2x + 5 \end{array}$$

១៤. រកពហុធាន្តូយនៃពហុធានាដែលមានចំណាំ

a).  $-3t - u$

b).  $x - 3y$

c).  $3b^2 - b - 6$

d).  $-3t^2 + t - 6$

១៥. ពន្លាហកស្រីម

a).  $(x+3)(x+5)$

b).  $(b-1)(b+2)$

c).  $(2y-5)(y-2)$

d).  $(2a-3)(a+1)$

e).  $(3x-5)(x+4)$

f).  $(w-50)(w-10)$

# ក្រុមសម្រាប់បង្កើតរូបនៃសម្រាប់លេខាងក្រោម

g).  $(w-30)(w-20)$       h).  $(y-a)(y+5)$

i).  $(a+t)(3-y)$       j).  $(5-w)(w+m)$

k).  $(a-h)(b+t)$       l).  $(2m-3t)(5m+3t)$

m).  $(2x-5)(x+y)$       n).  $(5a+2b)(9a+7b)$

១៦. ពន្លាហកស្រួល

a).  $(y^2+1)(y^2-2)$

b).  $(h^3+5)(h^3+5)$

c).  $(y^6+1)(y^6-4)$

d).  $(3b^3+2)(b^3+4)$

e).  $(5n^4-1)(n^4+3)$

f).  $(y^2-3)(y-2)$

g).  $(x-1)(x^2-1)$

h).  $(6y^4-2z^2)(6y^4-3z^2)$

១៧. ពន្លាហកស្រួល

a).  $(y+8)(y+4)$

b).  $(m+7)(m-8)$

c).  $(2x-1)(2x-1)$

d).  $(3y+4)(3y+4)$

e).  $(z-10)(z+10)$

f).  $(a-1)(a-2)$

g).  $(b-8)(b-1)$

h).  $(3y+5)(y-3)$

i).  $(h+7w)(h+7w)$

j).  $(h-7q)(h+7q)$

k).  $(2h^2-1)(2h^2-1)$

l).  $(3h^2+1)(3h^2+1)$

១៨. ពន្លាហកស្រួល

# ក្រុមចន់បាត់រួមឱសនិគជោះស្រាយ

a).  $(y+4)^2$

b).  $(z+3)^2$

c).  $(3z+5k)^2$

d).  $(w-4)^2$

e).  $(t-1)^2$

f).  $(5a-6)^2$

g).  $(r-w)^2$

h).  $(4w-7)^2$

i).  $(2z-3w)^2$

១៥. ពូលតារាង

a).  $(x-6)(x+6)$

b).  $(y+1)(y-1)$

c).  $(6x+1)(6x-1)$

d).  $(b-y)(b+y)$

e).  $(4u-9v)(4u+9v)$

f).  $(3y^2+1)(3y^2-1)$

១៦. ពូលតារាង

a).  $(3w-1)^3$

b).  $(3a-2)^4$

c).  $(3a-5b)^4$

១៧. ពូលតារាង

a).  $(a-20)(a+20)$

b).  $(1-x)(1+x)$

c).  $(x+8)(x+7)$

d).  $(x-9)(x+5)$

e).  $(4x-1)(4x+1)$

f).  $(9y-1)(9y+1)$

g).  $(9y-1)^2$

h).  $(4x-1)^2$

i).  $(2t-5)(3t+4)$

j).  $(2t+5)(3t-4)$

k).  $(2t-5)^2$

l).  $(2t+5)^2$

m).  $(x^2-1)(x^2+1)$

n).  $(y^3-1)(y^3+1)$

o).  $(2y^3-9)^2$

p).  $(3z^4-8)^2$

q).  $(2x^3+3y^2)^2$

r).  $(4y^5+2w^3)^2$

១៨. សម្រួលរាង

# ក្រសួងបាត់ប្រើសនិសនិវោះត្រូវយោ

a).  $(5a^3b)^0$       b).  $(a^2 + b^2)^0$

២៣. សម្រួលរកនូវលទ្ធផល

a).  $\frac{30b^2}{3b^6}$       b).  $-6y^2 \div (6y)$       c).  $-3a^2b \div (3ab)$   
d).  $\frac{-6x^3y^2}{2x^2y^2}$       e).  $\frac{-4h^2k^4}{-2hk^3}$       f).  $\frac{-9ab^2 - 6a^3b^3}{-3ab^2}$

២៤. គណនោ

a).  $(5x) \div (x-1)$       b).  $(x^2 + 3x + 6) \div (x+3)$   
c).  $(w^3 + 2w^2 - 3) \div (w-2)$       d).  $(3x^2) \div (x+1)$   
e).  $(h^3 - 27) \div (h-3)$       f).  $(4b^2 + 25b - 3) \div (4b+1)$   
g).  $(x^3 - x^2 + x - 2) \div (x-1)$       h).  $(a^3 - 3a^2 + 4a - 4) \div (a-2)$

២៥. ចូលសរស់រាល់ចុង

ជលចូល =  $(សំណាល់ / ទូចូល)$

a).  $\frac{2x}{x-1}$       b).  $\frac{-3x}{x+1}$       c).  $\frac{a-5}{a}$   
d).  $\frac{2y+1}{y}$       e).  $\frac{x^2}{x-1}$       f).  $\frac{x^2+4}{x+2}$   
g).  $\frac{x^3-1}{x+1}$       h).  $\frac{x^3+3}{x}$       i).  $\frac{x^2}{x+1}$

២៦. រកជលចូលនៃ

# ក្រសួងបាត់រើសទិន្នន័យ

---

a).  $-14x^7 \div (-7x^2)$

b).  $(3x^2 - 9x) \div (3x)$

c).  $(-9x^3 + 3x^2 - 15x) \div (-3x)$  d).  $(t^2 - 5t - 36) \div (t - 9)$

e).  $(b^2 + 2b - 35) \div (b - 5)$

f).  $(6w^2 - 7w - 5) \div (3w - 5)$

g).  $(4z^2 + 23z - 6) \div (4z - 1)$  h).  $(8x^3 + 27) \div (2x + 3)$

**លំពី. គណនៈ**

a).  $x^6 \cdot x^7$

b).  $(3r^4)(-6r^2)$

c).  $\frac{-2a^3}{4a^7}$

d).  $\frac{2a^5b \cdot 3a^7b^3}{15a^6b^8}$

e).  $2^3 \cdot 5^2$

f).  $(y^2)^4$

g).  $(y^2)^6 \cdot 3y^5$

h).  $\frac{(r^4)^2}{(r^5)^3}$

i).  $\frac{5y^3(y^5)^2}{10y^5(y^2)^6}$

j).  $(wy^2)^6$

k).  $(-3r^3)^3$

l).  $\frac{(2ab^2c^3)^5}{(2a^3bc)^4}$

**លំដី. សម្រួលកន្លែង**

a).  $\left(\frac{y^2}{2}\right)^3$

b).  $\left(\frac{-9r^3}{r^5}\right)^2$

c).  $\left(\frac{2x^2y}{-4y^2}\right)^3$

d).  $\left(\frac{3y^8}{2zy^2}\right)^4$

e).  $\left(\frac{-10rs^9t^4}{2rs^2t^7}\right)^3$

**លំពី. គណនៈកន្លែងអង្គតាម ជ្រាយសារសោចឆ្នើយដែរ**

**ចំនួនតម្លៃ បុរាណ (មិនប្រើបាសា)**

a).  $5^2 \cdot 2^3$

b).  $10^3 \cdot 3^3$

c).  $2^3 \cdot 2^4$

d).  $10^2 \cdot 10^4$

# ក្រសួងអាណាព្យើសនិងអំណោះស្រាយ

## ៣០. លូណាល

a).  $3x^4 \cdot 5x^7$

b).  $-2y^3(3y)$

c).  $(-5x^4)^3$

d).  $(4z^2)^3$

e).  $-3y^5z^{12} \cdot 9yz^7$

f).  $2a^4b^5 \cdot 2a^9b^2$

g).  $\frac{-9u^4v^9}{-3u^5v^8}$

h).  $\frac{-20a^5b^{13}}{5a^4b^{13}}$

i).  $\left(\frac{2x^2}{x^4}\right)^3$

j).  $\left(\frac{3y^8}{y^5}\right)^2$

k).  $\left(\frac{-8a^3b^4}{4c^5}\right)^5$

l).  $\left(\frac{-10a^5c}{5a^5b^4}\right)^5$

m).  $\left(\frac{-8x^4y^7}{-16x^5y^6}\right)^5$

n).  $\left(\frac{-5x^2yz^3}{-5x^2yz}\right)^5$

o).  $(-ab)^3(-3ba^2)^4$

## ៣១. លូណាល

a).  $(8x^2 + 4x) \div 2x$

b).  $(16x^3 + 4x + 20) \div 4x$

c).  $(30x^3 + 50x) \div 5x$

d).  $(12x^3 + 16x^2 - 8x) \div 2x$

e).  $(27x^3 + 12x) \div 3x^2$

f).  $(36x^4 - 48x) \div -6x$

g).  $(x^2 + 7x + 10) \div (x + 2)$

h).  $(x^2 - 3x - 54) \div (x + 9)$

i).  $(x^2 + 6x + 9) \div (x + 3)$

j).  $(x^2 - 25) \div (x + 5)$

k).  $(3x^3 + 11x^2 + 9x - 5) \div (x + 2)$

l).  $(x^2 + 5x + 8) \div (x + 2)$

m).  $(x^2 - 10,000) \div (x - 100)$

n).  $(x^3 + 9x^2 + x + 9) \div (x + 9)$

o).  $(2x^2 + 3x - 65) \div (2x + 13)$

p).  $(12m^2 + 57m + 66) \div (4m + 11)$

## ក្រុមចន់បាត់រួននិងលទ្ធផល

$$q). (x^4 - 5x^3 - 7x^2 + 36x - 5) \div (x - 5) \quad r). (-x^2 - 94x + 600) \div (x + 100)$$

$$s). (6x^2 + 5x - 50) \div (2x - 5)$$

$$t). (16y^3 + 44y^2 - 40y + 7) \div (2y + 7)$$

ពាហ. រកតម្លៃ  $a, b, c, d$  ដើមីលផ្តល់សមភាពខាងក្រោម

$$i). 10x^2 + 13x - 3 = (ax + b)(cx - d)$$

$$ii). 7x^2 + 64x + 9 = (x + a)(bx + c)$$

$$iii). 24x^2 - 90x + 54 = a(x - b)(cx - d)$$

$$iv). 64x^2 - 1 = (ax - 1)(ax + 1)$$

ពាន. ជាក់ក្នុងខាងក្រោមជាបន្ទាន់គឺរាយត្រាំង

$$a). 4(3x + 1)^2 - 5(3x + 1) + 1$$

$$b). 6(x - 4)^2 - (x - 4) - 2$$

$$c). 4(a - b)^2 - 40(a - b) + 100$$

$$d). 5(2 - 3x)^2 - 28(2 - 3x) + 15$$

ពាន. រកពហុគូលរួមចូចបំផុតនៅលើ

$$a). 6a^2, 15a$$

$$b). 18x^2, 20xy$$

$$c). 2a^4b, 3ab^6, 4a^3b^2$$

$$d). 4m^3nw, 6mn^5w^8, 9m^6nw$$

$$e). x^2 - 16, x^2 + 8x + 16$$

# ក្រសួងបាត់រើសនិវត្តន៍ដោយ

f).  $x^2 - 9, x^2 + 6x + 9$

g).  $x, x+2, x-2$

h).  $y, y-5, y+2$

i).  $x^2 - 4x, x^2 - 16, 2x$

j).  $y, y^2 - 3y, 3y$

ឯកទ. ឱ្យ GCD និង LCM នេះ

a).  $x, x^2$

b).  $x(x+7), (x+7)^2$

c).  $x(x-5), (x-5)^2$

d).  $x^2 + x - 2, x + 2$

e).  $x-4, x^2 - 16$

f).  $x^2 + 2x - 15, x^2 + 6x + 5$

ឯកទ. លាក់នា

1).  $\frac{x-4}{3} + \frac{5x}{3}$

2).  $\frac{2x+5}{7} - \frac{x}{7}$

3).  $\frac{8}{x} + \frac{x+9}{x}$

4).  $\frac{3x-8}{4x} + \frac{-x+8}{4x}$

5).  $\frac{3x-6}{24x} + \frac{3x+6}{24x}$

6).  $\frac{2x+3}{x+5} - \frac{x-3}{x+5}$

7).  $\frac{2x+3}{x+4} - \frac{x-7}{x+4}$

8).  $\frac{8}{3(x+8)} + \frac{4}{3(x+8)}$

9).  $\frac{3}{2(x-9)} + \frac{9}{2(x-9)}$

10).  $\frac{7}{3(x-1)} + \frac{5}{3(x-1)}$

11).  $\frac{4x+7}{x+5} - \frac{x-6}{x+5}$

12).  $\frac{-2x+1}{x^2-4} - \frac{-3x-1}{x^2-4}$

13).  $\frac{2x^2 + 7x - 3}{x^2 + 4x - 12} - \frac{2x^2 + 6x - 1}{x^2 + 4x - 12}$

14).  $\frac{3x-8}{x^2-9} - \frac{2x-5}{x^2-9}$

## ក្រសួងបាន់ប្រើសនិសនិវោះត្រូវយោ

---

15).  $\frac{2}{3x} + \frac{4}{x}$

17).  $\frac{6}{5x^3y} - \frac{1}{2x^2y^3}$

19).  $\frac{x-1}{x-2} - \frac{x^2+4x-4}{x^2+4x-12}$

21).  $\frac{x+2}{x-7} - \frac{x^2+4x+13}{x^2-4x-21}$

23).  $\frac{x+1}{x^2+6x+9} + \frac{x-4}{x^2-9}$

25).  $\frac{2}{x^2-5x+4} + \frac{-2}{x^2-4}$

27).  $2 + \frac{x}{x-3} - \frac{3}{x^2-9}$

29).  $\frac{5x}{1-2x} - \frac{2x}{2x+1} + \frac{3}{4x^2-1}$

30).  $\frac{1}{x^2+5x+6} - \frac{2}{x^2+3x+2} + \frac{1}{x^2-3x-4}$

16).  $\frac{6}{x} + \frac{7}{5x^2}$

18).  $7 - \frac{4}{x-9}$

20).  $\frac{x+2}{x-6} - \frac{x^2+5x+14}{x^2-2x-24}$

22).  $\frac{x-4}{x^2+5x+6} + \frac{x-1}{x^2-4}$

24).  $\frac{3x-1}{x^2+2x-3} - \frac{x+4}{x^2-9}$

26).  $\frac{3}{x^2-7x+6} + \frac{-3}{x^2-9}$

28).  $\frac{2}{x+3} - \frac{x}{x-1} + \frac{x^2+2}{x^2+2x-3}$